



ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

ឆ្នាំទី ១៧ លេខ ៤៤

ត្រីមាសទី ០២ ឆ្នាំ ២០១៧

ព័ត៌មាន

ផ្សាយបញ្ជី

ទីស្តីការគណៈរដ្ឋមន្ត្រី

សារពាណិជ្ជកម្ម

ព្រះរាជក្រម ព្រះរាជក្រឹត្យ អនុក្រឹត្យ សេចក្តីសម្រេច សារាចរ ប្រកាស

ក

មាតិកា

I- ព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រ

ព្រះរាជក្រឹត្យ

- 0៣-0៦-២0១៧ -ព្រះរាជក្រឹត្យ នស/រកត/0៦១៧/៤៤៩ ស្តីពី ការតម្លើងឋានន្តរស័ក្តិ ដល់នាយនគរបាល ថ្នាក់ឧត្តមសេនីយ៍ និងនាយនគរបាលជាន់ខ្ពស់ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួង មហាផ្ទៃ ចំនួន 0៥ រូប ៤៥៥២
- 0៣-0៦-២0១៧ -ព្រះរាជក្រឹត្យ នស/រកត/0៦១៧/៤៥0 ស្តីពី ការតម្លើងឋានន្តរស័ក្តិ ឧត្តមសេនីយ៍ទោ ដល់នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ចំនួន 0៧ រូប ៤៥៥៣
- 0៣-0៦-២0១៧ -ព្រះរាជក្រឹត្យ នស/រកត/0៦១៧/៤៥១ ស្តីពី ការតម្លើងឋានន្តរស័ក្តិ ដល់នាយនគរបាល ថ្នាក់ឧត្តមសេនីយ៍ និងនាយនគរបាលជាន់ខ្ពស់ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួង មហាផ្ទៃ ចំនួន ១១ រូប ៤៥៥៤
- 0៤-0៦-២0១៧ -ព្រះរាជក្រឹត្យ នស/រកត/0៦១៧/៤៥២ ស្តីពី ការបញ្ចប់មុខតំណែងឯកឧត្តម **ញឹក ម៉ុនធីន** ពីទីប្រឹក្សារាជរដ្ឋាភិបាល មានឋានៈស្មើ ឧបនាយករដ្ឋមន្ត្រី ៤៥៥៦
- 0៦-0៦-២0១៧ -ព្រះរាជក្រឹត្យ នស/រកត/0៦១៧/៤៥៣ ស្តីពី ការតែងតាំងឯកឧត្តម **ខ័ន្ធ សោភ័ណ** ជាឯក អគ្គរាជទូតអមព្រះរាជខុទ្ទកាល័យ សម្តេចព្រះមហាក្សត្រី **នរោត្តម មុនីនាថ សីហនុ** ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លែងថ្កុំ និងសុភមង្គល មានឋានៈស្មើ អនុរដ្ឋ លេខាធិការ ៤៥៥៧
- 0៦-0៦-២0១៧ -ព្រះរាជក្រឹត្យ នស/រកត/0៦១៧/៤៥៤ ស្តីពី ការតែងតាំង និងផ្តល់ឋានៈទីប្រឹក្សា និង ជំនួយការ ឯកឧត្តម **ហោ ណាំហុង** ឧបនាយករដ្ឋមន្ត្រី ចំនួន 0៤ រូប ៤៥៥៨
- 0៧-0៦-២0១៧ -ព្រះរាជក្រឹត្យ នស/រកត/0៦១៧/៤៥៥ ស្តីពី និយ័តកម្មក្របខ័ណ្ឌ លោក **ឃុត ចុត្សារិន្ទ** នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល នៅក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងការតាំងសំបកក្នុង ក្របខ័ណ្ឌ ដល់មន្ត្រីរាជការ ៥៨ រូប របស់ក្រសួង ចំនួន ៤ ៤៥៥៩

១

- ០៧-០៦-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/០៦១៧/៤៥៦ ស្តីពី ការតាំងសំបុត្រ ក្នុងក្របខ័ណ្ឌ ដល់មន្ត្រី រាជការ ១២២ រូប ទៅក្នុងឋានន្តរស័ក្តិអនុមន្ត្រី នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល នៅក្រសួងមុខងារសាធារណៈ ៤៥៦៣
- ០៧-០៦-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/០៦១៧/៤៥៧ ស្តីពី ការបញ្ចប់ តែងតាំងមុខតំណែង និងតម្កើង ឋានៈ ឯកឧត្តម **ថៃ ម៉ុងឆន** ពី អនុប្រធានស្ថានបេសកកម្ម នៃស្ថានបេសកកម្មអចិន្ត្រៃយ៍ នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា ជា អនុប្រធានស្ថានបេសកកម្ម នៃស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំ អង្គការពាណិជ្ជកម្មពិភពលោក និងអង្គការអន្តរជាតិពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស មានឋានៈស្មើ អគ្គនាយក ៤៥៦៨
- ០៧-០៦-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/០៦១៧/៤៥៨ ស្តីពី ការតម្កើងឋានន្តរស័ក្តិ ដល់នាយទាហាន ថ្នាក់ឧត្តមសេនីយ៍ និងថ្នាក់វរសេនីយ៍ នៃកងយោធពលខេមរភូមិន្ទ ចំនួន ៥៦ រូប ៤៥៦៩
- ០៧-០៦-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/០៦១៧/៤៥៩ ស្តីពី ការតម្កើងឋានន្តរស័ក្តិ ដល់នាយទាហាន ថ្នាក់ឧត្តមសេនីយ៍ និងថ្នាក់វរសេនីយ៍ នៃកងយោធពលខេមរភូមិន្ទ ចំនួន ៤៦ រូប ៤៥៧២
- ០៧-០៦-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/០៦១៧/៤៦០ ស្តីពី ការតែងតាំង និងផ្តល់ឋានៈឯកឧត្តម ឧត្តមសេនីយ៍ត្រី **ចៅ ជីរាន** ជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មិន និងសង្គ្រោះជនពិការ ដោយសារមិន មានឋានៈស្មើ រដ្ឋលេខា ធិការ បន្ថែមលើមុខងារបច្ចុប្បន្ន ៤៥៧៥

II. រាជរដ្ឋាភិបាល

១. អនុក្រឹត្យ

- ២៦-០៥-២០១៧ -អនុក្រឹត្យលេខ ៨៤ អនក្រ.បក ស្តីពី ការកាត់ដីទំហំ ៦៥,៦១ ហិកតា នៅស្រុក សំរោងទង ខេត្តកំពង់ស្ពឺ ចេញពីគម្របព្រៃឈើឆ្នាំ ២០០២ និងធ្វើអនុបយោគ ជាដីឯកជនរបស់រដ្ឋ សម្រាប់ធ្វើប្រទានកម្មជាកម្មសិទ្ធិជូនប្រជាពលរដ្ឋ និងមួយចំណែក រក្សាទុកជាដីសាធារណៈរបស់រដ្ឋ ព្រមទាំងផ្តល់សិទ្ធិជាកម្មសិទ្ធិលើក្បាលដី ៤៥៧៦

ក

- ២៦-០៥-២០១៧ -អនុក្រឹត្យលេខ ៨៥ អនក្រ.បក ស្តីពី ការកាត់ដីទំហំ ១,៨៧ ហិកតា នៅស្រុក
សំរោងទង ខេត្តកំពង់ស្ពឺ ចេញពីគម្របព្រៃឈើឆ្នាំ ២០០២ និងធ្វើអនុបយោគ ជា
ដីឯកជនរបស់រដ្ឋ សម្រាប់ធ្វើប្រទានកម្មជាកម្មសិទ្ធិជូនប្រជាពលរដ្ឋ និងមួយចំណែក
រក្សាទុកជាដីសាធារណៈរបស់រដ្ឋ ព្រមទាំងផ្តល់សិទ្ធិជាកម្មសិទ្ធិលើក្បាលដី ៤៥៨១
- ២៦-០៥-២០១៧ -អនុក្រឹត្យលេខ ៨៦ អនក្រ.បក ស្តីពី ការកាត់ដីទំហំ ៦៤,៣៣ ហិកតា នៅស្រុក
សំរោងទង ខេត្តកំពង់ស្ពឺ ចេញពីគម្របព្រៃឈើឆ្នាំ ២០០២ និងធ្វើអនុបយោគ ជា
ដីឯកជនរបស់រដ្ឋ សម្រាប់ធ្វើប្រទានកម្មជាកម្មសិទ្ធិជូនប្រជាពលរដ្ឋ និងមួយចំណែក
រក្សាទុកជាដីសាធារណៈរបស់រដ្ឋ ព្រមទាំងផ្តល់សិទ្ធិជាកម្មសិទ្ធិលើក្បាលដី ៤៥៨៦
- ២៥-០៥-២០១៧ -អនុក្រឹត្យលេខ ៥៥៩ អនក្រ.តត ស្តីពី ការតាំងសិបក្នុងក្របខ័ណ្ឌមន្ត្រីរាជការ ៤៥៩៣
- ២៦-០៥-២០១៧ -អនុក្រឹត្យលេខ ៥៦០ អនក្រ.តត ស្តីពី ការជូនមេដាយស្ថាបនាជាតិ ៤៥៩៤
- ២៦-០៥-២០១៧ -អនុក្រឹត្យលេខ ៥៦១ អនក្រ.តត ស្តីពី ការជូនគ្រឿងឥស្សរិយយសមុនិសារាភ័ណ្ណ ៤៥៩៦
- ២៦-០៥-២០១៧ -អនុក្រឹត្យលេខ ៥៦២ អនក្រ.តត ស្តីពី ការជូនមេដាយស្ថាបនាជាតិ ៤៥៩៧
- ២៦-០៥-២០១៧ -អនុក្រឹត្យលេខ ៥៦៣ អនក្រ.តត ស្តីពី ការជូនគ្រឿងឥស្សរិយយសមុនិសារាភ័ណ្ណ ៤៥៩៨
- ២៦-០៥-២០១៧ -អនុក្រឹត្យលេខ ៥៦៤ អនក្រ.តត ស្តីពី ការជូនគ្រឿងឥស្សរិយយសមុនិសារាភ័ណ្ណ ៤៥៩៩
- ២៦-០៥-២០១៧ -អនុក្រឹត្យលេខ ៥៦៥ អនក្រ.តត ស្តីពី ការជូនមេដាយស្ថាបនាជាតិ ៤៦០១
- ២៦-០៥-២០១៧ -អនុក្រឹត្យលេខ ៥៦៦ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ ៤៦០៤
- ២៩-០៥-២០១៧ -អនុក្រឹត្យលេខ ៥៦៧ អនក្រ.តត ស្តីពី ការជូនមេដាយសហមេត្រី ៤៦០៦
- ២៩-០៥-២០១៧ -អនុក្រឹត្យលេខ ៥៦៨ អនក្រ.តត ស្តីពី ការបំពេញក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ៤៦០៧
- ២៩-០៥-២០១៧ -អនុក្រឹត្យលេខ ៥៦៩ អនក្រ.តត ស្តីពី ការដំឡើងឋានន្តរស័ក្តិ នាយទាហាន ៤៦០៨
- ៣០-០៥-២០១៧ -អនុក្រឹត្យលេខ ៥៧០ អនក្រ.តត ស្តីពី ការតែងតាំងមុខតំណែង និងតម្លើងឋានន្តរស័ក្តិ
មន្ត្រីនគរបាលជាតិកម្ពុជា ៤៦១១
- ៣០-០៥-២០១៧ -អនុក្រឹត្យលេខ ៥៧១ អនក្រ.តត ស្តីពី ការតម្លើងឋានន្តរស័ក្តិ និងតែងតាំងមន្ត្រីរាជការ ៤៦១២
- ៣០-០៥-២០១៧ -អនុក្រឹត្យលេខ ៥៧២ អនក្រ.តត ស្តីពី ការតម្លើងឋានៈមន្ត្រីរាជការ ៤៦១៤

២. សេចក្តីសម្រេច

- ៣០-០៥-២០១៧ -សេចក្តីសម្រេចលេខ ៤៣ សសរ ស្តីពី ការតែងតាំងអនុប្រធាន និងបំពេញបន្ថែម សមាជិកក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធី នយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៣ របស់រាជរដ្ឋាភិបាលកម្ពុជា ៤៦១៥
- ៣០-០៥-២០១៧ -សេចក្តីសម្រេចលេខ ៤៤ សសរ ស្តីពី ការតែងតាំងសមាសភាពគណៈកម្មាធិការជាតិ ជំរឿនទូទៅប្រជាជន នៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០១៥ ៤៦១៧

៣. សារាចរណែនាំ

- ០៩-០៦-២០១៧ -សារាចរណែនាំលេខ ០៤ សរណន ស្តីពី ការរៀបចំសេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុសម្រាប់ ការគ្រប់គ្រង ឆ្នាំ ២០១៨ ៤៦១៩

III. ការងារបណ្តាវក្រសួង

១. ទីស្តីការដ្ឋានក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

- ២៩-០៣-២០១៧ -ប្រកាសអន្តរក្រសួងលេខ ៣៥២ សហវ.ប្រក ស្តីពី ការបង្កើតរដ្ឋទេយ្យបុរេប្រទាន សម្រាប់ ឆ្នាំ ២០១៧ នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ៤៦៤៤
- ២៩-០៣-២០១៧ -ប្រកាសលេខ ៣៥៣ សហវ.ប្រក ស្តីពី ការបង្កើតរដ្ឋទេយ្យបុរេប្រទាន សម្រាប់ឆ្នាំ ២០១៧ របស់អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ ៤៦៤៨

២. ទីស្តីការដ្ឋានក្រសួងឧស្សាហកម្ម និង សិប្បកម្ម

- ៣១-០៣-២០១៧ -ប្រកាសលេខ ១៣៨ ឧស.កឧ.ប្រក ០៣ ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន អ៊ែភល អ៊ីភីល (ខេមបូឌា) បង្កើតរោងចក្រ កាត់ដេរសម្លៀកបំពាក់ ៤៦៥៣



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៦១៧/៤៤៧

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២ នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០០១ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : តម្រើង ឋានន្តរស័ក្តិ ដល់នាយនគរបាលថ្នាក់ ឧត្តមសេនីយ៍ និងនាយនគរបាលជាន់ខ្ពស់ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ៖

- ក- ឋានន្តរស័ក្តិ ឧត្តមសេនីយ៍ឯក**
 - ឧត្តមសេនីយ៍ទោ **ជូ សំរោល** អត្តលេខ ០៤៩៨
- ខ- ឋានន្តរស័ក្តិ ឧត្តមសេនីយ៍នោ**
 - ឧត្តមសេនីយ៍ត្រី **ជា ប៊ុនហេង** អត្តលេខ ០៨៥៥
- គ- ឋានន្តរស័ក្តិ ឧត្តមសេនីយ៍ត្រី**
 - ១- វរសេនីយ៍ឯក **ប៉ាង ឡេង** អត្តលេខ ១២២២៨
 - ២- វរសេនីយ៍ឯក **ឌុន សារ៉េង** អត្តលេខ ៥៥៩៦៩
 - ៣- វរសេនីយ៍ឯក **ចារឹច ម៉េងស្រេង** អត្តលេខ ៦៥៦២៦


មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខនេះតទៅ ។

ព្រះហស្តលេខ និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

លេខ. ១៧០៦.៤៤៤

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០១៧

លេខ. ៤៤៤ ស.ណ
សំណៅនៃលេខនិងការចែកចាយ
រាជធានីភ្នំពេញ ថ្ងៃទី ០២ ខែ មិថុនា ឆ្នាំ២០១៧
អគ្គលេខាធិការរាជរដ្ឋាភិបាល



សយ សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៦១៧/៤៤០

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : តម្កើងឋានន្តរស័ក្តិ **ឧត្តមសេនីយ៍ទោ** ដល់នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ៖

- ១- ឧត្តមសេនីយ៍ត្រី **ប៊ុន ស៊ីផែ** អត្តលេខ ០៦៥៤
- ២- ឧត្តមសេនីយ៍ត្រី **ឈឹម ថន** អត្តលេខ ០៩១៦
- ៣- ឧត្តមសេនីយ៍ត្រី **រៀង បូណារ៉ុក្ក** អត្តលេខ ០១១១២
- ៤- ឧត្តមសេនីយ៍ត្រី **ទួន ប័ន្ទុល** អត្តលេខ ០១៣៤៣
- ៥- ឧត្តមសេនីយ៍ត្រី **អុំ សាយន** អត្តលេខ ០៥០១៧
- ៦- ឧត្តមសេនីយ៍ត្រី **ហាវ ចាន់សិធី** អត្តលេខ ០៦៦៧៨
- ៧- ឧត្តមសេនីយ៍ត្រី **អ៊ឹម ធុឡី** អត្តលេខ ៦១៧៣៦ ។


មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃចេញព្រះហស្តលេខតទៅ ។

**ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី**

ព.រ. ១៧០៦. ៤៤៥

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០១៧

លេខ: ៤៤៣ ស.ណ
**សំណៅដល់លោកផ្លូវការចែកចាយ
 រាជធានីភ្នំពេញ ថ្ងៃទី ០៦ ខែ មិថុនា ឆ្នាំ ២០១៧
 អគ្គលេខាធិការរាជរដ្ឋាភិបាល**



ស៊ុយ សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៦១៧/៤៤១

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ក្រាស់បង្គាប់

មាត្រា ១ : តម្រើងឋានន្តរស័ក្តិ ដល់នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ និងនាយនគរបាលជាន់ខ្ពស់ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ៖

ក- ឋានន្តរស័ក្តិឧត្តមសេនីយ៍ទេវ

- ១- ឧត្តមសេនីយ៍ត្រី **អែម សារិន** អត្តលេខ ០៥១៣៦
- ២- ឧត្តមសេនីយ៍ត្រី **ចាន់ វិចិត្រ** អត្តលេខ ០៦៣៤៥
- ៣- ឧត្តមសេនីយ៍ត្រី **នាង សុឃាត** អត្តលេខ ១៥៨៨៨
- ៤- ឧត្តមសេនីយ៍ត្រី **អ៊ុំ សុប្បន្ណា** អត្តលេខ ៥៤៦៦០ ។

ខ- ឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី

- ១- វរសេនីយ៍ឯក **ថា ចិត្តា** អត្តលេខ ០៥២៨៥



២- វេសនីយ័ងក	ឃុំ អរុណា	អគ្គលេខ ០៨៩៨៩
៣- វេសនីយ័ងក	ស៊ីម ជានិល	អគ្គលេខ ១២១៦២
៤- វេសនីយ័ងក	កែវ ជា	អគ្គលេខ ១២៤៣៩
៥- វេសនីយ័ងក	សៅ ប៊ុនរិទ្ធ	អគ្គលេខ ៣៤១០៦
៦- វេសនីយ័ងក	ឃឹម សុភ័ក្ត្រ	អគ្គលេខ ៥៤២៨៥
៧- វេសនីយ័ងក	តារា សុភា	អគ្គលេខ ៥៦៤១៨ ។

មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខនេះ ។

**ព្រះហស្តលេខ និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី**

លេខ. ១៧០៦ .៤៥៦

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ០៣ ខែ មិថុនា ឆ្នាំ ២០១៧

លេខ: ៤៥៥ ស.ណ
សំណៅនៃលេខនេះផ្តល់ជូនដល់ការបែកចែក
រាជធានីភ្នំពេញ ថ្ងៃទី ០៧ ខែ មិថុនា ឆ្នាំ ២០១៧
ព្រះហស្តលេខនិងការរាជលញ្ឆករ



សឃ សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៦១៧/៤៤២

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា១ :** បញ្ចប់មុខតំណែងឯកឧត្តម **ញ៉ឹក ម៉ិនវ៉ែន** ពីទីប្រឹក្សារាជរដ្ឋាភិបាល មានឋានៈស្មើ ឧបនាយករដ្ឋមន្ត្រី។
- មាត្រា២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។


ព្រះហស្តលេខា និងព្រះរាជលញ្ឆករ

នរោត្តម សីហមុនី

ព.រ. ១៧/០៦/៤៤២

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ ២០១៧

លេខ: ៤៤៣ ស.ណ
សំណាវនៃលីយ៉ាណូរ៉េដ្ឋាភិបាលកម្ពុជា
 រាជធានីភ្នំពេញ, ថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ ២០១៧
អគ្គលេខាធិការរាជរដ្ឋាភិបាល



សយ សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៦១៧/៤៤៣

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

ត្រាស់បង្គាប់

តែងតាំង :

ឯកឧត្តម ខ័ន្ទ សោភ័ណ

ជា

ឯកអគ្គរាជទូតអមព្រះរាជទូតកាល័យ
សម្តេចព្រះបរមរាជវាំង នរោត្តម មុនិនាថ សីហមុនី ព្រះបរមរាជហោរាជាតិខ្មែរ
ក្នុងសេរីភាព សេចក្តីថ្លែង និងសុភមង្គល មានឋានៈស្មើ អនុរដ្ឋលេខាធិការ

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

៣៧, ១៧/០៦.៤៤៧

ធ្វើនៅព្រះបរមរាជវាំង ថ្ងៃទី ០៦ ខែ មិថុនា ឆ្នាំ ២០១៧

លេខ: ៤៤៧ ស.ណ

សំណៅដែលមានកម្រិតជាអនុរដ្ឋលេខាធិការ
រាជធានីភ្នំពេញ ថ្ងៃទី ០៦ ខែ មិថុនា ឆ្នាំ ២០១៧
អគ្គលេខាធិការរាជរដ្ឋាភិបាល



សយ សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៦១៧/៤៥៤

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៩ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតទីស្តីការគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១២១៤/១៤៩៣ ចុះថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០១៤ ស្តីពីការគ្រប់គ្រង និងការបើកផ្តល់ប្រាក់បំណាច់ជូនទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រីដែលមានឋានៈស្មើ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : តែងតាំង និងផ្តល់ឋានៈ ទីប្រឹក្សា និងជំនួយការ ឯកឧត្តម **ហោ ណាំហុង** ឧបនាយករដ្ឋមន្ត្រី ចំនួន ០៤រូប ៖

- ១-ឯកឧត្តម **អ៊ុំ សុខកាន** ជាទីប្រឹក្សា មានឋានៈស្មើ រដ្ឋលេខាធិការ
- ២-ឯកឧត្តម **គុច កែវារី** ជាទីប្រឹក្សា មានឋានៈស្មើ អនុរដ្ឋលេខាធិការ
- ៣-ឯកឧត្តម **ជួន វិរិក្ខ** ជាទីប្រឹក្សា មានឋានៈស្មើ អនុរដ្ឋលេខាធិការ
បន្ថែមលើមុខងារបច្ចុប្បន្ន
- ៤-លោកជំទាវ **លីម ត្រីណិត** ជាជំនួយការ មានឋានៈស្មើ អគ្គនាយក ។


មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃចេញព្រះហស្តលេខាតទៅ។

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

១៧/០៦/២០១៧

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ០៦ ខែ មិថុនា ឆ្នាំ ២០១៧

លេខ: ៤៧០ ស.ណ
សំណៅនៃលេខាធិការរដ្ឋបាលក្រសួងយុវជនកីឡា និងកីឡាស្រី
 រាជធានីភ្នំពេញ ថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០១៧
អគ្គលេខាធិការរាជរដ្ឋាភិបាល



សយ សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៦១៧/៤៤៤

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/១២១៣/០១៧ ចុះថ្ងៃទី ០៩ ខែ ធ្នូ ឆ្នាំ ២០១៣ ដែល ប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងអែនធីមពល
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/១២១៣/០១៨ ចុះថ្ងៃទី ០៩ ខែ ធ្នូ ឆ្នាំ ២០១៣ ដែល ប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែល ប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/២៣ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែល ប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១០៥/០០៣ ចុះថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០០៥ ដែល ប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ ជស/រកត/០៣០០/១១៦ ចុះថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០០០ ស្តីពី លក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៦០២/១៥១ ចុះថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ ២០០២ ស្តីពី លក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៧០១/២៤០ ចុះថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០០១ ស្តីពី លក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌគ្រូបង្រៀនកម្រិតឧត្តម



- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពី គោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** និយ័តកម្មក្របខ័ណ្ឌ លោក **យុត ឌុក្សិន្ទ** ទៅក្នុងឋានន្តរស័ក្តិ វរមន្ត្រី ថ្នាក់លេខ ៣ នៃក្របខ័ណ្ឌមន្ត្រី គ្រប់គ្រងរដ្ឋបាល នៅក្រសួងឧស្សាហកម្ម និងសិប្បកម្ម ចាប់ពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៥។
- មាត្រា ២ :** តាំងសិបក្នុងក្របខ័ណ្ឌ ដល់មន្ត្រីរាជការ ៥៨ រូប របស់ក្រសួង ចំនួន ៤ ទៅក្នុងឋានន្តរស័ក្តិអនុមន្ត្រីនៃ ក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល ឋានន្តរស័ក្តិមន្ត្រីបច្ចេកទេសជាន់ខ្ពស់នៃក្របខ័ណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់ និងទៅក្នុងឋានន្តរស័ក្តិគ្រូបង្រៀនកម្រិតឧត្តម នៃក្របខ័ណ្ឌគ្រូបង្រៀនកម្រិតឧត្តម ៖

១-ក្រសួងរ៉ែ និងថាមពល តាំងសិបចាប់ពីថ្ងៃទី ០១ ខែ មេសា ឆ្នាំ ២០១៦

- ១- លោកស្រី **ជិន លក្ខិណា** អនុមន្ត្រី ថ្នាក់លេខ ៤
- ២- លោក **សំ ច័ន្ទជ័យសិទ្ធិ** អនុមន្ត្រី ថ្នាក់លេខ ៤
- ៣- លោក **ឡុន សារ៉ា** អនុមន្ត្រី ថ្នាក់លេខ ៤
- ៤- លោក **ព្រាម វិច្ឆិកា** អនុមន្ត្រី ថ្នាក់លេខ ៤
- ៥- លោក **រស់ រតនៈ** មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤

២-ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាំងសិបចាប់ពីថ្ងៃទី ០១ ខែ មេសា ឆ្នាំ ២០១៦

- ១- លោក **យុន សុភា** មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
- ២- លោកស្រី **កែវ វិណេត** មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
- ៣- លោក **ហេង គឹមហៀង** មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
- ៤- លោក **សី សេងអាន** មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
- ៥- លោកស្រី **វីង លក្ខិណា** មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
- ៦- លោក **ហាស ធីត** មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
- ៧- លោក **ឡុន សុខឡេង** មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
- ៨- លោក **យ៉ាវ អៀកយុន** មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
- ៩- លោក **ស្រេង ហេងលាត** មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
- ១០- លោកស្រី **សុខ សុភាព** មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
- ១១- លោក **ហេង សុគុណ** មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤



១២- លោកស្រី តែ សុនីតា	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
១៣- លោក សៀម សាម	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
១៤- លោក ហ៊ុំ ម៉ុនថៃ	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
១៥- លោក សុត ឡឿន	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
១៦- លោក លេន ធានី	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
១៧- លោក ជា ឡេង	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
១៨- លោក ឌុច ពាន់	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
១៩- លោក សេង អ៊ុំម៉េង	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
២០- លោកស្រី ស៊ីន ចាន់តនា	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
២១- លោក ហ៊ុន សុធាវិទ្ធី	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
២២- លោក ម៉ែន តុឡិន	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
២៣- លោក ហ៊ុំ សុដា	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
២៤- លោក លី កាណេល	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
២៥- លោកស្រី ជា ធាណា	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
២៦- លោក ឈុន ធាស៊ីនខែង	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
២៧- លោក យុម គីណាល់	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
២៨- លោក ណុម សុផន	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
២៩- លោកស្រី លីនី ម៉ារឌី	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
៣០- លោក ជួប សិរីយស	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
៣១- លោក ហេង សុផា	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
៣២- លោកស្រី ថុន ចន្ទី	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
៣៣- លោក លីនី ភីជួល	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
៣៤- លោកស្រី អ៊ុន សុឌីឡុន	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
៣៥- លោក សំ មុនី	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
៣៦- លោកស្រី នាង សៀម	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
៣៧- លោក ច័ន្ទ សាត្រា	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
៣៨- លោក គឹម ចាន់	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
៣៩- លោក ហែម វិរៈ	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
៤០- លោកស្រី មែល សុជាតា	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
៤១- លោកស្រី សម សុមញ្ញា	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤



៣- រដ្ឋលេខាធិការរដ្ឋានអាកាសចរស៊ីវិល តាំងសិបបាប៉ពីថ្ងៃទី ០១ ខែ ឧសភា ឆ្នាំ ២០១៣

- ១- លោកស្រី យិន ឆឿង មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
តាំងសិបបាប៉ពីថ្ងៃទី ០៦ ខែ សីហា ឆ្នាំ ២០១៤ តទៅ
- ២- លោកស្រី ហេង សុវណ្ណារិក្ខ មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
តាំងសិបបាប៉ពីថ្ងៃទី ០១ ខែ ឧសភា ឆ្នាំ ២០១៥ តទៅ
- ៣- លោកស្រី ជា ចន្ទមករា មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤

៤- ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាំងសិបបាប៉ពីថ្ងៃទី ០១ ខែ កក្កដា ឆ្នាំ ២០១៦

- ១- លោក ឃៀង ចាន់ណា គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
- ២- លោក អ៊ិន សុខឿន គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
- ៣- លោក មាស សារីន គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
- ៤- លោកស្រី សន សុខណា គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
- ៥- លោក ហ៊ុត សុវណ្ណារិក្ខ គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
- ៦- លោក គាត វ៉ាយុត គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
- ៧- លោក សាន វិលមស៊ីត គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
- ៨- លោក ឌី ស្នី គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
- ៩- លោក ចាន់ ច័ន្ទចំណាច់ គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤

មាត្រា ៣ : សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

**ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី**

៣៣៧.១៧០៦.៤៦០

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០១៧

លេខ: ៤៧៤ ស.ណ
សំណៅដើម្បីឱ្យមានការចែកចាយ
រាជធានីភ្នំពេញ ថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ២០១៧
អគ្គលេខាធិការរាជរដ្ឋាភិបាល



សឃ សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៦១៧/៤៤៦

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/១២១៣/០១៦ ចុះថ្ងៃទី ០៩ ខែ ធ្នូ ឆ្នាំ ២០១៣ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមុខងារសាធារណៈ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៣០០/១១៦ ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០០០ ស្តីពី លក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពីគោលការណ៍រួមនៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

ហត្ថក្រា ១. -តាំងសិបក្នុងក្របខ័ណ្ឌ ដល់មន្ត្រីរាជការ ១២២ រូប ទៅក្នុងឋាននុស័ក្តិអនុមន្ត្រី នៃក្របខ័ណ្ឌមន្ត្រី គ្រប់គ្រងរដ្ឋបាល នៅក្រសួងមុខងារសាធារណៈ ៖

-តាំងសិបចាប់ពីថ្ងៃទី ០៤ ខែ មករា ឆ្នាំ ២០១៧

១-	លោក	ឆុយ បញ្ញា	អនុមន្ត្រី	ថ្នាក់លេខ ៤
២-	លោក	យ៉ុន ថាឃុន	អនុមន្ត្រី	ថ្នាក់លេខ ៤
៣-	លោកស្រី	ជុំ ច័ន្ទមុនី	អនុមន្ត្រី	ថ្នាក់លេខ ៤
៤-	លោកស្រី	ស៊ឹម សុគន្ធា	អនុមន្ត្រី	ថ្នាក់លេខ ៤
៥-	លោកស្រី	នាំ វេន	អនុមន្ត្រី	ថ្នាក់លេខ ៤



៦-	លោកស្រី	ម៉ែ សោភ័ណ្ណ	អនុម្បន្ត	ថ្នាក់លេខ ៤
៧-	លោក	រុន សុខគា	អនុម្បន្ត	ថ្នាក់លេខ ៤
៨-	លោក	ស សំគី	អនុម្បន្ត	ថ្នាក់លេខ ៤
៩-	លោក	ប៊ុន ពិសី	អនុម្បន្ត	ថ្នាក់លេខ ៤
១០-	លោក	ម៉ៅ ផានិត	អនុម្បន្ត	ថ្នាក់លេខ ៤
១១-	លោក	សុ សំណាង	អនុម្បន្ត	ថ្នាក់លេខ ៤
១២-	លោកស្រី	ទេព លីក្ខស្នី	អនុម្បន្ត	ថ្នាក់លេខ ៤
១៣-	លោកស្រី	ហឿន វិទូ	អនុម្បន្ត	ថ្នាក់លេខ ៤
១៤-	លោក	ចាប់ ធានឌុន	អនុម្បន្ត	ថ្នាក់លេខ ៤
១៥-	លោកស្រី	នាំ មារី	អនុម្បន្ត	ថ្នាក់លេខ ៤
១៦-	លោក	ឌុប ចំណាន	អនុម្បន្ត	ថ្នាក់លេខ ៤
១៧-	លោក	ឆន ហុកសេង	អនុម្បន្ត	ថ្នាក់លេខ ៤
១៨-	លោក	គឹម យុវី	អនុម្បន្ត	ថ្នាក់លេខ ៤
១៩-	លោកស្រី	សោម ក្រពុំផ្កា	អនុម្បន្ត	ថ្នាក់លេខ ៤
២០-	លោកស្រី	ខៀន សុភក្រ	អនុម្បន្ត	ថ្នាក់លេខ ៤
២១-	លោក	យន ចាន់នា	អនុម្បន្ត	ថ្នាក់លេខ ៤
២២-	លោកស្រី	តាំង ម៉េងជូ	អនុម្បន្ត	ថ្នាក់លេខ ៤
២៣-	លោកស្រី	ទេព ស៊ីថា	អនុម្បន្ត	ថ្នាក់លេខ ៤
២៤-	លោកស្រី	វិណ ស៊ីមយឹម	អនុម្បន្ត	ថ្នាក់លេខ ៤
២៥-	លោក	ឡើង វិសាល	អនុម្បន្ត	ថ្នាក់លេខ ៤

តាំងសិបបាប័ព្វថ្ងៃទី ០១ ខែ មីនា ឆ្នាំ ២០១៧

២៦-	លោក	សេង សុផ្លាវិត	អនុម្បន្ត	ថ្នាក់លេខ ១
២៧-	លោក	សេង សុភា	អនុម្បន្ត	ថ្នាក់លេខ ៤
២៨-	លោក	ទេព ច័ន្ទពិសាល	អនុម្បន្ត	ថ្នាក់លេខ ៤
២៩-	លោក	ចាម ពិសី	អនុម្បន្ត	ថ្នាក់លេខ ៤
៣០-	លោកស្រី	សុខ ហួង	អនុម្បន្ត	ថ្នាក់លេខ ៤
៣១-	លោក	អូន លីមីយ៉ាសិទ្ធិ	អនុម្បន្ត	ថ្នាក់លេខ ៤
៣២-	លោក	កាំង ណាត់	អនុម្បន្ត	ថ្នាក់លេខ ៤
៣៣-	លោក	គីន ប៊ុន្ណារិទ្ធ	អនុម្បន្ត	ថ្នាក់លេខ ៤
៣៤-	លោកស្រី	វ៉ាន់ ចាន់ណារ៉ា	អនុម្បន្ត	ថ្នាក់លេខ ៤
៣៥-	លោកស្រី	សាយ៉ា លីនដា	អនុម្បន្ត	ថ្នាក់លេខ ៤
៣៦-	លោកស្រី	សេង សុខេមា	អនុម្បន្ត	ថ្នាក់លេខ ៤
៣៧-	លោកស្រី	សាន្ត បញ្ញាវិរិយា	អនុម្បន្ត	ថ្នាក់លេខ ៤
៣៨-	លោកស្រី	ជាក់ ជាតិបញ្ញា	អនុម្បន្ត	ថ្នាក់លេខ ៤
៣៩-	លោក	ឡើង សោភ័ណ្ណ	អនុម្បន្ត	ថ្នាក់លេខ ៤
៤០-	លោកស្រី	គុច រិណា	អនុម្បន្ត	ថ្នាក់លេខ ៤



៤១-	លោកស្រី	ឃ្លឹម ស្រីនាង	អនុមន្ត្រី	ថ្នាក់លេខ ៤
៤២-	លោក	ឈើយ លនធីន្ទ្រារិទ្ធិ	អនុមន្ត្រី	ថ្នាក់លេខ ៤
៤៣-	លោកស្រី	សេវ តេជហ្វ	អនុមន្ត្រី	ថ្នាក់លេខ ៤
៤៤-	លោកស្រី	ហាស ស្រីជា	អនុមន្ត្រី	ថ្នាក់លេខ ៤
៤៥-	លោកស្រី	ខឿ ស៊ីនិត	អនុមន្ត្រី	ថ្នាក់លេខ ៤
៤៦-	លោក	លី ហាត់ម៉េងលាង	អនុមន្ត្រី	ថ្នាក់លេខ ៤
៤៧-	លោក	ស៊ី សិរីឧឿន	អនុមន្ត្រី	ថ្នាក់លេខ ៤
៤៨-	លោក	កេត សុភៀន	អនុមន្ត្រី	ថ្នាក់លេខ ៤
៤៩-	លោកស្រី	នេវ ស្រីរ័ត្ន	អនុមន្ត្រី	ថ្នាក់លេខ ៤
៥០-	លោកស្រី	សម្បត្តិ លក្ខិណា	អនុមន្ត្រី	ថ្នាក់លេខ ៤
៥១-	លោក	ឡេង ប័ណ្ណាសនា	អនុមន្ត្រី	ថ្នាក់លេខ ៤
៥២-	លោក	ឡុង សំអុល	អនុមន្ត្រី	ថ្នាក់លេខ ៤
៥៣-	លោក	សុខ ជារ៉ា	អនុមន្ត្រី	ថ្នាក់លេខ ៤
៥៤-	លោក	សាត បុត្រ	អនុមន្ត្រី	ថ្នាក់លេខ ៤
៥៥-	លោក	ខែក ពន្លឺរាយ	អនុមន្ត្រី	ថ្នាក់លេខ ៤
៥៦-	លោក	គឹម សុខគា	អនុមន្ត្រី	ថ្នាក់លេខ ៤
៥៧-	លោក	ហុក ឧត្តម	អនុមន្ត្រី	ថ្នាក់លេខ ៤
៥៨-	លោក	ឌុច ដាណា	អនុមន្ត្រី	ថ្នាក់លេខ ៤
៥៩-	លោក	ប្រាក់ ពិសិដ្ឋ	អនុមន្ត្រី	ថ្នាក់លេខ ៤
៦០-	លោកស្រី	ខៀង សុនីតា	អនុមន្ត្រី	ថ្នាក់លេខ ៤
៦១-	លោក	ស៊ីន សុធីន្ទ្រារិទ្ធិ	អនុមន្ត្រី	ថ្នាក់លេខ ៤
៦២-	លោកស្រី	ខឿន ស្រីឌុច	អនុមន្ត្រី	ថ្នាក់លេខ ៤
៦៣-	លោកស្រី	រុំ ពុទ្ធារិទ្ធ	អនុមន្ត្រី	ថ្នាក់លេខ ៤
៦៤-	លោកស្រី	ឈុន វិច្ឆិកា	អនុមន្ត្រី	ថ្នាក់លេខ ៤
៦៥-	លោក	ចាន់ថា ណារី	អនុមន្ត្រី	ថ្នាក់លេខ ៤
៦៦-	លោក	ស្វាយ រ៉ាដា	អនុមន្ត្រី	ថ្នាក់លេខ ៤
៦៧-	លោក	លី បុរិស្ថ	អនុមន្ត្រី	ថ្នាក់លេខ ៤
៦៨-	លោក	សុខ ណារឿន	អនុមន្ត្រី	ថ្នាក់លេខ ៤
៦៩-	លោក	កុល សុជាតិ	អនុមន្ត្រី	ថ្នាក់លេខ ៤
៧០-	លោក	ខុន រ៉ាវី	អនុមន្ត្រី	ថ្នាក់លេខ ៤
៧១-	លោកស្រី	ចន្ទ្រា ម៉ាលីលក្ខណ៍	អនុមន្ត្រី	ថ្នាក់លេខ ៤
៧២-	លោកស្រី	ជា បូផា	អនុមន្ត្រី	ថ្នាក់លេខ ៤
៧៣-	លោក	ជា ពេជ្រវិបុល	អនុមន្ត្រី	ថ្នាក់លេខ ៤
៧៤-	លោក	អ៊ឹម ជារិទ្ធិ	អនុមន្ត្រី	ថ្នាក់លេខ ៤
៧៥-	លោកស្រី	ខឿន ផល្លា	អនុមន្ត្រី	ថ្នាក់លេខ ៤
៧៦-	លោក	ស៊ី តេនា	អនុមន្ត្រី	ថ្នាក់លេខ ៤
៧៧-	លោក	ហ៊ុន ចាន់នី	អនុមន្ត្រី	ថ្នាក់លេខ ៤



៧៨-	លោក	តាន់ សុខឡាយ	អនុម្រន្ត	ថ្នាក់លេខ ៤
៧៩-	លោក	អ៊ុន សុខ	អនុម្រន្ត	ថ្នាក់លេខ ៤
៨០-	លោកស្រី	យីម ស្រីពេជ្រ	អនុម្រន្ត	ថ្នាក់លេខ ៤
៨១-	លោក	ហ៊ុន លាងស្រេង	អនុម្រន្ត	ថ្នាក់លេខ ៤
៨២-	លោក	ឈឿង វណ្ណឌី	អនុម្រន្ត	ថ្នាក់លេខ ៤
៨៣-	លោកស្រី	ឈឹម ច័ន្ទពិសិ	អនុម្រន្ត	ថ្នាក់លេខ ៤
៨៤-	លោក	ចាន់ សំណាង	អនុម្រន្ត	ថ្នាក់លេខ ៤
៨៥-	លោកស្រី	ជឹម ចាន់ចិត្តា	អនុម្រន្ត	ថ្នាក់លេខ ៤
៨៦-	លោកស្រី	ម៉េង ស្រីពេជ្រ	អនុម្រន្ត	ថ្នាក់លេខ ៤
៨៧-	លោក	អ៊ុន សម្បត្ត	អនុម្រន្ត	ថ្នាក់លេខ ៤
៨៨-	លោកស្រី	កាំង ស្រីខ្ពង	អនុម្រន្ត	ថ្នាក់លេខ ៤
៨៩-	លោកស្រី	ឈឿង សុធារិ	អនុម្រន្ត	ថ្នាក់លេខ ៤
៩០-	លោក	គាំ គឹមហោរ	អនុម្រន្ត	ថ្នាក់លេខ ៤
៩១-	លោក	នេង ហ៊ុន	អនុម្រន្ត	ថ្នាក់លេខ ៤
៩២-	លោកស្រី	សោម គឹមឈ័ង	អនុម្រន្ត	ថ្នាក់លេខ ៤
៩៣-	លោក	សុ សាយសុត្រា	អនុម្រន្ត	ថ្នាក់លេខ ៤
៩៤-	លោក	ឆ្មាន់ ឆឿ	អនុម្រន្ត	ថ្នាក់លេខ ៤
៩៥-	លោក	អ៊ុំ ឆបាវិត	អនុម្រន្ត	ថ្នាក់លេខ ៤
៩៦-	លោកស្រី	ជុំ សុខមាន	អនុម្រន្ត	ថ្នាក់លេខ ៤
៩៧-	លោក	ឡាយ តុលា	អនុម្រន្ត	ថ្នាក់លេខ ៤
៩៨-	លោកស្រី	កាន់ សុប្បនិកា	អនុម្រន្ត	ថ្នាក់លេខ ៤
៩៩-	លោក	សុខ ណាំ	អនុម្រន្ត	ថ្នាក់លេខ ៤
១០០-	លោក	ស៊ា ឧត្តមពិសិដ្ឋ	អនុម្រន្ត	ថ្នាក់លេខ ៤
១០១-	លោក	សុផាត សំណាង	អនុម្រន្ត	ថ្នាក់លេខ ៤
១០២-	លោក	សោភ័ណ វិរៈ	អនុម្រន្ត	ថ្នាក់លេខ ៤
១០៣-	លោកស្រី	តេ ចល័ត្ត	អនុម្រន្ត	ថ្នាក់លេខ ៤
១០៤-	លោកស្រី	ទិត មីតា	អនុម្រន្ត	ថ្នាក់លេខ ៤
១០៥-	លោក	សុខ សុភ័ក្ត្រ	អនុម្រន្ត	ថ្នាក់លេខ ៤
១០៦-	លោក	ស៊ុន សុភារក្ស	អនុម្រន្ត	ថ្នាក់លេខ ៤
១០៧-	លោក	ផល ស៊ាត	អនុម្រន្ត	ថ្នាក់លេខ ៤
១០៨-	លោកស្រី	ហ្វុន ឈុនលី	អនុម្រន្ត	ថ្នាក់លេខ ៤
១០៩-	លោក	ឈន ចាន់ជេត	អនុម្រន្ត	ថ្នាក់លេខ ៤
១១០-	លោកស្រី	ធឿន ច័ន្ទម្រឹមម្រឹម	អនុម្រន្ត	ថ្នាក់លេខ ៤
១១១-	លោក	ឡាយ ចាន់រិដ្ឋិ	អនុម្រន្ត	ថ្នាក់លេខ ៤
១១២-	លោកស្រី	ជ សុវ៉េន	អនុម្រន្ត	ថ្នាក់លេខ ៤
១១៣-	លោកស្រី	ជន ចាន់ណា	អនុម្រន្ត	ថ្នាក់លេខ ៤
១១៤-	លោកស្រី	អោ សេដ្ឋា	អនុម្រន្ត	ថ្នាក់លេខ ៤



១១៥-	លោកស្រី	លី សាយ៉ារដ្ឋា	អនុមន្ត្រី	ថ្នាក់លេខ ៤
១១៦-	លោកស្រី	លី សុផាន់ណា	អនុមន្ត្រី	ថ្នាក់លេខ ៤
១១៧-	លោក	ហាន សុឡា	អនុមន្ត្រី	ថ្នាក់លេខ ៤
១១៨-	លោកស្រី	ជា ចាន់ថុ	អនុមន្ត្រី	ថ្នាក់លេខ ៤
១១៩-	លោកស្រី	ខែត ម៉ុ	អនុមន្ត្រី	ថ្នាក់លេខ ៤
១២០-	លោកស្រី	ស៊ឹម សុគុទ	អនុមន្ត្រី	ថ្នាក់លេខ ៤
១២១-	លោកស្រី	ហ៊ាង ស្រីអន	អនុមន្ត្រី	ថ្នាក់លេខ ៤
-តាំងសិបបាត់ពីថ្ងៃទី ០១ ខែ មេសា ឆ្នាំ ២០១៧				
១២២-	លោក	មុត ពិដារ	អនុមន្ត្រី	ថ្នាក់លេខ ៤

មាត្រា ២. -សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល
បន្តកម្មវត្ថុព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។

**ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី**

ស.ល. ១៧០៦.៤៦១

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ០៧ ខែ មិថុនា ឆ្នាំ ២០១៧

លេខ: ៤៧៧ ស.ណ
សំណៅដែលមានកម្លោះការចែកផ្សាយ
 រាជធានីភ្នំពេញ ថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ២០១៧
អគ្គលេខាធិការរាជរដ្ឋាភិបាល



ស៊ុន សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៦១៧/៤៤៧

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យ លេខ នស/រកត/០៤១៦/៣៦៨ ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ ស្តីពីការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃទីស្តីការគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រម លេខ នស/រកម/០១៩៦/១៦ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងពាណិជ្ជកម្ម
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** បញ្ចប់ តែងតាំងមុខតំណែង និងតម្លើងឋានៈ ឯកឧត្តម ថៃ ប៊ុនថន ពី អនុប្រធានស្ថានបេសកកម្ម នៃស្ថានបេសកកម្មអចិន្ត្រៃយ៍ នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិ នានា ជា អនុប្រធានស្ថានបេសកកម្ម នៃស្ថានបេសកកម្មអចិន្ត្រៃយ៍ នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការពាណិជ្ជកម្មពិភពលោក និងអង្គការអន្តរជាតិពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស មានឋានៈស្មើ អគ្គនាយក។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ ។

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

ស.រ. ១៧/០៦/៤៤៧
ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ២០១៧

លេខ: ៤៧១ ស.ណ
សំណៅនៃលេខមានតម្លៃជាការបែកចេញ
រាជធានីភ្នំពេញ ថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០១៧
អគ្គលេខាធិការរាជរដ្ឋាភិបាល

ស៊ីម សុខា





ព្រះរាជក្រឹត្យ

យើង

នស/រកត/០៦១៧/៤៤៨

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៧ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការបង្កើត ក្រសួងការពារជាតិ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៧០១/២៣៧ ចុះថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ ២០០១ ស្តីពីការកែ សម្រួលតួនាទីភារកិច្ចនិងរចនាសម្ព័ន្ធថាត់តាំងរបស់ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ
- បានទ្រង់យល់ព្រះរាជក្រមលេខ ជស/រកម/១១៩៧/០៥ ចុះថ្ងៃទី ០៦ ខែ វិច្ឆិកា ឆ្នាំ ១៩៩៧ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីលក្ខន្តិកៈទូទៅ ចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

ហក្រា១ : កម្លើងឋានន្តរស័ក្តិ ដល់ នាយទាហាន ថ្នាក់ឧត្តមសេនីយ៍ និងថ្នាក់វរសេនីយ៍ នៃកងយោធពលខេមរភូមិន្ទ ៖

ក-ឋានន្តរស័ក្តិឧត្តមសេនីយ៍ទោ

១-ឧត្តមសេនីយ៍ក្រី	សុខ សេន	អត្តលេខ ០០៣៤៧៥
២-ឧត្តមសេនីយ៍ក្រី	ឃ៉ា ហុន	អត្តលេខ ០០០៨៦៩
៣-ឧត្តមសេនីយ៍ក្រី	ជាតិ ម៉ូលីន	អត្តលេខ ០២៥៦៦៤
៤-ឧត្តមសេនីយ៍ក្រី	ជា សុភ័ក្ត្រ	អត្តលេខ ០៤៥៧៣៤
៥-ឧត្តមសេនីយ៍ក្រី	អេង ហៀង	អត្តលេខ ០០៤៩៨៦
៦-ឧត្តមសេនីយ៍ក្រី	លី សាលី	អត្តលេខ ០០២៧៣២
៧-ឧត្តមសេនីយ៍ក្រី	ហុន ស៊ាន	អត្តលេខ ០០៨៧៤០
៨-ឧត្តមសេនីយ៍ក្រី	ម៉ីន តាយ	អត្តលេខ ០២៤៣០៥
៩-ឧត្តមសេនីយ៍ក្រី	ស៊ីន សុភារ៉ា	អត្តលេខ ០១៣៧៥៦
១០-ឧត្តមសេនីយ៍ក្រី	ស តាយា	អត្តលេខ ០០៤៤៦៤
១១-ឧត្តមសេនីយ៍ក្រី	ឡូ វិថុនា	អត្តលេខ ០០២៤១២
១២-ឧត្តមសេនីយ៍ក្រី	ហាស តឿន	អត្តលេខ ០១៥៧៩២



១៣-ឧត្តមសេនីយ៍ក្រី	ចាន់ ផាន់ណា	អគ្គលេខ ០១២២៦៦
១៤-ឧត្តមសេនីយ៍ក្រី	សាត សិវគិរី	អគ្គលេខ ០០១៤៣៦
១៥-ឧត្តមសេនីយ៍ក្រី	ប៊ុន សំ	អគ្គលេខ ០០១៤៣៨
១៦-ឧត្តមសេនីយ៍ក្រី	ជុំ សុឃ្យែន	អគ្គលេខ ០០៨៣៧៧
ខ-ថាលទ្ធស័ក្តិឧត្តមសេនីយ៍ក្រី		
១-វរសេនីយ៍ឯក	ហួត ចន្ទា	អគ្គលេខ ០០១៤២៨
២-វរសេនីយ៍ឯក	គួច សុជាតិ	អគ្គលេខ ០១៣២៨៧
៣-វរសេនីយ៍ឯក	យ៉ាង សុយុន	អគ្គលេខ ០០៤៧៤៨
៤-វរសេនីយ៍ឯក	ណារ៉េត ប៊ុនឡារ៉ាត់	អគ្គលេខ ០១២២៨២
៥-វរសេនីយ៍ឯក	ទូ សុវណ្ណារ៉ាត់	អគ្គលេខ ០២៧១២៦
៦-វរសេនីយ៍ឯក	ម៉ៅ ហេង	អគ្គលេខ ០២៧០៨៤
៧-វរសេនីយ៍ឯក	ហៀង ជេត	អគ្គលេខ ០២២៣៣៣
៨-វរសេនីយ៍ឯក	ប៊ុន ម៉ែន	អគ្គលេខ ០២៦១៦៩
៩-វរសេនីយ៍ឯក	ថេង ជា	អគ្គលេខ ០១៤២១៣
១០-វរសេនីយ៍ឯក	អ៊ុន សុភា	អគ្គលេខ ១៣៩១៤៦
១១-វរសេនីយ៍ឯក	កែត ឡា	អគ្គលេខ ០១១៥២៩
១២-វរសេនីយ៍ឯក	ឡើង សិរី	អគ្គលេខ ០៤៥៨៣២
១៣-វរសេនីយ៍ឯក	ឡេង ប៊ុនឡើង	អគ្គលេខ ០៤៣៥២៦
១៤-វរសេនីយ៍ឯក	ជុំ ចន្ទារ៉ា	អគ្គលេខ ០៤៨៩២៥
១៥-វរសេនីយ៍ឯក	សាណូត ទូច	អគ្គលេខ ០១៧៣៥៧
១៦-វរសេនីយ៍ឯក	យក់ ឡៃ	អគ្គលេខ ០១៧៣៥៩
១៧-វរសេនីយ៍ឯក	គង់ សម្បត្តិ	អគ្គលេខ ០១៧៣១៣
១៨-វរសេនីយ៍ឯក	ត្រៀម ពិណា	អគ្គលេខ ០១៧១២០
១៩-វរសេនីយ៍ឯក	ម៉ែន សំរោត	អគ្គលេខ ០០៩៥៣៨
២០-វរសេនីយ៍ឯក	ស សុទ្ធ	អគ្គលេខ ០០៩៣៤០
២១-វរសេនីយ៍ឯក	ប៊ុន ហួត	អគ្គលេខ ០១០០១២
២២-វរសេនីយ៍ឯក	រោង ប៊ុន	អគ្គលេខ ១១៤៧៧៩
២៣-វរសេនីយ៍ឯក	ខួន សំនាង	អគ្គលេខ ០៤៥១២២
២៤-វរសេនីយ៍ឯក	រោង ប៉ា	អគ្គលេខ ០០៨៦៦៥
២៥-វរសេនីយ៍ឯក	ហាយ ស៊ីណា	អគ្គលេខ ០១៧២៤៦
២៦-វរសេនីយ៍ឯក	ម៉ែន ណារ៉ុន	អគ្គលេខ ១៥១៨៩៨
២៧-វរសេនីយ៍ឯក	ម៉ែន ខាន់ជារ៉ា	អគ្គលេខ ០៣៣១៧៤
២៨-វរសេនីយ៍ឯក	ឱន សារិន	អគ្គលេខ ០០២០៥៥
២៩-វរសេនីយ៍ឯក	ណារ៉ា សុវណ្ណ	អគ្គលេខ ០១០៣៨០
៣០-វរសេនីយ៍ឯក	សោម សុភាបុត	អគ្គលេខ ០១០៣៤៨
៣១-វរសេនីយ៍ឯក	ធន់ ប៊ុនឡើង	អគ្គលេខ ០១១៤៩៣
៣២-វរសេនីយ៍ឯក	សិម អន្តរបុត្តិ	អគ្គលេខ ០១៥១៦៩



៣៣-វសេនីយ៍ឯក	យ៉ង់ សេរី	អគ្គលេខ ០១៦៧១១
៣៤-វសេនីយ៍ឯក	អោម សុខេន	អគ្គលេខ ០១៦៦៤៦
៣៥-វសេនីយ៍ឯក	ឈុយ សែន	អគ្គលេខ ០៤៩០៧៤
៣៦-វសេនីយ៍ឯក	ស៊ឹម សម	អគ្គលេខ ០១៧០១៥
៣៧-វសេនីយ៍ឯក	ច័ន្ទ សុភ័ក្ត្រា	អគ្គលេខ ០១០១០៥
៣៨-វសេនីយ៍ឯក	ព្រាប ខាន់សារ៉ាត់	អគ្គលេខ ០២៣២៨៧
៣៩-វសេនីយ៍ឯក	ស្នើ ម៉ីនហ៊ឺ	អគ្គលេខ ០០១៤១២
៤០-វសេនីយ៍ឯក	អ៊ុន សេ	អគ្គលេខ ០១៣៨២២


មាត្រា ២: សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្ត ព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខទៅ ។

**ព្រះហស្តលេខ និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី**

៣៣.១៧០៦.៤៦៣

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ៧ ខែមិថុនា ឆ្នាំ២០១៧

លេខ: ៤៧៧ ស.ណ
 សំណៅដែលមានកម្រិតជាអនុវត្តន៍
 រាជធានីភ្នំពេញ ថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០១៧
 អគ្គលេខាធិការរាជរដ្ឋាភិបាល



សយ សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៦១៧/៤៤៤

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៧ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការបង្កើត ក្រសួងការពារជាតិ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៧០១/២៣៧ ចុះថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ ២០០១ ស្តីពីការកែ សម្រួលតួនាទីភារកិច្ចនិងរចនាសម្ព័ន្ធចាក់តាំងរបស់ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរាក្សមិន្ទ
- បានទ្រង់យល់ព្រះរាជក្រមលេខ ជស/រកម/១១៩៧/០៥ ចុះថ្ងៃទី ០៦ ខែ វិច្ឆិកា ឆ្នាំ ១៩៩៧ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីលក្ខន្តិកៈទូទៅ ចំពោះយោធិន នៃកងយោធពលខេមរាក្សមិន្ទ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : កម្លើងឋានន្តរស័ក្តិ ដល់ នាយទាហាន ថ្នាក់ឧត្តមសេនីយ៍ និងថ្នាក់វរសេនីយ៍ នៃកងយោធពលខេមរាក្សមិន្ទ ៖

ក-ឋានន្តរស័ក្តិឧត្តមសេនីយ៍នោ

- ១-ឧត្តមសេនីយ៍ក្រី **សុខ ច័ន្ទ** អត្តលេខ ០០៤១១៧
- ២-ឧត្តមសេនីយ៍ក្រី **ស៊ី សុខុម** អត្តលេខ ០០៩៣៧១
- ៣-ឧត្តមសេនីយ៍ក្រី **ធីត ធីត** អត្តលេខ ០០៩០៦៥
- ៤-ឧត្តមសេនីយ៍ក្រី **មេក ធីត** អត្តលេខ ០១៧១១៥
- ៥-ឧត្តមសេនីយ៍ក្រី **តាំង សេនីល** អត្តលេខ ១៦២៤៥៥
- ៦-ឧត្តមសេនីយ៍ក្រី **តាន់ តា** អត្តលេខ ០៤៣៤៣២
- ៧-ឧត្តមសេនីយ៍ក្រី **ម៉ា សិទ្ធ** អត្តលេខ ០០៩៦៧៣
- ៨-ឧត្តមសេនីយ៍ក្រី **ម៉ៅ ច័ន្ទសីហា** អត្តលេខ ១៦៧៦៨៤
- ៩-ឧត្តមសេនីយ៍ក្រី **អ៊ុន សំយុទ្ធ** អត្តលេខ ០១៥០០៣
- ១០-ឧត្តមសេនីយ៍ក្រី **អៀង ចន្ទា** អត្តលេខ ០៨០០១៦



ខ-ឋាននាយករដ្ឋមន្ត្រី

១-វរសេនីយ៍ឯក	ឧស សំណេត	អក្កលេខ ០២១៩៣០
២-វរសេនីយ៍ឯក	ភាត សុជាតិ	អក្កលេខ ០២៤៣៦០
៣-វរសេនីយ៍ឯក	ទេព សារីន	អក្កលេខ ០៦៨៥៥៤
៤-វរសេនីយ៍ឯក	ស សារិទ្ធ	អក្កលេខ ០០៩០៧៦
៥-វរសេនីយ៍ឯក	ឡើង ឆាវី	អក្កលេខ ០០៩០៧០
៦-វរសេនីយ៍ឯក	ប្រាក់ ណាយ	អក្កលេខ ០០៩០៦៧
៧-វរសេនីយ៍ឯក	ប្រាក់ សារី	អក្កលេខ ០១៧១១៧
៨-វរសេនីយ៍ឯក	ចេន ហ៊ុយ	អក្កលេខ ០៦៩១១១
៩-វរសេនីយ៍ឯក	ហុន ចន្រ្ទា	អក្កលេខ ២២៧២៧១
១០-វរសេនីយ៍ឯក	យង់ សុផា	អក្កលេខ ០១៧១៣៩
១១-វរសេនីយ៍ឯក	ណាត វិបុល	អក្កលេខ ០០៩៣៩១
១២-វរសេនីយ៍ឯក	ទូច សុភ័ក្ត្រ	អក្កលេខ ០១៧៣០២
១៣-វរសេនីយ៍ឯក	ឆែវ ចន្ទាបុប	អក្កលេខ ០០៩៣៦៤
១៤-វរសេនីយ៍ឯក	សំ វិបុល	អក្កលេខ ០០៩៣៧៧
១៥-វរសេនីយ៍ឯក	សៅ ស៊ុន	អក្កលេខ ០០៩១៩៨
១៦-វរសេនីយ៍ឯក	ជួន សារ៉េត	អក្កលេខ ០០២៨៧៦
១៧-វរសេនីយ៍ឯក	អ៊ុក ពិសិដ្ឋ	អក្កលេខ ០១៧០២១
១៨-វរសេនីយ៍ឯក	សិទ្ធិ ឧស្សី	អក្កលេខ ១៩១២៨៤
១៩-វរសេនីយ៍ឯក	កឹម ចាន់ឌី	អក្កលេខ ១៣៨៥២២
២០-វរសេនីយ៍ឯក	សោម សុផារិន	អក្កលេខ ០០២៣០២
២១-វរសេនីយ៍ឯក	សំ ឈឹម	អក្កលេខ ០០៩៣៩៩
២២-វរសេនីយ៍ឯក	ឈិន កុកថៃ	អក្កលេខ ០៧៧៤៩៨
២៣-វរសេនីយ៍ឯក	ជា គង់ណារិទ្ធ	អក្កលេខ ០៣៤៨៧៦
២៤-វរសេនីយ៍ឯក	អ៊ុំ ឌុន្ទី	អក្កលេខ ០២៥៩៤៤
២៥-វរសេនីយ៍ឯក	និក ណារ៉ុន	អក្កលេខ ០១៩០១៤
២៦-វរសេនីយ៍ឯក	ខែ ជឹម	អក្កលេខ ០០២៦៨២
២៧-វរសេនីយ៍ឯក	សុន សុមន្តរាជ	អក្កលេខ ០៣០៩៣១
២៨-វរសេនីយ៍ឯក	គង់ ឡើង	អក្កលេខ ១៥៧៨៣៩
២៩-វរសេនីយ៍ឯក	ជុក ចុក	អក្កលេខ ០០៩៦៨៣
៣០-វរសេនីយ៍ឯក	កេង សុផា	អក្កលេខ ០១៥១៦៩
៣១-វរសេនីយ៍ឯក	ហ៊ុន សុខមន្ត្រី	អក្កលេខ ២១៤៩៥៧
៣២-វរសេនីយ៍ឯក	យ៉ែម បុណ្យរ៉េត	អក្កលេខ ០១៨៣៣៩
៣៣-វរសេនីយ៍ឯក	ហាស ចុក្តា	អក្កលេខ ០០០៨៤១



៣៤-វរសេនីយ៍ឯក **សុខ ចន្ទឆ្មារ** អគ្គលេខ ០០៩១៣៧

៣៥-វរសេនីយ៍ឯក **ឈុន ម៉ីនធី** អគ្គលេខ ០១២៤៩៧

៣៦-វរសេនីយ៍ឯក **ច័ន្ទ ចាសនា** អគ្គលេខ ០១២៤៦៥

មាត្រា ២: សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្ត ព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខនាពេលនេះ ។

**ព្រះហស្តលេខ និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី**

៣៣០២.០១០៦.៤៦៤

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ៧ ខែមិថុនា ឆ្នាំ២០១៧

លេខ: ៤៧៤ ស.ណ
សំណៅនៃសមាគមផ្លូវជាតិលេខ១
រាជធានីភ្នំពេញ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧
អគ្គលេខាធិការរាជរដ្ឋាភិបាល



ស្រី សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៦១៧/៤៦០

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកត/០១៩៦/០៩ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតទីស្តីការគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩០០/១៦០ ចុះថ្ងៃទី ០៤ ខែ កញ្ញា ឆ្នាំ ២០០០ ស្តីពីការបង្កើតអាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៦០៥/២៦៥ ចុះថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០០៥ ស្តីពីវិសោធនកម្មមាត្រា ៤, មាត្រា ១០ និងមាត្រា ១៣ នៃព្រះរាជក្រឹត្យលេខ នស/រកត/០៩០០/១៦០ ចុះថ្ងៃទី ០៤ ខែ កញ្ញា ឆ្នាំ ២០០០ ស្តីពីការបង្កើតអាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** តែងតាំង និងផ្តល់ឋានៈឯកឧត្តម ឧត្តមសេនីយ៍ត្រី **ចៅ ជីវាន** ជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន មានឋានៈស្មើ រដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ ។

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

ព.ល. ១៧០៦.៤៦៥

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០១៧

ល.ខ. ៤៦៦ ស.ណ
សំណៅដែលមានតម្លៃជាការបែកផ្សាយ
រាជធានីភ្នំពេញ ថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ២០១៧
អគ្គលេខាធិការរាជរដ្ឋាភិបាល

ស៊ុយ សុខា



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ៤៤/២០១៧ បក

អនុក្រឹត្យ
ស្តីពី

ការកាត់ដីទំហំ ៦៥,៦១ ហិកតា នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ចេញដីកម្របព្រៃឈើឆ្នាំ ២០០២ និងធ្វើអនុបយោគជាដីកសិកម្មសម្រាប់ធ្វើប្រធានកម្មសិទ្ធិជួនប្រជាពលរដ្ឋ និងមួយចំណែកអក្សទុកជាដីសាធារណៈរបស់រដ្ឋ ព្រមទាំងផ្តល់សិទ្ធិជាកម្មសិទ្ធិលើក្បាលដី

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ២០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦៩៩/០៩ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ១៩៩៩ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការបង្កើតក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៣ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើ ច្បាប់ ស្តីពីការបង្កើតក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៨០១/១៤ ចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០០១ ដែលប្រកាសឱ្យប្រើ ច្បាប់ភូមិបាល
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៨០២/០១៦ ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០០២ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីព្រៃឈើ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៣៦៨ ចុះថ្ងៃទី ០៤ ខែមេសា ឆ្នាំ ២០១៦ ស្តីពីការកែ សម្រួលសមាសភាពរាជរដ្ឋាភិបាល

- បានឃើញព្រះរាជក្រឹត្យលេខនស/រកត/០៨០៦/៣៣៩ ចុះថ្ងៃទី០៣ ខែសីហា ឆ្នាំ២០០៦ ស្តីពីគោលការណ៍ និងបញ្ញត្តិអន្តរកាលនៃការធ្វើអនុបយោគទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋនិងរបស់នីតិបុគ្គលសាធារណៈ
- បានឃើញព្រះរាជក្រឹត្យចុះថ្ងៃទី ០១ ខែ វិច្ឆិកា ឆ្នាំ ១៩៩៣ ស្តីពីការបង្កើត និងកំណត់តំបន់ការពារធម្មជាតិ
- បានឃើញអនុក្រឹត្យលេខ២២ អនក្រ.បក ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៩ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- បានឃើញអនុក្រឹត្យលេខ ១៧ អនក្រ.បក ចុះថ្ងៃទី០៧ ខែមេសា ឆ្នាំ២០០០ ស្តីពីការរៀបចំ និងការប្រព្រឹត្ត ទៅរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
- បានឃើញអនុក្រឹត្យលេខ ១១៨ អនក្រ.បក ចុះថ្ងៃទី០៧ ខែតុលា ឆ្នាំ២០០៥ ស្តីពីការគ្រប់គ្រងដីរដ្ឋ
- បានឃើញសារពរលេខ ០២ សរ ចុះថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០០៧ ស្តីពីការកាន់កាប់ដីរដ្ឋដោយខុសច្បាប់
- បានឃើញលិខិតលេខ ២៨៤/១៧ អបខ ចុះថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០១៧ របស់រដ្ឋបាលខេត្តកំពង់ស្ពឺ
- បានឃើញលិខិតលេខ ៣៨៦៨ កសក ចុះថ្ងៃទី ០៤ ខែ ឧសភា ឆ្នាំ ២០១៧ របស់ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

សម្រេច

មាត្រា ១ : ត្រូវបានកាត់ផ្ទៃដីទំហំ ៦៥,៦១ ហិកតា ចេញពីគម្របព្រៃឈើឆ្នាំ ២០០២ និងធ្វើអនុបយោគជា ដី ឯកជនរបស់រដ្ឋ សម្រាប់ប្រទានកម្មសិទ្ធិជូនប្រជាពលរដ្ឋដែលបានកាន់កាប់ដាំដុះដាក់ស្តែងទំហំ ៦០,៧៧ ហិកតា និងផ្ទៃដីទំហំ ៤,៨៤ ហិកតា រក្សាទុកជាដីសាធារណៈរបស់រដ្ឋ ស្ថិតនៅភូមិម្នាក់ ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ តាមប្រព័ន្ធកូអរដោណេ Project UTM Zone 48N Datum WGS 1984 និងមាននិយាមកា ដូចកំណត់ក្នុងផែនទីឧបសម្ព័ន្ធ (១) និង(២) នៃអនុក្រឹត្យនេះ ។

មាត្រា ២ : ត្រូវបានប្រគល់អាណត្តិកាន់កាប់ និងបែងចែកដីឯកជនរបស់រដ្ឋដូចមានចែងក្នុងមាត្រា១ ជូនគណៈ កម្មាធិការគ្រប់គ្រងដីរដ្ឋខេត្តកំពង់ស្ពឺ ដើម្បីធ្វើការគ្រប់គ្រង និងប្រទានកម្មសិទ្ធិឯកជនជូនប្រជាពលរដ្ឋ ចំនួន ១៥៣ គ្រួសារ នៅ ភូមិម្នាក់ ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

មាត្រា ៣ : ផ្តល់សិទ្ធិជាកម្មសិទ្ធិឯកជនចំនួន ២០៧ ក្បាលដី ជូនប្រជាពលរដ្ឋ ១៥៣ គ្រួសារ ស្ថិតនៅភូមិម្នាក់ ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

មាត្រា ៤ : ក្នុងពេលដំណើរការវាស់វែង និងបែងចែកដាក់ស្តែងគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋខេត្តកំពង់ស្ពឺ ត្រូវ កាត់ចេញនូវចំណែកដីមួយចំនួនសមស្រប ដើម្បីរក្សាទុកសម្រាប់បម្រើផលប្រយោជន៍សាធារណៈជាអាទិ៍ ការ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងសង្គម នៅក្នុងមូលដ្ឋាន ។

មាត្រា ៥ : បទប្បញ្ញត្តិទាំងឡាយណា ដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍ ។

មាត្រា ៦ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នពាក់ព័ន្ធ និងអភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ត្រូវអនុវត្តអនុក្រឹត្យនេះចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី២៦ ខែឧសភាឆ្នាំ ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល ៖**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការ រាជរដ្ឋាភិបាល
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
 - អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយវិវាទដីធ្លី
 - ទទួកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ៦
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

ឧបសម្ព័ន្ធ..... ចំណុចនិយោគស្រ្តីដ៏ ដែលស្នើសុំកាត់ចេញពីបញ្ជីប្រជាជនស្រូវសី២០០២ និងស្នើសុំប្រើប្រាស់ស្រូវសី២០០២ និងស្នើសុំប្រើប្រាស់ស្រូវសី២០០២ ដើម្បីប្រើប្រាស់ស្រូវសី២០០២ និងស្នើសុំប្រើប្រាស់ស្រូវសី២០០២

តម្រូវការស្នើសុំស្រ្តី ឬស្រូវសី២០០២ ឬស្រូវសី២០០២ ឬស្រូវសី២០០២ ឬស្រូវសី២០០២

តារាងបំណុលនិយាមកា

Projection: UTM, Zone 48N, Datum WGS 84											
ID	X	Y	ID	X	Y	ID	X	Y	ID	X	Y
1	442904	1255750	48	442326	1255712	95	442037	1255322	142	441986	1254818
2	442850	1255754	49	442302	1255714	96	442060	1255321	143	442067	1254813
3	442847	1255755	50	442285	1255716	97	442063	1255295	144	442095	1254889
4	442849	1255778	51	442273	1255721	98	442063	1255271	145	442093	1254930
5	442789	1255778	52	442265	1255692	99	442064	1255267	146	442085	1254970
6	442780	1255738	53	442234	1255662	100	442068	1255234	147	442075	1255057
7	442755	1255738	54	442222	1255668	101	442048	1255231	148	442046	1255169
8	442717	1255741	55	442220	1255673	102	442027	1255224	149	442160	1255217
9	442716	1255757	56	442194	1255679	103	442026	1255253	150	442222	1255213
10	442693	1255757	57	442193	1255690	104	442026	1255277	151	442280	1255208
11	442689	1255748	58	442184	1255694	105	441966	1255275	152	442413	1255100
12	442687	1255740	59	442165	1255710	106	441964	1255259	153	442403	1255076
13	442708	1255739	60	442137	1255711	107	441932	1255260	154	442440	1255059
14	442713	1255733	61	442124	1255709	108	441893	1255264	155	442505	1255018
15	442708	1255728	62	442120	1255690	109	441893	1255272	156	442591	1254994
16	442708	1255723	63	442120	1255690	110	441890	1255281	157	442697	1254936
17	442708	1255712	64	442118	1255682	111	441893	1255303	158	442787	1254943
18	442704	1255700	65	442114	1255668	112	441774	1255308	159	442815	1255021
19	442692	1255700	66	442125	1255663	113	441795	1255307	160	442795	1255282
20	442691	1255707	67	442127	1255650	114	441724	1255308	161	442832	1255281
21	442686	1255707	68	442129	1255631	115	441705	1255310	162	442868	1255402
22	442668	1255707	69	442127	1255617	116	441694	1255312	163	442948	1255420
23	442665	1255694	70	442056	1255602	117	441662	1255314	164	442966	1255312
24	442658	1255687	71	442049	1255557	118	441663	1255322	165	442954	1255311
25	442636	1255690	72	442069	1255556	119	441643	1255329	166	442961	1255322
26	442622	1255691	73	442077	1255553	120	441642	1255314	167	442965	1255557
27	442599	1255693	74	442084	1255536	121	441641	1255300	168	442968	1255592
28	442577	1255711	75	442086	1255519	122	441640	1255272	169	442969	1255604
29	442577	1255661	76	442035	1255497	123	441653	1255250	170	442970	1255636
30	442502	1255651	77	442025	1255498	124	441646	1255213	172	442969	1255665
31	442480	1255639	78	442023	1255485	125	441643	1255198	173	442966	1255671
32	442460	1255633	79	442025	1255481	126	441645	1255183	174	442967	1255466
33	442427	1255628	80	442022	1255460	128	441618	1255184	175	442969	1255683
34	442424	1255630	82	442022	1255450	131	441619	1255089	178	442935	1255691
35	442424	1255633	83	442022	1255434	130	441622	1255124	177	442971	1255699
36	442424	1255673	86	442066	1255409	132	441628	1255053	180	442928	1255427
37	442427	1255669	84	442066	1255430	131	441619	1255089	178	442935	1255691
38	442424	1255670	85	442063	1255415	132	441617	1255052	179	442935	1255691
39	442404	1255673	86	442066	1255383	134	441628	1255042	181	442566	1255327
40	442397	1255678	87	442067	1255382	135	441621	1255003	182	442537	1255401
41	442377	1255664	88	442087	1255354	136	441634	1255003	183	442531	1255382
42	442370	1255671	90	442044	1255354	137	441633	1254928	184	442538	1255269
43	442342	1255676	91	441989	1255355	138	441613	1254812	185	442538	1255372
44	442336	1255677	92	441996	1255347	139	441773	1254845	186	442532	1255247
45	442328	1255680	93	441995	1255335	140	441815	1254839	187	442533	1255213
46	442326	1255689	94	441995	1255325	141	441827	1254866	188	442541	1255214
47	442326	1255689	94	441995	1255325	141	441827	1254866	188	442541	1255214



ក្រសួងប្រឹក្សាព្រះបរមរាជវាំង
 ក្រសួងប្រឹក្សាព្រះបរមរាជវាំង
 ក្រសួងប្រឹក្សាព្រះបរមរាជវាំង

Signature
 ឈ្មោះ: ឯនស៊ីវ កញ្ញា
 ឈ្មោះ: ឯនស៊ីវ កញ្ញា

Signature
 ឈ្មោះ: ឯនស៊ីវ កញ្ញា
 ឈ្មោះ: ឯនស៊ីវ កញ្ញា

ក្រសួងប្រឹក្សាព្រះបរមរាជវាំង
 ក្រសួងប្រឹក្សាព្រះបរមរាជវាំង
 ក្រសួងប្រឹក្សាព្រះបរមរាជវាំង



ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ



រាជរដ្ឋាភិបាលកម្ពុជា

លេខ: ៤៤ ល.រកត បក

**អនុក្រឹត្យ
ស្តីពី**

ការកាត់ដីទំហំ ១,៨៧ ហិកតា នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ចេញដីគម្របព្រៃឈើឆ្នាំ២០០២ និងធ្វើអនុបយោគជាដីឯកជនរបស់រដ្ឋ សម្រាប់ធ្វើប្រធានកម្មសិទ្ធិជូនប្រជាពលរដ្ឋ និងមួយចំណែក អក្សនុក្រាបដីសាធារណៈរបស់រដ្ឋ ព្រមទាំងផ្តល់សិទ្ធិជាកម្មសិទ្ធិលើក្បាលដី

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦៩៩/០៩ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ១៩៩៩ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៣ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យ ប្រើច្បាប់ ស្តីពីការបង្កើតក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៨០១/១៤ ចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០០១ ដែលប្រកាសឱ្យប្រើច្បាប់ភូមិបាល
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៨០២/០១៦ ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០០២ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីព្រៃឈើ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៣៦៨ ចុះថ្ងៃទី ០៤ ខែមេសា ឆ្នាំ ២០១៦ ស្តីពីការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល

- បានឃើញព្រះរាជក្រឹត្យលេខនស/រកត/០៨០៦/៣៣៩ ចុះថ្ងៃទី០៣ ខែសីហា ឆ្នាំ២០០៦ ស្តីពីគោលការណ៍ និងបញ្ញត្តិអន្តរកាលនៃការធ្វើអនុបយោគទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋនិងរបស់នីតិបុគ្គលសាធារណៈ
- បានឃើញព្រះរាជក្រឹត្យចុះថ្ងៃទី ០១ ខែ វិច្ឆិកា ឆ្នាំ ១៩៩៣ ស្តីពីការបង្កើត និងកំណត់តំបន់ការពារធម្មជាតិ
- បានឃើញអនុក្រឹត្យលេខ៦២ អនក្រ.បក ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៩ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- បានឃើញអនុក្រឹត្យលេខ ១៧ អនក្រ.បក ចុះថ្ងៃទី០៧ ខែមេសា ឆ្នាំ២០០០ ស្តីពីការរៀបចំ និងការប្រព្រឹត្ត ទៅរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
- បានឃើញអនុក្រឹត្យលេខ ១១៨ អនក្រ.បក ចុះថ្ងៃទី០៧ ខែតុលា ឆ្នាំ២០០៥ ស្តីពីការគ្រប់គ្រងដីរដ្ឋ
- បានឃើញសារពេលខ ០២ សរ ចុះថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០០៧ ស្តីពីការកាន់កាប់ដីរដ្ឋដោយខុសច្បាប់
- បានឃើញលិខិតលេខ ២៨៥/១៧ អបខ ចុះថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០១៧ របស់រដ្ឋបាលខេត្តកំពង់ស្ពឺ
- បានឃើញលិខិតលេខ ៣៨៦៨ កសក ចុះថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៧ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

សម្រេច

មាត្រា ១ : ត្រូវបានកាត់ផ្ទៃដីទំហំ ១,៨៧ ហិកតា ចេញពីគម្របព្រៃឈើឆ្នាំ ២០០២ និងធ្វើអនុបយោគជាដីឯកជនរបស់រដ្ឋ សម្រាប់ប្រទានកម្មជាកម្មសិទ្ធិជូនប្រជាពលរដ្ឋដែលបានកាន់កាប់ដាំដុះជាក់ស្តែងទំហំ ១,៦៥ ហិកតា និងផ្ទៃដីទំហំ ០,២២ ហិកតា រក្សាទុកជាដីសាធារណៈរបស់រដ្ឋ ស្ថិតនៅភូមិជីក្រហម ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ តាមប្រព័ន្ធកូអរដោណេ Project UTM Zone 48N Datum WGS 1984 និងមាននិយាមកាដូចកំណត់ក្នុងផែនទីឧបសម្ព័ន្ធ (១) និង(២) នៃអនុក្រឹត្យនេះ ។

មាត្រា ២ : ត្រូវបានប្រគល់អាណត្តិកាន់កាប់ និងបែងចែកដីឯកជនរបស់រដ្ឋដូចមានចែងក្នុងមាត្រា១ ជូនគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋខេត្តកំពង់ស្ពឺ ដើម្បីធ្វើការគ្រប់គ្រង និងប្រទានកម្មជាកម្មសិទ្ធិឯកជនជូនប្រជាពលរដ្ឋចំនួន ០២ គ្រួសារ នៅភូមិជីក្រហម ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

មាត្រា ៣ : ផ្តល់សិទ្ធិជាកម្មសិទ្ធិឯកជនចំនួន ០២ ក្បាលដី ជូនប្រជាពលរដ្ឋ ០២ គ្រួសារ ស្ថិតនៅភូមិជីក្រហម ឃុំធម្មតាអរ ស្រុកសំរោងទង ។


មាត្រា ៤ : ក្នុងពេលដំណើរការវាស់វែង និងបែងចែកជាក់ស្តែងគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋខេត្តកំពង់ស្ពឺ ត្រូវកាត់ចេញនូវចំណែកដីមួយចំនួនសមស្រប ដើម្បីរក្សាទុកសម្រាប់បម្រើផលប្រយោជន៍សាធារណៈ ជាអាទិ៍ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងសង្គម នៅក្នុងមូលដ្ឋាន ។

2

មាត្រា ៥ : បទប្បញ្ញត្តិទាំងឡាយណា ដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍ ។

មាត្រា ៦ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នពាក់ព័ន្ធ និងអភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ត្រូវអនុវត្តអនុក្រឹត្យនេះចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល ៖**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការ រាជរដ្ឋាភិបាល
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
 - អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយវិវាទដីធ្លី
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ៦
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

ឧបសម្ព័ន្ធ..... ចំណុចចិល្បាចកាត្រីង ដែលស្នើសុំកាត់ចេញពីផែនទីគម្របចម្លែង២០០២ និងផ្ទៃអង្គបម្រើយោធនាគារជាតិកម្ពុជា
 ដើម្បីប្រើប្រាស់សម្រាប់ប្រតិបត្តិការងារ ០២ គ្រប់គ្រង ដែលបានកាត់កាត់ ប្រើប្រាស់ និងស្នើសុំ តាមស្នើសុំ
 ស្រុកស្រីសោយ ខេត្តស្រីសោយ ខេត្តស្រីសោយ ខេត្តស្រីសោយ ខេត្តស្រីសោយ ខេត្តស្រីសោយ

តារាងចំណុចនិយាមកា		
Projection UTM, Zone 48N, Datum WGS 84		
ID	X	Y
1	439439	1255270
2	439446	1255369
3	439462	1255405
4	439449	1255413
5	439429	1255411
6	439409	1255404
7	439368	1255405
8	439366	1255404
9	439366	1255393
10	439357	1255372
11	439335	1255377
12	439331	1255390
13	439302	1255393
14	439302	1255355
15	439254	1255369
16	439243	1255308
17	439321	1255309
18	439394	1255275
19	439423	1255272



កំពង់ស្ពឺ ថ្ងៃទី ២៧ ខែ ០៧ ឆ្នាំ ២០១៧
 ប្រធានក្រុមការណ៍

(Signature)
 ប្រធានក្រុមការណ៍

លេខ ២៤៧ អនក្រ.បក
 បានយល់ និងពិនិត្យត្រឹមត្រូវ

កំពង់ស្ពឺ ថ្ងៃទី ២៧ ខែ ០៧ ឆ្នាំ ២០១៧
 ប្រធានមន្ទីរព្រៃឈើ និងស្រុកស្រីសោយ

(Signature)
 ប្រធានមន្ទីរព្រៃឈើ និងស្រុកស្រីសោយ

លេខ ២៤៧ អនក្រ.បក
 បានយល់ និងពិនិត្យត្រឹមត្រូវ

កំពង់ស្ពឺ ថ្ងៃទី ២៧ ខែ ០៧ ឆ្នាំ ២០១៧
 អគ្គនាយកដ្ឋានព្រៃឈើ និងស្រុកស្រីសោយ
 ប្រធានគណៈកម្មាធិការព្រៃឈើ និងស្រុកស្រីសោយ

(Signature)
 ប្រធានគណៈកម្មាធិការព្រៃឈើ និងស្រុកស្រីសោយ



ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ



រាជរដ្ឋាភិបាលកម្ពុជា

លេខ: ៧៤.៣៣.៣៣ បក

**អនុក្រឹត្យ
ស្តីពី**

ការកាត់ដី ទំហំ ៦៤,៣៣ ហិកតា នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ចេញដីគម្របព្រៃឈើឆ្នាំ ២០០២ និងធ្វើអនុបយោគជាដីឯកជនរបស់រដ្ឋ សម្រាប់ធ្វើប្រទានកម្មជាតិសិទ្ធិស្រែចម្ការរបស់រដ្ឋ និងមួយចំណែកកម្មទុកជាដីសាធារណៈរបស់រដ្ឋ ព្រមទាំងផ្តល់សិទ្ធិជាកម្មសិទ្ធិលើក្បាលដី

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦៩៩/០៩ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ១៩៩៩ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៣ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៨០១/១៤ ចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០០១ ដែលប្រកាសឱ្យប្រើច្បាប់ភូមិបាល
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៨០២/០១៦ ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០០២ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីព្រៃឈើ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៣៦៨ ចុះថ្ងៃទី ០៤ ខែមេសា ឆ្នាំ ២០១៦ ស្តីពីការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល

- បានឃើញព្រះរាជក្រឹត្យលេខនស/រកត/០៨០៦/៣៣៩ ចុះថ្ងៃទី០៣ ខែសីហា ឆ្នាំ២០០៦ ស្តីពីគោលការណ៍ និងបញ្ញត្តិអន្តរកាលនៃការធ្វើអនុបយោគទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋនិងរបស់នីតិបុគ្គលសាធារណៈ
- បានឃើញព្រះរាជក្រឹត្យចុះថ្ងៃទី ០១ ខែ វិច្ឆិកា ឆ្នាំ ១៩៩៣ ស្តីពីការបង្កើត និងកំណត់តំបន់ការពារធម្មជាតិ
- បានឃើញអនុក្រឹត្យលេខ២២ អនក្រ.បក ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៩ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- បានឃើញអនុក្រឹត្យលេខ ១៧ អនក្រ.បក ចុះថ្ងៃទី០៧ ខែមេសា ឆ្នាំ២០០០ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
- បានឃើញអនុក្រឹត្យលេខ ១១៨ អនក្រ.បក ចុះថ្ងៃទី០៧ ខែតុលា ឆ្នាំ២០០៥ ស្តីពីការគ្រប់គ្រងដីរដ្ឋ
- បានឃើញសារាចរលេខ ០២ សរ ចុះថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០០៧ ស្តីពីការកាន់កាប់ដីរដ្ឋដោយខុសច្បាប់
- បានឃើញលិខិតលេខ ២៧៦/១៧ អបខ ចុះថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០១៧ របស់រដ្ឋបាលខេត្តកំពង់ស្ពឺ
- បានឃើញលិខិតលេខ ៣៨៦៨ កសក ចុះថ្ងៃទី ០៤ ខែ ឧសភា ឆ្នាំ ២០១៧ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

សម្រេច

មាត្រា ១ : ត្រូវបានកាត់ផ្ទៃដីទំហំ ៦៤,៣៣ ហិកតា ចេញពីគម្របព្រៃឈើឆ្នាំ ២០០២ និងធ្វើអនុបយោគជាដីឯកជនរបស់រដ្ឋ សម្រាប់ប្រទានកម្មជាកម្មសិទ្ធិជូនប្រជាពលរដ្ឋដែលបានកាន់កាប់ដាំដុះដាក់ស្តែងទំហំ ៦០,០៤ ហិកតា និងផ្ទៃដីទំហំ ៤,២៩ ហិកតា រក្សាទុកជាដីសាធារណៈរបស់រដ្ឋ ស្ថិតនៅភូមិត្រពាំងលាក ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ តាមប្រព័ន្ធកូអរដោណេ Project UTM Zone 48N Datum WGS 1984 និងមាននិយាមកាដូចកំណត់ក្នុងផែនទីឧបសម្ព័ន្ធ (ក១) (ក២) និង (ខ១) (ខ២) នៃអនុក្រឹត្យនេះ ។

មាត្រា ២ : ត្រូវបានប្រគល់អាណត្តិកាន់កាប់ និងបែងចែកដីឯកជនរបស់រដ្ឋដូចមានចែងក្នុងមាត្រា១ ជូនគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋខេត្តកំពង់ស្ពឺ ដើម្បីធ្វើការគ្រប់គ្រង និងប្រទានកម្មជាកម្មសិទ្ធិឯកជនជូនប្រជាពលរដ្ឋចំនួន ១៩៨ គ្រួសារ នៅភូមិត្រពាំងលាក ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

មាត្រា ៣ : ផ្តល់សិទ្ធិជាកម្មសិទ្ធិឯកជនចំនួន ២២៩ ក្បាលដី ជូនប្រជាពលរដ្ឋ ១៩៨ គ្រួសារ ស្ថិតនៅ ភូមិត្រពាំងលាក ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

មាត្រា ៤ : ក្នុងពេលដំណើរការវាស់វែង និងបែងចែកដាក់ស្តែងគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋខេត្តកំពង់ស្ពឺ ត្រូវកាត់ចេញនូវចំណែកដីមួយចំនួនសមស្រប ដើម្បីរក្សាទុកសម្រាប់បម្រើផលប្រយោជន៍សាធារណៈជាអាទិ៍ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងសង្គម នៅក្នុងមូលដ្ឋាន ។

2

មាត្រា ៥ : បទប្បញ្ញត្តិទាំងឡាយណា ដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍ ។

មាត្រា ៦ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នពាក់ព័ន្ធ និងអភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ត្រូវអនុវត្តអនុក្រឹត្យនេះចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល :

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការ រាជរដ្ឋាភិបាល
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
- អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយវិវាទដីធ្លី
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ដូចមាត្រា ៦
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ៥៤ អនក្រ.បក ត.ក ៧៧

ជាតិ សាសនា ព្រះមហាក្សត្រ



**អនុក្រឹត្យ
ស្តីពី**

**ការតាំងសំបុកក្របខ័ណ្ឌមន្ត្រីរាជការ
រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០២ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៦០២/១៥២ ចុះថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ ២០០២ ស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីបច្ចេកទេសមធ្យម
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពីគោលការណ៍រួមនៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានឃើញអនុក្រឹត្យលេខ ២៤ អនក្រ.បក ចុះថ្ងៃទី ១៩ ខែ មីនា ឆ្នាំ ២០០៧ ស្តីពីការរៀបចំ និង ការប្រព្រឹត្តទៅរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

សម្រេច

- មាត្រា ១ .-** តាំងសំបុកក្របខ័ណ្ឌ ដល់លោកស្រី **សានឌី រីដា** ទៅក្នុងឋានន្តរស័ក្តិមន្ត្រីបច្ចេកទេសមធ្យមនៃក្របខ័ណ្ឌមន្ត្រីបច្ចេកទេសមធ្យម នៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចាប់ពីថ្ងៃទី ០១ ខែ វិច្ឆិកា ឆ្នាំ ២០១៥ តទៅ។
- មាត្រា ២ .-** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីក្របក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

កន្លែងទទួល

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ធ្វើនៅ រាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែ មីនា ឆ្នាំ ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ


រាជរដ្ឋាភិបាលកម្ពុជា

លេខ: ៥៦០ រកត/រកត/០១



អនុក្រឹត្យ

ស្តីពីការជូនមេដាយស្ថាបនាជាតិ



រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និង ប្រើប្រាស់ គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ .-

ត្រូវបានបំពាក់ **មេដាយស្ថាបនាជាតិ** ប្រភេទ និងផ្តល់ជូនសប្បុរសជនចំនួន ១០រូប ដែលបានខិតខំក្រៀមក្រង និងបរិច្ចាគធនធានផ្ទាល់ខ្លួនជួយកសាង ព្រះវិហារ សាលាឆាន់ របង កុដិ ដងទង់ ក្លោងទ្វារ និងសមិទ្ធផល នានា នៅ**វត្តមុនីសាគរ** ស្ថិតនៅក្នុងឃុំរាំងមិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដែលមានរាយព្រះនាម និងនាមដូចខាងក្រោម :

១-ព្រះតេជគុណ	ភីវ ហិរាន	គង់នៅខេត្តពោធិ៍សាត់	បច្ចុប្បន្ន ១១.៥០០ ដុល្លារ
២-លោក	សៅឡ ឃឿន	សប្បុរសជន	ថវិកាចំនួន ១២.០០០ ដុល្លារ
៣-លោក	ម៉ែន ជួន	សប្បុរសជន	ថវិកាចំនួន ១២.០០០ ដុល្លារ
៤-លោក	ម៉ុន សុខ	សប្បុរសជន	ថវិកាចំនួន ១២.០០០ ដុល្លារ
៥-លោក	សៅម ណែន	សប្បុរសជន	ថវិកាចំនួន ១២.០០០ ដុល្លារ
៦-លោក	ខុំ សៅឡ	សប្បុរសជន	ថវិកាចំនួន ១២.០០០ ដុល្លារ
៧-លោក	មាស ហ៊ុន	សប្បុរសជន	ថវិកាចំនួន ១១.០០០ ដុល្លារ

15

៨-លោក	ជិន	ជន	សប្បុរសជន	ថវិកាចំនួន ១១.០០០ ដុល្លារ
៩-លោក	អ៊ុយ	ចួន	សប្បុរសជន	ថវិកាចំនួន ១១.០០០ ដុល្លារ
១០-លោក	វ៉ាត់	ប៊ុនណា	សប្បុរសជន	ថវិកាចំនួន ១០.៥០០ ដុល្លារ

មាត្រា ២ .-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង សាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

រាជធានីភ្នំពេញ ថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល :

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ដូចមាត្រា២
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ

25



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ៤៤១.អ.ន.ក្រ.ត

ជាតិ សាសនា ព្រះមហាក្សត្រ



អនុក្រឹត្យ

ស្តីពីការជូនគ្រឿងឥស្សរិយយសប្បុរសភាព

.....

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និង ប្រើប្រាស់ គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ .-

ត្រូវបានបំពាក់ **គ្រឿងឥស្សរិយយសប្បុរសភាព** ថ្នាក់ **សេនា** ប្រគេន និងផ្តល់ជូនសប្បុរសជនចំនួន ០៣រូប ដែលបានខិតខំក្បែរគរ និងបរិច្ចាគបានផ្ទាល់ខ្លួនជួយកសាង សមិទ្ធផលនានាក្នុងវិស័យ ព្រះពុទ្ធសាសនា និងអប់រំ នៅ **ព្រៃព្រៃខ្ពង** ស្ថិតនៅក្នុងឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលមានរាយព្រះនាម និងនាមដូចខាងក្រោម :


១- ព្រះតេជគុណ ស្នួន ស៊ីវ័ន	ព្រះចៅអធិការវត្តព្រៃខ្ពង	បច្ច័យចំនួន ១៨.០០០ ដុល្លារ
២- លោក ជុន ជែ	សប្បុរសជន	ថវិកាចំនួន ១៨.០០០ ដុល្លារ
៣- លោក យៀង សុខីវ័ន្ត	សប្បុរសជន	ថវិកាចំនួន ១៧.០០០ ដុល្លារ

មាត្រា ២ .-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង សាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

រាជធានីភ្នំពេញ ថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០១៧ ✓

នាយករដ្ឋមន្ត្រី



- កន្លែងទទួល :**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ដូចម្យ៉ាងៗ
 - រាជកិច្ច
 - ឯកសារ កាលប្បវត្តិ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា


លេខ: ៥៦/២២.៧.២០១៧. ត.ត

ជាតិ សាសនា ព្រះមហាក្សត្រ



អនុក្រឹត្យ

ស្តីពីការជូនវេជ្ជបញ្ជាស្ថាបនាជាតិ



រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និង ប្រើប្រាស់ គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១.-

ត្រូវបានបំពាក់ **វេជ្ជបញ្ជាស្ថាបនាជាតិ** ប្រគេន និងផ្តល់ជូនសប្បុរសជន និងមន្ត្រីរាជការចំនួន ០៤រូប ដែលបានខិតខំក្សែរករ និងបរិច្ចាគបានផ្ទាល់ខ្លួនជួយកសាង ព្រះវិហារ សាលារ្យាន រូង កុដិ ដងទង់ ក្បាលទ្វារ និងសមិទ្ធផល នានា នៅ**វត្តមុនីសាគរ** ស្ថិតនៅក្នុងឃុំរាំងទិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដែលមានរាយព្រះនាម និងនាមដូចខាងក្រោម :

១-ព្រះតេជគុណ	សីខ	វាណ	ព្រះចៅអធិការវត្តមុនីសាគរ	បច្ច័យចំនួន ១០.៥០០ ដុល្លារ
២-លោក	ឡូ	លន	អាចារ្យវត្តមុនីសាគរ	ថវិកាចំនួន ១០.៥០០ ដុល្លារ
៣-លោក	ឆន	ឈ	គណៈកម្មការវត្តមុនីសាគរ	ថវិកាចំនួន ១០.៥០០ ដុល្លារ
៤-លោក	ម៉ិច	ចំរើន	មេប៉ូស្តិ៍ធុរកិច្ចរបស់រដ្ឋបាលឃុំរាំងទិល	ថវិកាចំនួន ១០.៥០០ ដុល្លារ

មាត្រា ២.-

រដ្ឋមន្ត្រីទទួលបន្ទុកស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង សាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

រាជធានីភ្នំពេញ ថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០១៧

នាយករដ្ឋមន្ត្រី



កន្លែងទទួល :

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ដ្ឋានម្ចាតា២
- វាំងកិច្ច
- ឯកសារ កាលប្បវត្តិ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

25



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា


លេខ: ៤៤.០៣.០៧៧.២០១៧.០៤

ជាតិ សាសនា ព្រះមហាក្សត្រ



អនុក្រឹត្យ

ស្តីពីការជូនគ្រឿងឥស្សរិយយសម្មនីសារាត៌ន្ត



រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/១០៥៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និង ប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ .-

ត្រូវបានបំពាក់ **គ្រឿងឥស្សរិយយសម្មនីសារាត៌ន្ត** ថ្នាក់ **សេនា** ផ្តល់ជូនមន្ត្រីរាជការចំនួន ០២រូប ដែលបានខិតខំក្បែរគរ និងបរិច្ចាគធនធានផ្ទាល់ខ្លួនជួយកសាង ព្រះវិហារ សាលាឆាន់ របង កុដិ ដងទង់ ក្លោងទ្វារ និងសមិទ្ធផលនានា នៅ **វត្តមុនីសាគរ** ស្ថិតនៅក្នុងឃុំរាំងទិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដែលមានរាយនាមដូចខាងក្រោម :

- ១-លោក **ឆាយ ឡេង** អភិបាលស្រុកកណ្តៀង ថវិកាចំនួន ១៨.០០០ ដុល្លារ
- ២-លោក **គឹម សំអែល** មេឃុំរាំងទិល ថវិកាចំនួន ១៨.០០០ ដុល្លារ

មាត្រា ២ .-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង សាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

រាជធានីភ្នំពេញ ថ្ងៃទី ២៦ ខែ ១៧ ឆ្នាំ ២០១៧

ឆាយ ក្រឹម ត្រី

- កន្លែងទទួល :**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ដូចម្នាត្រា២
 - វាំងកិច្ច
 - ឯកសារ កាលប្បវត្តិ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

Handwritten mark




ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ



អនុក្រឹត្យ

ស្តីពីការជូនគ្រឿងឥស្សរិយយសមុនិសាវត៌្តន្ត



រាជរដ្ឋាភិបាល

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ៥៥៦.៤.៧.ន.ក្រ. តត

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និង ប្រើប្រាស់ គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ .-

ត្រូវបានបំពាក់ គ្រឿងឥស្សរិយយសមុនិសាវត៌្តន្ត ថ្នាក់ធិបតី និង ផ្តល់ជូនសប្បុរសជន និងផ្តល់ជូនមន្ត្រី រាជការចំនួន ១៣រូបដែលបានលះបង់កម្លាំងកាយចិត្ត និងបរិច្ចាគធនធានផ្ទាល់ខ្លួនចូលរួមចំណែកជួយកសាង និងអភិវឌ្ឍន៍ មូលដ្ឋានលើគ្រប់វិស័យអោយមានការរីកចម្រើនគួរជាទីមោទនៈ ស្ថិតនៅក្នុងស្រុកកំបាយមារ ខេត្តព្រៃវែង ដែលមានរាយ នាមដូចខាងក្រោម :

- | | | | |
|-----------|-------------------|------------------------|------------------------------|
| ១-លោក | គូ ធីតា | ធីតា ធីតា | សប្បុរសជននៅខេត្តបន្ទាយមានជ័យ |
| ២-ឯកឧត្តម | ឈូ វិចិត្រ | វិចិត្រ វិចិត្រ | សប្បុរសជននៅខេត្តបន្ទាយមានជ័យ |
| ៣-ឯកឧត្តម | សាន តេជ | តេជ តេជ | សប្បុរសជននៅខេត្តបន្ទាយមានជ័យ |
| ៤-លោក | ដាង ភិរម្យ | ភិរម្យ ភិរម្យ | សប្បុរសជននៅខេត្តបន្ទាយមានជ័យ |
| ៥-លោក | ឡេង សេងលង់ | សេងលង់ សេងលង់ | សប្បុរសជននៅខេត្តបន្ទាយមានជ័យ |

- ៦-លោក **ឡាច ម៉ុងឈឹម** សប្បុរសជននៅខេត្តបន្ទាយមានជ័យ
- ៧-លោក **សេង្រង ផេង** សប្បុរសជននៅខេត្តបន្ទាយមានជ័យ
- ៨-លោក **ជាំ សុផល** សប្បុរសជននៅខេត្តបន្ទាយមានជ័យ
- ៩-លោក **ស្រី ភីមសាន** សប្បុរសជននៅខេត្តបន្ទាយមានជ័យ
- ១០-លោក **ហេង ភីមស័រ** សប្បុរសជននៅខេត្តបន្ទាយមានជ័យ
- ១១-លោកស្រី **ម៉ា ស្រីពៅ** (ហៅ អ៊ីញ៉ាញ៉ា) សប្បុរសជននៅខេត្តបន្ទាយមានជ័យ
- ១២-ឧត្តមសេនីយ៍ត្រី **សិទ្ធិ ឡោះ** អត្តលេខ ០៩០៤៩ សប្បុរសជននៅខេត្តបន្ទាយមានជ័យ
- ១៣-វរសេនីយ៍ទោ **ជាំ តារា** សប្បុរសជននៅខេត្តបន្ទាយមានជ័យ

មាត្រា ២ .-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និង សាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

រាជធានីភ្នំពេញ, ថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**

- កន្លែងទទួល :**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ដូចមាត្រា២
 - រាជកិច្ច
 - ឯកសារ កាលប្បវត្តិ

Handwritten mark




ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា
លេខ: ៤៤.៦.៤៤.រ.ជ.ក.ក. ត.ត



អនុក្រឹត្យ

ស្តីពីការជូនមេដាយស្ថាបនាជាតិ



រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និង ប្រើប្រាស់ គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ .-

ត្រូវបានបំពាក់ **មេដាយស្ថាបនាជាតិ** ពាល់ដាច់ថ្នាក់ ផ្តល់ជូនសប្បុរសជនចំនួន ៤៨រូប ដែលបានបរិច្ចាគធនធាន ផ្តល់ខ្លួនជួយកសាងសមិទ្ធផលនានាក្នុងវិស័យព្រះពុទ្ធសាសនា នៅ**វត្តខ្មែរពុទ្ធភូមិ** ដោយ**ដែនសីមារាម** ស្ថិតនៅក្នុងសង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលមានរាយនាមដូចខាងក្រោម :

ក. មេដាយមាសស្ថាបនាជាតិចំនួន ២៥ គ្រឿង ផ្តល់ជូន :

១-ឯកឧត្តម	ម៉ីង	ពន្លក	សប្បុរសជននៅខេត្តបន្ទាយមានជ័យ
២-ឯកឧត្តម	សេង	សក្កា	សប្បុរសជននៅខេត្តបន្ទាយមានជ័យ
៣-ឯកឧត្តម	ឡឿ	សុខា	សប្បុរសជននៅខេត្តបន្ទាយមានជ័យ
៤-លោក	ជាំ	មេថា	សប្បុរសជននៅខេត្តបន្ទាយមានជ័យ
៥-លោក	ឱព្វ	ចំនួនាសី	សប្បុរសជននៅខេត្តបន្ទាយមានជ័យ
៦-លោក	ធួ	គីមស្នួរ	សប្បុរសជននៅខេត្តបន្ទាយមានជ័យ

៧-លោក	សយ	កែវមន្តី	សប្បុរសជននៅខេត្តបន្ទាយមានជ័យ
៨-លោក	សយ	ចាន់ធី	សប្បុរសជននៅខេត្តបន្ទាយមានជ័យ
៩-លោក	ឈ	ស៊ុនឌី	សប្បុរសជននៅខេត្តបន្ទាយមានជ័យ
១០-លោក	វ៉ា	ជីមណាវេត	សប្បុរសជននៅខេត្តបន្ទាយមានជ័យ
១១-លោក	អរិទ	គីហេង	សប្បុរសជននៅខេត្តបន្ទាយមានជ័យ
១២-លោកស្រី	ហៀង	ច័ន្ទឫស្សី	សប្បុរសជននៅខេត្តបន្ទាយមានជ័យ
១៣-លោកស្រី	ខៀ	ភីង	សប្បុរសជននៅខេត្តបន្ទាយមានជ័យ
១៤-លោកស្រី	ឡាយ	សុខលី	សប្បុរសជននៅខេត្តបន្ទាយមានជ័យ
១៥-លោកស្រី	ហែង	សុខដា	សប្បុរសជននៅខេត្តបន្ទាយមានជ័យ
១៦-លោកស្រី	ហ៊ុយ	សុខហេង	សប្បុរសជននៅខេត្តបន្ទាយមានជ័យ
១៧-លោកស្រី	ឡេង	បូណីធី	សប្បុរសជននៅខេត្តបន្ទាយមានជ័យ
១៨-លោកស្រី	ឌុ	ស្រីគុច	សប្បុរសជននៅខេត្តបន្ទាយមានជ័យ
១៩-លោក	តាន់	គីមវិទ្យ	សប្បុរសជននៅខេត្តបន្ទាយមានជ័យ
២០-លោក	តេង	សុខុន	សប្បុរសជននៅខេត្តបន្ទាយមានជ័យ
២១-លោក	តោក	លន	សប្បុរសជននៅខេត្តបន្ទាយមានជ័យ
២២-លោក	ហ៊ុន	ថ្នាំ	សប្បុរសជននៅខេត្តបន្ទាយមានជ័យ
២៣-លោក	គីមមីង	ឆេង	សប្បុរសជននៅខេត្តបន្ទាយមានជ័យ

២៤-លោកឧត្តមសេនីយ៍ត្រី ស៊ីម សំអាត សប្បុរសជននៅខេត្តបន្ទាយមានជ័យ
 ២៥-ក្រុមហ៊ុនស្តារវេប្យាស នៅខេត្តបន្ទាយមានជ័យ

ខ. មេធាវីស្រុកស្ទឹងត្រែងជាតិចំនួន ០៨ គ្រឿង ផ្តល់ជូន :

១-លោកស្រី	ហុក	លើម	សប្បុរសជននៅខេត្តបន្ទាយមានជ័យ
២-លោកស្រី	ចាន់	ពៅ	សប្បុរសជននៅខេត្តបន្ទាយមានជ័យ
៣-លោក	ម៉ា	វ៉ាត	សប្បុរសជននៅខេត្តបន្ទាយមានជ័យ
៤-លោក	សុខ	ភក្តី	សប្បុរសជននៅខេត្តបន្ទាយមានជ័យ
៥-លោក	សុខ	សោភ័ណ	សប្បុរសជននៅខេត្តបន្ទាយមានជ័យ
៦-លោក	ពុក	សុភិវាសិទ្ធ	សប្បុរសជននៅខេត្តបន្ទាយមានជ័យ
៧-លោក	ចួន	ម៉ុរ	សប្បុរសជននៅខេត្តបន្ទាយមានជ័យ
៨-លោក	តាំង	អៀងសំរិទ្ធ	សប្បុរសជននៅខេត្តបន្ទាយមានជ័យ

គ. មេធាវីស្រុកស្ទឹងត្រែងជាតិចំនួន ១៥ គ្រឿង ផ្តល់ជូន :

១-លោកស្រី	ម៉ីញា	ចាន់ថុល	សប្បុរសជននៅខេត្តបន្ទាយមានជ័យ
-----------	-------	---------	------------------------------

15


២-លោកស្រី ជួប	កង្វា	សប្បុរសជននៅខេត្តបន្ទាយមានជ័យ
៣-លោក មុត	រ៉េត	សប្បុរសជននៅខេត្តបន្ទាយមានជ័យ
៤-លោក ឃី	សុឃ័យ	សប្បុរសជននៅខេត្តបន្ទាយមានជ័យ
៥-លោក ម៉ុង	ចាដុន	សប្បុរសជននៅខេត្តបន្ទាយមានជ័យ
៦-លោក ធីតូ	សាវណ្ណ	សប្បុរសជននៅខេត្តបន្ទាយមានជ័យ
៧-លោកស្រី ពៅ	ចន្ទឡា	សប្បុរសជននៅខេត្តបន្ទាយមានជ័យ
៨-លោក គង់	សារុន	សប្បុរសជននៅខេត្តបន្ទាយមានជ័យ
៩-លោក ជី	ហុក	សប្បុរសជននៅខេត្តបន្ទាយមានជ័យ
១០-លោកស្រី ធីតា	ចន្ទ	សប្បុរសជននៅខេត្តបន្ទាយមានជ័យ
១១-លោក សុខ	សុខុម	សប្បុរសជននៅខេត្តបន្ទាយមានជ័យ
១២-ឧបសគ្គ គូប	ស្វីម	សប្បុរសជននៅខេត្តបន្ទាយមានជ័យ
១៣-ឧបសគ្គ សរ	គង់ឃ័យ	សប្បុរសជននៅខេត្តបន្ទាយមានជ័យ
១៤-ឧបសគ្គ ខៀវ	ធីតា	សប្បុរសជននៅខេត្តបន្ទាយមានជ័យ
១៥-ឧបសគ្គ ធីតា	គីមឃ័យ	សប្បុរសជននៅខេត្តបន្ទាយមានជ័យ

មាត្រា ២ .-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និង សាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

រាជធានីភ្នំពេញ ថ្ងៃទី ២៦ ខែ ១ សីហា ឆ្នាំ ២០១៧

នាយករដ្ឋមន្ត្រី



កន្លែងទទួល :

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ដូចមាត្រា២
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

6



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ៤៤២/១៧ អនក្រ.បក

ជាតិ សាសនា ព្រះមហាក្សត្រ



អនុក្រឹត្យ

ស្តីពី

ការតែងតាំងមន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីសហលក្ខន្តិកៈ មន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤ ស្តីពីគោលការណ៍រួម នៃការ រៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃ ក្រសួងមហាផ្ទៃ
- បានឃើញអនុក្រឹត្យលេខ ២៦ អនក្រ.បក ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០០៩ ស្តីពីការកំណត់ចំនួនគណៈអភិបាលរាជធានី គណៈអភិបាលខេត្ត គណៈអភិបាលក្រុង គណៈអភិបាលស្រុក គណៈអភិបាលខណ្ឌ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ : តែងតាំងលោក **គង់ គីមនី** ឋានន្តរស័ក្តិអនុមន្ត្រី ថ្នាក់លេខ៣ ឱ្យកាន់មុខតំណែងជាអភិបាល នៃគណៈ អភិបាលស្រុកស្នួល នៃខេត្តក្រចេះ សម្រាប់អាណត្តិទី២ ក្នុងដែនសមត្ថកិច្ចដដែល។

មាត្រា ២ : បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា ៣ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានឈ្មោះក្នុងមាត្រា១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ៣
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

5



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ៤៦៧.អនក្រ.ត ត



អនុក្រឹត្យ

ស្តីពីការជូនមេដាយសហមេត្រី

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ប្រធានគណៈកម្មការពិនិត្យលក្ខណសម្បត្តិរជនដែលត្រូវជូនគ្រឿងឥស្សរិយយស

សម្រេច

មាត្រា ១. បំពាក់ **មេដាយសហមេត្រី** ថ្នាក់ **ធិបតី** ជូនមន្ត្រីអង្គការដៃគូអភិវឌ្ឍន៍ ចំនួន២រូប ដែលមានស្នាដៃល្អក្នុង កិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ កន្លងមក ដូចមានរាយនាមខាងក្រោម ៖

- ១-លោកស្រី **ម៉ារី អូឌីល អេម៉ុង** (Marie-Odile Emond) ប្រធានអង្គការយូអិនអេដស៍ ប្រចាំកម្ពុជា
- ២-លោកស្រី **អ៊ីងហ្គា អូឡេស៊ី** (Inga Olegsy) តំណាងយូអេសអេអាយឌី ប្រចាំគណៈកម្មាធិការ សម្របសម្រួលជំនួយមូលនិធិសកល

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធានគណៈកម្មការពិនិត្យ លក្ខណសម្បត្តិរជនដែលត្រូវជូនគ្រឿងឥស្សរិយយស និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តន៍អនុក្រឹត្យនេះ តាមភារកិច្ច រៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

- កន្លែងទទួល:**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ ១៧ ឆ្នាំ ២០១៧

នាយករដ្ឋមន្ត្រី



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ៥៦៤... អ.ន.ក្រ. តត



អនុក្រឹត្យ

ស្តីពី

ការបំពេញក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ

រាជរដ្ឋាភិបាល

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២ នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការ រៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០០១ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

- មាត្រា ១ :** ត្រូវបានបំពេញក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ចំនួន ១៣៦ កន្លែង (មួយរយសាមសិបប្រាំមួយ) សម្រាប់ឆ្នាំ ២០១៧ របស់អង្គភាពកីឡាក្រសួងមហាផ្ទៃ ។
- មាត្រា ២ :** ក្របខ័ណ្ឌបន្ថែមថ្មីនេះ ត្រូវទទួលប្រាក់បៀវត្សរ៍ និងរបបឧបត្ថម្ភផ្សេងៗ របស់មន្ត្រីនគរបាលជាតិ ចាប់ពីខែ កក្កដា ឆ្នាំ២០១៧ តទៅ ។
- មាត្រា ៣ :** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

អន្តរាគមន៍ :

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ៣
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

រាជធានីភ្នំពេញ, ថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ



រាជរដ្ឋាភិបាលកម្ពុជា

លេខ: ៤៤ ល.ព.រក.ត ត

អនុក្រឹត្យ

ស្តីពី

ការដំឡើងឋានន្តរស័ក្តិ នាយទាហាន

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកត/០១៩៦/០៧ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងការពារជាតិ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៧០១/២៣៧ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០០១ ស្តីពីការកែសម្រួល តួនាទី ភារកិច្ចនិងរចនាសម្ព័ន្ធចាត់តាំង របស់អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ
- បានឃើញអនុក្រឹត្យលេខ ៦៥អនក្រ.បក ចុះថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០០០ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ របស់ក្រសួងការពារជាតិ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ

សម្រេច

មាត្រា ១ : ដំឡើងឋានន្តរស័ក្តិថ្នាក់ វរសេនីយ៍ឯក នាយទាហាន(នារី) នៃកងយោធពលខេមរភូមិន្ទ ដែលមានរាយនាមដូចខាង

ក្រោម៖

១-វរសេនីយ៍ទោ	ហ៊ាង ឆន្ទី	អត្តលេខ ១៩៧៤៣៥	មេបញ្ជាការរង បញ្ជាការដ្ឋានកងរាជអាវុធ ហត្ថលើផ្ទៃប្រទេស
២-វរសេនីយ៍ទោ	ហាស សុវណ្ណារី	អត្តលេខ ០១៤២៣១	ជំនួយការ ឯកឧត្តម នាយក ទីចាត់ការកលយុទ្ធ
៣-វរសេនីយ៍ទោ	រ័ក្ខ ជានី	អត្តលេខ ០៤៩០១៥	ជំនួយការ ឯកឧត្តម នាយក ទីចាត់ការចលនូប្បត្តម្ភ

៤-វរសេនីយ៍ទោ	ជុំ	មុឡា	អត្តលេខ ០៤៤៤៣១	ជំនួយការ ឯកឧត្តម នាយក ទីតាងការងារព្រំដែន
៥-វរសេនីយ៍ទោ	បាល	កែវមុនី	អត្តលេខ ០២៣៨៨១	ជំនួយការ ឯកឧត្តម នាយក មជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រយោធា
៦-វរសេនីយ៍ទោ	ឡឺក	សាម៉ាត	អត្តលេខ ០៤៨៨៩៥	នាយសេនាធិការរង បញ្ជាការដ្ឋាន បញ្ជូនសារ អគ្គបញ្ជាការដ្ឋាន
៧-វរសេនីយ៍ទោ	ម៉ុល	ស៊ីផាន	អត្តលេខ ០៣៩៥៣៧	នាយសេនាធិការរង បញ្ជាការដ្ឋាន បញ្ជូនសារ អគ្គបញ្ជាការដ្ឋាន
៨-វរសេនីយ៍ទោ	អ៊ុំ	សែយ៉ា	អត្តលេខ ០២៧៥០០	នាយសេនាធិការរង បញ្ជាការដ្ឋាន ការពារអាកាស អគ្គបញ្ជាការដ្ឋាន
៩-វរសេនីយ៍ទោ	ស្រី	ផាស៊ី	អត្តលេខ ២២៧៣៧២	អនុប្រធាន មន្ទីររដ្ឋបាល បញ្ជាការដ្ឋានអង្គរក្ស
១០-វរសេនីយ៍ទោ	ថា	គន្ធា	អត្តលេខ ០៣៦៦៣០	ជំនួយការ ឯកឧត្តម ដុម ហាក់ អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ
១១-វរសេនីយ៍ទោ	ស្រី	សុមិន្ទា	អត្តលេខ ១៤៤៥៤៩	ជំនួយការ ឯកឧត្តម នាយក ខុទ្ទកាល័យ អគ្គបញ្ជាការដ្ឋាន
១២-វរសេនីយ៍ទោ	ហ៊ុន	សុខុម	អត្តលេខ ០២៥០២៨	នាយករង នាយកដ្ឋានទាក់ទងអន្តរជាតិ អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស
១៣-វរសេនីយ៍ទោ	ច័ន្ទ	និមល	អត្តលេខ ០៣៧៦១៨	នាយករង នាយកដ្ឋានកិច្ចការអាស៊ាន អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស
១៤-វរសេនីយ៍ទោ	ម៉េម	សីហា	អត្តលេខ ០៥៨៤៨១	នាយករង វិទ្យាស្ថានប្រវត្តិសាស្ត្រយោធា អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស
១៥-វរសេនីយ៍ទោ	ជុំ	សុឆារី	អត្តលេខ ០១៤២៧៩	នាយការិយាល័យបង្ការទប់ស្កាត់ជម្ងឺ អេដស៍ និងកាមរោគ នាយកដ្ឋានសុខាភិបាល អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ
១៦-វរសេនីយ៍ទោ	ស្នួន	ថាវី	អត្តលេខ ០៥៨៥៣៣	វេជ្ជបណ្ឌិត នាយកដ្ឋានបុគ្គលិក
១៧-វរសេនីយ៍ទោ	យីម	ភានីន	អត្តលេខ ០៣០០៧៥	ជំនួយការ បុគ្គលិក នាយកដ្ឋានបុគ្គលិក
១៨-វរសេនីយ៍ទោ	អោម	សុដានី	អត្តលេខ ០២៥០៦៣	ជំនួយការ ឯកឧត្តម ចិន្ត ម៉ារីដូ
១៩-វរសេនីយ៍ទោ	ហែម	សុភ័ក្រ	អត្តលេខ ១៩៨៧២១	មេបញ្ជាការរង កងវិស្វកម្មលេខ១៧៨ ស្ថាន-ថ្នល់ នាយកដ្ឋានវិស្វកម្ម
២០-វរសេនីយ៍ទោ	កាំង	សុមិត្រា	អត្តលេខ ០២១៧៦៩	នាយអប់រំវិទ្យាសាស្ត្រ មជ្ឈមណ្ឌលបំប៉ន សុខភាពយោធិនពិការ៣១៧កោះស្នា អគ្គនាយកដ្ឋានយោធាសេវា

២១-វសេនីយ៍ទោ **សំ ចាន់ផល្លីកា** អត្តលេខ ០៤៥១៣៧ ជំនួយការ ឯកឧត្តម សំ ចាន់ធួន

២២-វសេនីយ៍ទោ **ឌុច ស៊ីដាវី** អត្តលេខ ០២៩៥១១ នាយបុគ្គលិក មណ្ឌលអភិវឌ្ឍន៍យោធិន

ពិការ៣១៧ គូលេន សៀមរាប អគ្គនាយកដ្ឋានយោធិសេវា

មាត្រា២: រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ រដ្ឋមន្ត្រី រដ្ឋលេខាធិការ គ្រប់ក្រសួងស្ថាប័ន ដែលពាក់ព័ន្ធ និង សាមីខ្លួន ដូចមានចែងក្នុងមាត្រា១ ត្រូវអនុវត្តអនុក្រឹត្យនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ២០១៧

នាយករដ្ឋមន្ត្រី



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

Handwritten mark or signature.



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ៥៧.០.៧៧/ក.តត



**អនុក្រឹត្យ
ស្តីពី**

ការតែងតាំងមុខតំណែង និងតម្លើងឋានន្តរស័ក្តិ មន្ត្រីនគរបាលជាតិកម្ពុជា

រាជរដ្ឋាភិបាល

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២ នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការ រៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០០១ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

- មាត្រា ១ :** តែងតាំងមុខតំណែងលោកឧត្តមសេនីយ៍ត្រី **ឃ្យែន ចាន់ជារី** អគ្គលេខ ០១៤១៦ ជាសមាជិកក្រុមប្រឹក្សានីតិកម្ម មានឋានៈស្មើប្រធាននាយកដ្ឋានក្រសួងមហាផ្ទៃ ។
- មាត្រា ២ :** ដំឡើងឋានន្តរស័ក្តិ **ចរសេនីយ៍ឯក** ជូននាយករដ្ឋបាលជាន់ខ្ពស់ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជានៃក្រសួងមហាផ្ទៃ ៖
 - ១-លោកវរសេនីយ៍ទោ **គ្រូម មករា** អគ្គលេខ ០៥៣៤៤
 - ២-លោកវរសេនីយ៍ទោ **ម៉ែន ជំនួរ** អគ្គលេខ ៤៥៧៣៨ ។
- មាត្រា ៣ :** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា១ និងមាត្រា២ ត្រូវទទួលបន្ទុកអនុវត្ត អនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

- កន្លែងទទួល:**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ទទួលកាលបរិច្ឆេទនាយករដ្ឋមន្ត្រី
 - ទទួលកាលបរិច្ឆេទនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ៣
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ៤១ ខែ តុលា ឆ្នាំ ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ៥៤ស.វ.ណ.តក្រ. ០៧៧



**អនុក្រឹត្យ
ស្តីពី**

ការតម្លើងឋានន្តរស័ក្តិ និងតែងតាំងមន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីសហលក្ខន្តិកៈ មន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៥ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងទេសចរណ៍
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤ ស្តីពីគោលការណ៍រួម នៃការ រៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានឃើញអនុក្រឹត្យលេខ ២៦ អនក្រ.បក ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០០៩ ស្តីពីការកំណត់ចំនួនគណៈអភិបាលរាជធានី គណៈអភិបាលខេត្ត គណៈអភិបាលក្រុង គណៈអភិបាលស្រុក គណៈអភិបាលខណ្ឌ
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្របក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃ ក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ : តម្លើងឋានន្តរស័ក្តិលោកស្រី **ឡុង បូណារេត** ពីឋានន្តរស័ក្តិអនុមន្ត្រី ថ្នាក់លេខ៤ ទៅឋានន្តរស័ក្តិរមន្ត្រី ថ្នាក់លេខ៤ នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល ក្រសួងទេសចរណ៍ និងតែងតាំងមុខតំណែងជាអភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ។

មាត្រា ២ : ក្នុងរយៈពេលនៃការមកបំពេញភារកិច្ចថ្មីនេះលោកស្រី **ឡុង បូណារេត** ត្រូវដាក់ពាក្យស្នើសុំស្ថិតនៅក្រៅ ក្របខ័ណ្ឌដើម។

មាត្រា ៣ : បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា ៤ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានឈ្មោះក្នុងមាត្រា១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ៤
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ០៧ ខែ ឧសភា ឆ្នាំ ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

6



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ៥៤/២០.៧.២២២.បក

**អនុក្រឹត្យ
ស្តីពី**

**ការដំឡើងឋានៈរដ្ឋមន្ត្រីរាជការ
រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៩ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការបង្កើតទីស្តីការគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៤/១៤៩៣ ចុះថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០១៤ ស្តីពីការគ្រប់គ្រង និងការបើកផ្តល់ប្រាក់បំណាច់ជូនទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រីដែលមានឋានៈស្មើ
- បានឃើញអនុក្រឹត្យលេខ ៤៨៥ អនក្រ.បក ចុះថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការបង្កើតខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា
- បានឃើញអនុក្រឹត្យលេខ ១១ អនក្រ.បក ចុះថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០១៧ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ខុទ្ទកាល័យនាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងរដ្ឋលេខាធិការជាប្រធានស្ថាប័ន
- យោងតាមសំណើរបស់ឯកឧត្តម **ហោ ណាំហុង** ឧបនាយករដ្ឋមន្ត្រី

ស រ ៀ ម ច

មាត្រា ១ : ដំឡើងឋានៈជំនួយការ ឯកឧត្តម **ហោ ណាំហុង** ឧបនាយករដ្ឋមន្ត្រី ចំនួន ០២រូប ដូចខាងក្រោម៖

- ១-លោក **សុខ សុំវត្តច័ន្ទ្យានៈ** មានឋានៈស្មើ អគ្គនាយករង
- ២-លោក **រ៉េត ឧត្តមវុឌ្ឍិណា** មានឋានៈស្មើ អគ្គនាយករង។

មាត្រា ២ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ៤១ ខែ ឧសភា ឆ្នាំ ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល៖
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ២
 - រាជកិច្ច
 - ឯកសារ កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា
លេខ: ៤១.ណ..ស.ស.ជ.

ជាតិ សាសនា ព្រះមហាក្សត្រ



សេចក្តីសម្រេច
ស្តីពី

**ការតែងតាំងអនុប្រធាន និងបំពេញបន្ថែមសមាជិកក្រុមការងារ
ថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធី
នយោបាយនិងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា**

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ០២ នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៣០១/០៥ ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០០១ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់
- យោងសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជាលេខ ០១ សណន ចុះថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៤ ស្តីពីតួនាទី ភារកិច្ច និងរបៀបរបបការងារសម្រាប់ក្រុមការងារចុះបំពេញបេសកកម្ម តាមមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និង គាំទ្រការអនុវត្តកម្មវិធីនយោបាយ និង យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា
- យោងតាមការចាំបាច់របស់រាជរដ្ឋាភិបាលកម្ពុជា

សម្រេច

ប្រការ១.-

ត្រូវបានតែងតាំងអនុប្រធាន និងបំពេញបន្ថែមសមាជិកក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា នៅខេត្តព្រះសីហនុ ខេត្តសៀមរាប និងខេត្តក្រចេះ ដូចខាងក្រោម៖

ក-ខេត្តព្រះសីហនុ

១-ឯកឧត្តម នាយឧត្តមសេនីយ៍ **ឥត សារ៉ាត់** អគ្គមេបញ្ជាការរង និងជានាយក ទីចាត់ការហ្វឹកហ្វឺននៃកងយោធពល

ខេមរភូមិន្ទ ក្រសួងការពារជាតិ អនុប្រធាន មេបញ្ជាការរងកងទ័ពជើងទឹក មេបញ្ជាការនៃបញ្ជាការដ្ឋានការពារ កោះ ឆ្នេរ ក្រសួងការពារជាតិ សមាជិក

២-ឯកឧត្តមឧត្តមនារីឯក **ស្រីន សារ៉ាន**

ខ-ខេត្តសៀមរាប

១-ឯកឧត្តម **អ៊ឹម សុខធី** នាយករងវិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ក្រសួងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សមាជិក

២-ឯកឧត្តម **ភា សុផាត** ទីប្រឹក្សាអមក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សមាជិក

៣-លោកជំទាវ **ឃ្លោក ប៉េងថុល** អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន ក្រសួងការងារនិង បណ្តុះបណ្តាលវិជ្ជាជីវៈ សមាជិក

គ-ខេត្តក្រចេះ

១-លោក **ឡៅ វ៉ង** នាយករង នៃអគ្គនាយកដ្ឋាន បច្ចេកទេស ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សមាជិក

ប្រការ២.-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងសាមី រដ្ឋបាលខេត្តព្រះសីហនុ រដ្ឋបាលខេត្តក្រចេះ រដ្ឋបាលខេត្តសៀមរាប និង សាមីខ្លួន ដូចមានចែងក្នុងប្រការ១ ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ ឲ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃ ចុះហត្ថលេខានេះតទៅ ។

រាជធានីភ្នំពេញ ថ្ងៃទី៣១ ខែ ១៧ ឆ្នាំ២០១៧

គប.នាយករដ្ឋមន្ត្រី

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ



សម្តេចក្រឡាហោម ស ខេង

កន្លែងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យ សម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យ សម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ



រាជរដ្ឋាភិបាលកម្ពុជា
លេខ: ៤៤ អនក្រ.បក

សេចក្តីសម្រេច

ស្តីពី

**ការកែតម្រូវសមាសភាពគណៈកម្មាធិការជាតិជំរឿនទូទៅប្រជាជន
នៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០១៩**

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការកែតម្រូវសមាសភាពគណៈកម្មាធិការជាតិជំរឿនទូទៅប្រជាជន
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួល និងបំពេញបន្ថែមសមាសភាពគណៈកម្មាធិការជាតិជំរឿនទូទៅប្រជាជន
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៣៦៨ ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ ស្តីពីការកែសម្រួល និងបំពេញបន្ថែមសមាសភាពគណៈកម្មាធិការជាតិជំរឿនទូទៅប្រជាជន
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៥/០១៨ ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីស្ថិតិ
- បានឃើញអនុក្រឹត្យលេខ ០៩ អនក្រ.បក ចុះថ្ងៃទី ២៦ ខែមករា ឆ្នាំ២០០៧ ស្តីពីការរៀបចំនិងកិច្ចដំណើរការរបស់ប្រព័ន្ធស្ថិតិជាតិ
- បានឃើញអនុក្រឹត្យលេខ ៧០ អនក្រ.បក ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១០ ស្តីពីស្ថិតិផ្លូវការដែលបានចាត់តាំង
- បានឃើញអនុក្រឹត្យលេខ ៧០ អនក្រ.បក ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៤ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងផែនការ
- បានឃើញអនុក្រឹត្យលេខ ៧១ អនក្រ.បក ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ ស្តីពីការកំណត់កាលបរិច្ឆេទការរៀបចំ និងការប្រព្រឹត្តទៅនៃជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០១៩
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងផែនការ

សម្រេច

ប្រការ ១._

ត្រូវបានតែងតាំងសមាសភាពគណៈកម្មាធិការជាតិជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០១៩ ដូចខាងក្រោម៖

- សម្តេចក្រឡាហោម **ស ខេង** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រធាន
- ឯកឧត្តម **នាយ ថន** ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ អនុប្រធាន
- ឯកឧត្តម **កែវ ម៉ឺន** រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី សមាជិក
- ឯកឧត្តម **វង្ស វិស្សន** រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សមាជិក
- ឯកឧត្តមនាយឧត្តមសេនីយ៍ **ម៉ី ឈន់** រដ្ឋលេខាធិការក្រសួងការពារជាតិ សមាជិក
- ឯកឧត្តម **សន ស៊ីវន** រដ្ឋលេខាធិការក្រសួងផែនការ សមាជិក
- ឯកឧត្តម **ណាត ម៉ីនឿន** រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា សមាជិក
- ឯកឧត្តម **កាត់ ម៉ែន** រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សមាជិក
- លោកជំទាវ **ឃី វ៉ាឌី** រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សមាជិក
- ឯកឧត្តម **សៅ ជីវ័ន្ត** រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ សមាជិក
- ឯកឧត្តម **អេង ហួត** រដ្ឋលេខាធិការក្រសួងសុខាភិបាល សមាជិក
- ឯកឧត្តម **ហោ សុភាព** រដ្ឋលេខាធិការក្រសួងព័ត៌មាន សមាជិក
- លោកជំទាវ **ច័ន្ទ សុវិធី** រដ្ឋលេខាធិការក្រសួងកិច្ចការនារី សមាជិក
- ឯកឧត្តម **គឹម ឌួច** រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម សមាជិក
- លោកជំទាវ **ម៉ែន ឆន្ទា** រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល សមាជិក
- ឯកឧត្តម **ឌឹត ចន្ទា** រដ្ឋលេខាធិការក្រសួងទេសចរណ៍ សមាជិក
- ឯកឧត្តម **សាមូ អូហ្វាណូ** រដ្ឋលេខាធិការក្រសួងបរិស្ថាន សមាជិក
- ឯកឧត្តម **ហោ ជារិទ្ធ** អនុរដ្ឋលេខាធិការក្រសួងផែនការ សមាជិក
- លោកជំទាវ **ហង់ វិណា** ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកអគ្គនាយកវិទ្យាស្ថានជាតិស្ថិតិ លេខាធិការ

ប្រការ ២._

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងផែនការ រដ្ឋមន្ត្រី រដ្ឋលេខាធិការគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងប្រការ ១ ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

រាជធានីភ្នំពេញ ថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល៖
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ឧទ្ធរណ៍យសម្តេចនាយករដ្ឋមន្ត្រី
 - ឧទ្ធរណ៍យសម្តេច ឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
 - ដូចប្រការ ២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

25



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ០៤.៧.១៧៧.៧

**សារាចរណែនាំ
ស្តីពី**

ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៨

១. សេចក្តីផ្តើម

១- មាត្រា ៣៩ នៃច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ បានចែងអំពីប្រតិទិនសម្រាប់ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំជា ៣ ដំណាក់កាល រួមមាន ដំណាក់កាលទី១ គឺការរៀបចំផែនការយុទ្ធសាស្ត្រថវិកា ចាប់ពីខែមីនា ដល់ ខែឧសភា, ដំណាក់កាលទី២ គឺការរៀបចំកញ្ចប់ថវិកា ចាប់ពីខែមិថុនា ដល់ខែកញ្ញា និងដំណាក់កាលទី៣ គឺការអនុម័តថវិកា ចាប់ពីខែតុលា ដល់ខែធ្នូ។ សម្រាប់ដំណាក់កាលទី១ រាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដាក់ចេញរួចហើយនូវក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈសម្រាប់ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៨។ ផ្អែកលើក្របខណ្ឌគោលនយោបាយនេះ រាជរដ្ឋាភិបាល ក៏បានដាក់ចេញសារាចរណែនាំស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០១៨ ដើម្បីឱ្យគ្រប់ក្រសួង-ស្ថាប័ន និងមន្ទីរជំនាញរាជធានី ខេត្ត ព្រមទាំងគ្រឹះស្ថានសាធារណៈរដ្ឋបាលដែលស្ថិតក្រោមឱវាទក្រសួង-ស្ថាប័ននីមួយៗ ធ្វើការពន្យល់និងផ្តល់អំណះអំណាងអំពីលទ្ធភាព និងកិច្ចខិតខំក្នុងការប្រមូលចំណូល និងបង្ហាញអំពីតម្រូវការចំណាយរយៈពេល ៣ ឆ្នាំ (២០១៨-២០២០) សម្រាប់អនុវត្តគោលបំណងគោលនយោបាយរបស់ក្រសួង-ស្ថាប័ននីមួយៗ ដែលជាការរួមចំណែកអនុវត្ត “យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣” និង “ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ២០១៤-២០១៨” ។ នៅដំណាក់កាលទី២ នេះ រាជរដ្ឋាភិបាល ត្រូវចេញសារាចរណែនាំស្តីពីការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៨ ដើម្បីផ្តល់គោលការណ៍ណែនាំថ្មីៗសម្រាប់ជាមូលដ្ឋាន និងជាក្របខណ្ឌនៃការរៀបចំកញ្ចប់ថវិកាឆ្នាំ២០១៨ របស់គ្រប់ក្រសួង-ស្ថាប័ន ដោយគ្របដណ្តប់ទាំងថវិកាមន្ទីរជំនាញរាជធានី ខេត្តទាំងអស់ និងគ្រឹះស្ថានសាធារណៈរដ្ឋបាល ដែលជាដៃគូជាតិ។ ដូច្នេះ សារាចរណែនាំនេះបានដាក់ចេញនូវក្របខណ្ឌ និងវិធានការប្រមូលចំណូល, ការកំណត់អាទិភាពចំណាយតាមវិស័យ និងគោលការណ៍សំខាន់ៗសម្រាប់បង្កើនប្រសិទ្ធភាពនៃការវិភាគថវិកា ដោយផ្អែកលើលទ្ធភាពជាក់ស្តែងនៃថវិកាជាតិ អាទិភាពគោលនយោបាយរបស់រាជរដ្ឋាភិបាល និងប្រសិទ្ធភាពនៃការអនុវត្តថវិការបស់ក្រសួង-ស្ថាប័ន នាឆ្នាំកន្លងមក។ ដោយឡែកចំពោះការរៀបចំកញ្ចប់ថវិកាសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវមានសារាចរណែនាំមួយផ្សេងទៀត ដែលត្រូវដាក់ចេញដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ស្របតាមច្បាប់ស្តីពីរបបហិរញ្ញវត្ថុនិងការគ្រប់គ្រងទ្រព្យសម្បត្តិរបស់រដ្ឋបាលថ្នាក់ក្រោមជាតិដែលត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៦១១/០១១

ចុះថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ២០១១, ដោយឈរលើមូលដ្ឋាន និងគោលការណ៍ដែលមានចែងនៅក្នុងសារាចរ
ណែនាំនេះ ជាពិសេសគោលការណ៍នៃការកំណត់កញ្ចប់ និងគោលការណ៍នៃការវិភាគថវិកា ដើម្បីចូលរួម
បង្កើនប្រសិទ្ធភាពនិងស័ក្តិសិទ្ធភាពនៃការប្រមូលចំណូល, ប្រសិទ្ធភាពនៃការវិភាគថវិកា និងស័ក្តិសិទ្ធភាព
នៃការអនុវត្តចំណាយទាំងកម្រិតបច្ចេកទេស និងប្រតិបត្តិការ ក្នុងគោលដៅរួមចំណែកកាត់បន្ថយឱនភាព
ថវិកា និងរក្សាអតិរេកសាច់ប្រាក់។

២- ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៨ គឺស្ថិតក្នុងបរិការណ៍
ដែលព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងក្រេបជញ្ជក់នូវផ្ទៃផ្តែងនៃសុខសន្តិភាព ឯកភាពជាតិ និងស្ថិរភាព
នយោបាយ, ប្រកាន់ខ្ជាប់នូវគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ នីតិវិធី និងការគោរពសិទ្ធិមនុស្ស, ព្រមទាំង
សម្រេចបាននូវការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យ ជាពិសេសការប្រែក្លាយខ្លួនជាប្រទេសចំណូល
មធ្យមកម្រិតទាបចាប់តាំងពីឆ្នាំ ២០១៥ ។ សមិទ្ធផលដ៏ធំធេងនេះបានបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់
ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរឹងមាំ និងបង្កលក្ខខណ្ឌកាន់តែអំណោយផល និងស្ថានភាព
អនុគ្រោះសម្រាប់ការកសាងអនាគតកម្ពុជាមួយជំរុំរឿង និងត្រចះត្រចង់ ព្រមទាំងបានផ្តល់នូវឱកាស និង
ភាពងាយស្រួលដល់រាជរដ្ឋាភិបាលក្នុងការបន្តអនុវត្តការកែទម្រង់ឱ្យកាន់តែស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ
ដើម្បីឆ្លើយតបទៅតាមឆន្ទៈ និងបំណងប្រាថ្នារបស់ប្រជាជនកម្ពុជាផង និងដើម្បីឆ្លើយតបទៅនឹងដំណើរការ
នៃការផ្លាស់ប្តូរជាវិជ្ជមានសម្រាប់សង្គម-សេដ្ឋកិច្ចកម្ពុជាផង ក៏ដូចជាការប្រែប្រួលនិមាបនកម្មសេដ្ឋកិច្ច និង
ភូមិសាស្ត្រនយោបាយ ទាំងក្នុងកម្រិតតំបន់ និងពិភពលោកផង។

៣-ការវិវត្តនៃស្ថានភាពសេដ្ឋកិច្ចពិភពលោកក្នុងពេលថ្មីៗនេះ បានបង្ហាញថាកំណើនរឹងមាំជាង
ការរំពឹងទុកនៃសេដ្ឋកិច្ចរបស់ប្រទេសអាមេរិក និងចិន ព្រមទាំងសន្ទុះកំណើនខ្ពស់នៃប្រទេសដែលមាន
សេដ្ឋកិច្ចកំពុងលូតលាស់ និងប្រទេសក្នុងតំបន់អាស៊ាន កំពុងជំរុញឱ្យមានភាពប្រសើរឡើងនៃសេដ្ឋកិច្ច
ពិភពលោក។ ទោះជាយ៉ាងនេះក្តី ភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោក គឺនៅតែមាននៅឡើយ
ដោយសារការលេចឡើងនូវចរន្តប្រឆាំងសកលភាវូបនីយកម្ម, ការការពារនិយមដែលរាំងខ្ជាប់ការធ្វើពាណិជ្ជកម្ម
សេរី, ការកើនឡើងនូវការប្រើប្រាស់គោលនយោបាយប្រជាតិថ្មីនិយមនៅក្នុងប្រទេសដែលមានសេដ្ឋកិច្ច
លូតលាស់ និងការប្រឆាំងនឹងការធ្វើអន្តោប្រវេសន៍ ដែលនិន្នាការបែបជាតិនិយមទាំងនេះ បានជះឥទ្ធិពល
អវិជ្ជមាន (Negative Spillovers) ដល់ប្រទេសដទៃទៀត និងកំពុងបង្កើតភាពស្មុគស្មាញ និងភាពមិន-
ប្រាកដប្រជាកាន់តែខ្លាំងដល់ស្ថានភាពភូមិសាស្ត្រនយោបាយ និងបញ្ហាសន្តិសុខពិភពលោក ក៏ដូចជា
បង្កើនហានិភ័យកាន់តែខ្ពស់ដល់សេដ្ឋកិច្ច ពាណិជ្ជកម្ម និងហិរញ្ញវត្ថុសកលលោក តំបន់ និងប្រទេស។
លើសពីនេះ ការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុរបស់សហរដ្ឋអាមេរិក, ការចាកចេញរបស់ប្រទេសអង់គ្លេស
និងភាពមិនច្បាស់លាស់នៃតំបន់អឺរ៉ុប, ការថមថយនៃកំណើនរបស់សេដ្ឋកិច្ចចិន, ភាពមិនច្បាស់លាស់នៃ
គោលនយោបាយសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក, ការងើបឡើងវិញនូវតម្លៃប្រេង និងទំនិញ
លើទីផ្សារអន្តរជាតិ អាចបង្កើតជាហានិភ័យសម្រាប់សេដ្ឋកិច្ចកម្ពុជាផងដែរ។

ចំពោះហានិភ័យក្នុងប្រទេស, ការវិភាគបានបង្ហាញថា សេដ្ឋកិច្ចកម្ពុជាបានឈានដល់ចំណុចមួយ
ដែលចាំបាច់ត្រូវជំរុញអនុវត្តឱ្យបានខ្លាំងក្លានូវវិធានការមុតស្រួច និងយុទ្ធសាស្ត្រចាំបាច់បន្ថែមនៅក្នុងវិស័យ
មួយចំនួន ព្រោះកំណើនខ្ពស់ប្រកបដោយចីរភាព, ក្នុងរយៈពេលជាងពីរទសវត្សរ៍មកនេះ, បានពឹងផ្អែកលើ
វិស័យកសិកម្ម វិស័យកាត់ដេរ វិស័យសំណង់ និងវិស័យទេសចរណ៍ ដែលវិស័យទាំងនេះបាននិងកំពុង

បង្ហាញនូវសញ្ញាថមថយមួយចំនួន។ ទន្ទឹមនេះ កម្ពុជាក៏កំពុងបន្តប្រឈមនឹងបញ្ហាសេដ្ឋកិច្ចផ្ទៃក្នុងមួយចំនួន ទៀត រួមមាន តម្លៃអគ្គិសនីនៅខ្ពស់សម្រាប់វិនិយោគិន ធៀបជាមួយនឹងប្រទេសជិតខាង បើទោះជាតម្លៃនេះ បានធ្លាក់ចុះហើយក្តី, ការកើនឡើងជាលំដាប់នៃបៀវត្សអប្បបរមា ដែលធ្វើឱ្យសីករិចរិលនូវភាពប្រកួតប្រជែង របស់កម្ពុជាធៀបនឹងប្រទេសមួយចំនួនទៀត ដែលមានស្ថានភាពសេដ្ឋកិច្ចប្រហាក់ប្រហែលនឹងកម្ពុជា, ភាពមិនទាន់ឆ្លើយឆ្លងស៊ីសង្វាក់គ្នាពេញលេញរវាងសមត្ថភាពជំនាញ និងផលិតភាពរបស់ពលករកម្ពុជា ជាមួយនឹងសេចក្តីត្រូវការនៃទីផ្សារ និងតម្រូវការនៃការអភិវឌ្ឍ និងសម្ពាធនៃថ្លៃមូលដ្ឋាន ជាដើម ។

៤- ជារួម ទោះបីកម្ពុជាត្រូវជួបប្រទះនូវបញ្ហាប្រឈមគ្រប់បែបយ៉ាងទាំងក្នុង និងក្រៅប្រទេសក៏ដោយ ក៏រាជរដ្ឋាភិបាលនីតិកាលទី៥ នៃរដ្ឋសភា, ចាប់តាំងតែពីដើមនីតិកាលរហូតមក, នៅតែអាចតស៊ូពុះពារ និង ជំនះបាននូវរាល់ឧបសគ្គ និង ការលំបាកផងទាំងពួង ហើយធានាបាននូវប្រក្រតីភាពនៃដំណើរការសង្គម- សេដ្ឋកិច្ចកម្ពុជា។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជាធានាបានល្អប្រសើរនូវស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ច, គ្រប់គ្រងអតិផរណាឱ្យស្ថិតក្នុងកម្រិតទាបសមរម្យ, ធានាស្ថិរភាពនៃអត្រាប្តូរប្រាក់ ព្រមទាំង ពង្រឹងឡើងថែមទៀតនូវសមត្ថភាពប្រកួតប្រជែងនៃសេដ្ឋកិច្ចជាតិ តាមរយៈការជំរុញការអនុវត្តវិធានការ នានា សំដៅពន្លឿនពិធីកម្មសេដ្ឋកិច្ច រួមមានជាអាទិ៍ ការបង្កើនផលិតភាពនៃវិស័យកសិកម្ម, ការកសាង មូលដ្ឋានសេដ្ឋកិច្ចជនបទ និងការធ្វើឱ្យកាន់តែល្អប្រសើរនូវបរិយាកាសអំណោយផលសម្រាប់ទាក់ទាញ ការវិនិយោគឯកជន ដែលប្រការទាំងអស់នេះបានបង្កើតការងារជូនប្រជាជនកម្ពុជា, ពិសេសយុវជន ជាច្រើន សែននាក់ក្នុងមួយឆ្នាំៗ។ ជាក់ស្តែង, ក្នុងឆ្នាំ ២០១៦, ប្រទេសកម្ពុជាត្រូវបានធនាគារពិភពលោកចាត់ចូល ក្នុងក្រុមប្រទេស **៦កន្តករកំណើន** ទាំងប្រាំបីនៅក្នុងពិភពលោក (Olympians of Growth) ដែល មានកំណើនសេដ្ឋកិច្ចខ្ពស់និងរឹងមាំ ហើយជាងនេះទៅទៀត ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក៏បានកោត សរសើរយ៉ាងខ្លាំងចំពោះការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កម្ពុជា ដែលបានផ្លាស់ប្តូរពីប្រទេសក្រីក្រ និងមាន ជម្លោះផ្ទៃក្នុងរ៉ាំរ៉ៃ ទៅជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុតនៅតំបន់ អាស៊ី ហើយបានប្រសិទ្ធិនាមប្រទេសកម្ពុជា ជា **“ខ្លាសេដ្ឋកិច្ចថ្មីនៅអាស៊ី”** ទៀតផង។

ដោយផ្អែកលើចំណុចខ្លាំង, កត្តាអំណោយផល, បញ្ហាប្រឈម និងហានិភ័យដូចបានគិតគូរ ខាងលើ ក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈសម្រាប់ការ រៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៨ ត្រូវបានកំណត់យល់មូលដ្ឋាន សុទ្ធិដ្ឋិនិយម ជាមួយនឹងការប្រុងប្រយ័ត្នខ្ពស់ ដែលរួមមានខ្លឹមសារសំខាន់ៗ ដូចខាងក្រោម៖

២. ក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុ សាធារណៈឆ្នាំ២០១៨

២.១- ក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចឆ្នាំ២០១៨

៥- ស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០១៦ កន្លងមកនេះ នៅបន្តរក្សាភាពរឹងមាំក្នុងអត្រា កំណើន ៧,០% ដូចការប៉ាន់ស្មានកាលពីដើមឆ្នាំ ជាមួយនឹងអតិផរណាមធ្យមប្រចាំឆ្នាំក្នុងអត្រា ៣,០% និងអត្រាប្តូរប្រាក់មធ្យមប្រមាណ ៤ ០៥៦ រៀល ក្នុងមួយដុល្លារសហរដ្ឋអាមេរិក។ ការបន្តមានកំណើនខ្ពស់ បែបនេះបានធ្វើឱ្យចំណូលជាតិសរុបសម្រាប់ប្រជាជនម្នាក់ៗកើនឡើងដល់១ ៣០២ ដុល្លារអាមេរិក ជាកម្រិត ចំណូលដែលកម្ពុជាត្រូវបានចាត់ទុកថា សម្រេចបាននូវឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតទាប។

៦- នៅក្នុងឆ្នាំ ២០១៧ និង ឆ្នាំ២០១៨ តាមការព្យាករ កម្ពុជានឹងសម្រេចបានកំណើនសេដ្ឋកិច្ចក្នុង រង្វង់ ៧,០% ហើយ ផ.ស.ស តាមថ្លៃចរន្តឆ្នាំ ២០១៧ ត្រូវបានប៉ាន់ស្មានស្មើនឹងចំនួន ៨៩ ៤៧៨ ប៊ីលានរៀល និង ផ.ស.ស តាមថ្លៃចរន្តឆ្នាំ ២០១៨ ត្រូវបានគ្រោងចំនួន ៩៩ ០២៣ ប៊ីលានរៀល។ កំណើននេះ បានមកពី៖

-វិស័យកសិកម្ម ត្រូវបានព្យាករថានឹងបន្តកំណើនរឹងមាំក្នុងរង្វង់ ២,០% នៅឆ្នាំ២០១៧ និង ២០១៨ ដោយសារភាពអំណោយផលនៃកត្តាអាកាសធាតុ ដែលបានព្យាករដោយក្រសួងធនធានទឹក និងឧតុនិយម, គោលនយោបាយវិគ្គារកម្មរបស់រាជរដ្ឋាភិបាល ក្នុងការវិវេសបន្ថែមលើប្រព័ន្ធធារាសាស្ត្រខ្នាតតូច ពូជ ដំណាំ និងការផ្សព្វផ្សាយបច្ចេកទេស, ការចូលរួមកាន់តែសកម្មជាងមុនពីសំណាក់ដៃគូអភិវឌ្ឍន៍ និងក្រុមហ៊ុនឯកជន ក្នុងការវិនិយោគលើវិស័យកសិកម្ម គួបផ្សំនឹងការបន្តកើនឡើងនៃតម្លៃកសិផលលើទីផ្សារអន្តរជាតិ។ ផលិតកម្ម ដំណាំឧស្សាហកម្ម និងដំណាំរួមផ្សំ ត្រូវបានប៉ាន់ស្មានថានឹងបន្តកំណើនខ្ពស់ ដែលទ្រទ្រង់ដោយការកើន ឡើងនៃតម្លៃកៅស៊ូ និងការងើបឡើងវិញនៃតម្លៃកសិផលផ្សេងៗ ព្រមទាំងការកើនឡើងនៃការវិនិយោគលើ វិស័យកសិឧស្សាហកម្ម ដូចជាការផលិតចំណីសត្វ, ប្រេងអេតាណុល និងស្ពាន់ដេម។ អនុវិស័យកសិកម្ម ផ្សេងទៀត ដែលរួមមាន ជលផល និងការចិញ្ចឹមសត្វ ក៏ត្រូវបានព្យាករថានឹងបន្តកំណើនល្អ ដោយសារតែ ការរំពឹងទុកនៃការបន្តកើនឡើងការវិនិយោគលើវិស័យវារីវប្បកម្ម និងការចិញ្ចឹមមាន់ និងជ្រូក ដោយក្រុមហ៊ុន ឯកជនក្នុងទម្រង់ជាកសិកម្មបែបកិច្ចសន្យា។ ដូចនេះ រាជរដ្ឋាភិបាលនឹងផ្តោតការផ្តល់អាទិភាពខ្ពស់ចំពោះ ការបង្កើតឱ្យមានផែនការរយៈពេលវែងដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ ដើម្បីអភិវឌ្ឍវិស័យកសិកម្ម ដែល មានការចូលរួមពីភាគីពាក់ព័ន្ធទាំងអស់ពីផ្នែកសាធារណៈ, វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ក្នុងការដោះស្រាយ បញ្ហាប្រឈមទាំងឡាយ ដែលបាននិងកំពុងជួបប្រទះ៖ ផលិតភាពទាប, កង្វះការធ្វើពិពិធកម្មកសិកម្ម, កង្វះការវិនិយោគលើវិស័យកសិឧស្សាហកម្ម, ការចិញ្ចឹមសត្វ និងវារីវប្បកម្មបែបពាណិជ្ជកម្ម ព្រមទាំង ភាពមានកម្រិតនៃការធ្វើពាណិជ្ជបន្ថយនៃផលិតផលកសិកម្ម។

-វិស័យឧស្សាហកម្ម ត្រូវបានព្យាករថានឹងបន្តកំណើនរឹងមាំក្នុងអត្រា ១០,៧% នៅឆ្នាំ២០១៧ និង ១០,១% ក្នុងឆ្នាំ ២០១៨ ដែលគាំទ្រដោយវិស័យកាត់ដេរ និងសំណង់ ជាពិសេសវិស័យផលិតកម្មមិនមែន កាត់ដេរ។ វិស័យកាត់ដេរ រំពឹងថានឹងនៅបន្តកំណើនខ្ពស់ក្នុងអត្រា ៨,៥% ក្នុងឆ្នាំ ២០១៧ ដោយសារ ភាពល្អប្រសើរនៃស្ថានភាពសេដ្ឋកិច្ចសកល ជាពិសេសប្រទេសដែលជាដៃគូពាណិជ្ជកម្មសំខាន់ៗ ដូចជា សហរដ្ឋអាមេរិក និងអឺរ៉ុបជាដើម, ការងើបឡើងវិញនៃពាណិជ្ជកម្មអន្តរជាតិ និងការលុបចោលកិច្ចព្រមព្រៀង ពាណិជ្ជកម្មអន្តរជាតិស៊ីហ្វិកជាដើម។ ដោយឡែក, វិស័យកាត់ដេរឆ្នាំ ២០១៨ អាចនឹងថមថយកំណើនបន្តិច ដែលអាចបណ្តាលមកពីស្ថានភាពមិនច្បាស់លាស់នៃការវិនិយោគក្នុងឆ្នាំបោះឆ្នោតសកល និងការប្រកួត- ប្រជែងកាន់តែខ្លាំងពីប្រទេសមីយ៉ាន់ម៉ា និងវៀតណាម ជាពិសេសនៅពេលដែលកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរី រវាងវៀតណាម និងសហភាពអឺរ៉ុបចូលជាធរមាន។ ក្នុងន័យនេះ, កម្ពុជាត្រូវផ្តោតសំខាន់លើការពង្រឹង ភាពប្រកួតប្រជែងរបស់ខ្លួន ដើម្បីរក្សានិរន្តរភាពកំណើននៃវិស័យកាត់ដេរ ក៏ដូចជាការត្រៀមខ្លួនជាស្រេច ដើម្បីចាប់យកឱកាសនៃបម្លាស់ទីរវាងចក្រចេញពីប្រទេសចិន។ វិស័យសំណង់ ត្រូវបានព្យាករថានឹងអាច ថមថយកំណើនមកត្រឹម ១៤,១% និង ១២,៤% សម្រាប់ឆ្នាំ ២០១៧ និង ២០១៨ រៀងគ្នា ដោយសារ ឥរិយាបថ “រង់ចាំមើល” (Wait-and-See) របស់វិនិយោគិនក្នុងការវិនិយោគបន្ថែម និងកំណើននៃការផ្គត់ផ្គង់ ដីច្រើនលើសលប់ ធៀបនឹងតម្រូវការជាក់ស្តែង ចំពោះប្រភេទសំណង់លំនៅដ្ឋានដែលមានតម្លៃខ្ពស់។ ជានិរន្តរការ ការសាងសង់ខុនដូរ និងបុរីដែលមានតម្លៃខ្ពស់មានសភាពនៅទ្រឹង ប៉ុន្តែ បានប៉ះប៉ូវដោយ

គម្រោងលំនៅដ្ឋានដែលមានតំលៃសមរម្យ, ការបន្តកើនឡើងនៃការសាងសង់សំណង់ការិយាល័យ និងសំណង់ផ្សេងៗទៀត, និន្នាការនៃការលូតលាស់យ៉ាងឆាប់រហ័សផ្នែកនគរូបនីយកម្មនៅរាជធានីភ្នំពេញ និងតាមខេត្តធំៗមួយចំនួន ក៏ដូចជាការកើនឡើងនៃវិនិយោគសាធារណៈលើហេដ្ឋារចនាសម្ព័ន្ធរូបវន្ត។ ទោះជាយ៉ាងនេះក្តី ការថមថយនៃវិស័យសំណង់ ត្រូវបានបំពេញបន្ថែមដោយកំណើនខ្ពស់នៃវិស័យឧស្សាហកម្មផ្សេងៗ ដូចជា អាហារ និង ភេសជ្ជៈ, គ្រឿងបន្លំអេឡិចត្រូនិច, គ្រឿងបន្លាស់, វិស័យថាមពល និងវិស័យផលិតកៅស៊ូក្រែបជាដើម។ គម្រោងបង្កើនការផលិតអាហារ និងភេសជ្ជៈក្នុងស្រុកបន្ថែមទៀតនាឆ្នាំ ២០១៧ និង២០១៨ ជំនួសឱ្យការនាំចូល នឹងធ្វើឱ្យវិស័យនេះរួមចំណែកកាន់តែធំជាងមុននៅក្នុងសេដ្ឋកិច្ចជាតិ។ វិស័យគ្រឿងបន្លំអេឡិចត្រូនិច និង គ្រឿងបន្លាស់របស់នគរូបនីយកម្មខ្លាំងផងដែរ ដោយសារវិនិយោគិនជប៉ុនបានបន្តបង្កើតរោងចក្រថ្មីបន្ថែមទៀតក្នុងតំបន់សេដ្ឋកិច្ចពិសេសនៅទីក្រុងប៉ោយប៉ែត សម្រាប់បម្រើការនាំចេញទៅក្រៅប្រទេស។ កំណើននៃវិស័យថាមពល ដោយសារកំណើននៃការផ្គត់ផ្គង់អគ្គិសនីពីទំនប់វារីអគ្គិសនីក្នុងស្រុកមួយចំនួន នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយបរិមាណអគ្គិសនីដែលនាំចូលពីប្រទេសជិតខាង និងធ្វើឱ្យតម្លៃអគ្គិសនីនៅកម្ពុជាកាន់តែមានកម្រិតសមរម្យជាងមុន។ ការអនុវត្តយុទ្ធសាស្ត្រចិនបូក ១ និងថែបូក ១ ក៏នឹងចូលរួមពង្រឹងភាពប្រកួតប្រជែង និងការធ្វើពិពិធកម្មផលិតកម្មក្នុងស្រុកឱ្យបានកាន់តែប្រសើរផងដែរ។ ដើម្បីជំរុញឱ្យវិស័យឧស្សាហកម្មរួមចំណែកកាន់តែប្រសើរឡើងក្នុងសេដ្ឋកិច្ចជាតិ, រាជរដ្ឋាភិបាលនឹងត្រូវខិតខំទ្រទ្រង់ក្នុងការទាក់ទាញការវិនិយោគផ្ទាល់ពីក្រៅប្រទេស ដើម្បីបំពេញនូវការថមថយការវិនិយោគក្នុងស្រុក ដោយសារភាពមិនប្រាកដប្រជាឆ្នាំ ២០១៨ ខាងមុខ; ជំរុញការអនុវត្តគោលនយោបាយឧស្សាហកម្ម ដែលជាយុទ្ធសាស្ត្រកំណើនថ្មីរបស់ជាតិឱ្យមានសន្ទុះខ្លាំងឡើង សំដៅជំរុញល្បឿននៃការធ្វើពិពិធកម្មមូលដ្ឋានឧស្សាហកម្មឱ្យកាន់តែឆាប់រហ័ស ដើម្បីបង្កើនភាពប្រកួតប្រជែងបង្កើនតម្លៃបន្ថែមឱ្យកាន់តែខ្ពស់ក្នុងខ្សែចង្វាក់ផលិតកម្មក្នុងស្រុក និងចាត់វិធានការមុតស្រួចដើម្បីកាត់បន្ថយចំណាយធុរៈកិច្ចដែលនៅខ្ពស់ និងសម្រួលនីតិវិធីក្នុងការធ្វើធុរកិច្ចឱ្យកាន់តែរលូនជាងមុន។

-វិស័យសេវាកម្ម ត្រូវបានព្យាករថានឹងបន្តនូវកំណើនខ្ពស់ប្រហាក់ប្រហែលនឹងឆ្នាំ ២០១៦ ក្នុងរង្វង់ ៦,៥% សម្រាប់ឆ្នាំ ២០១៧ និង ៦,៧% នាឆ្នាំ ២០១៨ ដោយសារកំណើនរឹងមាំនៃវិស័យលក់ដុំ និងលក់រាយ និងវិស័យគមនាគមន៍ ទោះបីវិស័យវិស័យទេសចរណ៍នៅបន្តកំណើនយឺត និងការថមថយនៃកំណើនក្នុងវិស័យអចលនទ្រព្យ និងដឹកជញ្ជូន។ កំណើននៃវិស័យទេសចរណ៍ ត្រូវបានព្យាករថានៅទ្រឹងប្រមាណ ២,៣% ក្នុងឆ្នាំ២០១៧ និង២០១៨ ដោយសារតែកង្វះការធ្វើពិពិធកម្មទាំងលើផលិតផលសេវាកម្ម ទិសដៅទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ ព្រមទាំងការបន្តកើនឡើងនៃប្រាក់ដុល្លារអាមេរិក។ វិស័យអចលនទ្រព្យ ក៏ត្រូវបានព្យាករថានឹងបន្តថមថយកំណើនមកត្រឹម ៨,៣% និង ៧,៩% សម្រាប់ឆ្នាំ ២០១៧ និង២០១៨ រៀងគ្នា ដែលនិន្នាការនេះស្របគ្នានឹងការថមថយកំណើននៃវិស័យសំណង់ និងដែលឆ្លុះបញ្ចាំងតាមរយៈការថមថយឥណទានផ្តល់ឱ្យទៅវិស័យនេះ ការថមថយនៃតម្រូវការរៀបរយនិងការផ្គត់ផ្គង់ ព្រមទាំងបរិបទនៃភាពមិនច្បាស់លាស់នៃស្ថានភាពវិនិយោគនាឆ្នាំខាងមុខ។ វិស័យដឹកជញ្ជូន និងទំនាក់ទំនង ត្រូវបានព្យាករថានឹងបន្តកំណើនយឺតជាងមុនបន្តិចមកត្រឹម ៧,៥% និង ៧,៤% រៀងគ្នា ដោយសារកំណើនយឺតនៃវិស័យផ្សេងៗទៀតដូចជាកាត់ដេរ, សំណង់, និងទេសចរណ៍ជាដើម ទោះបីជាវិស័យទំនាក់ទំនងនឹងមានសន្ទុះកំណើនខ្ពស់នាឆ្នាំខាងមុខ។ ដោយឡែក កំណើនខ្ពស់នៃវិស័យលក់ដុំ និងរាយនឹងអាចប៉ះប៉ូវដល់ការថមថយទាំងនេះ ពោលគឺវិស័យនេះត្រូវបានព្យាករថានឹងកើនឡើងជាបន្តបន្ទាប់ក្នុង

អត្រា ៧,៨% និង៨,៣% រៀងគ្នា ស្របនឹងកំណើននៃតម្រូវការក្នុងស្រុក ដែលឆ្លុះបញ្ចាំងអំពីនិន្នាការនៃ ការផ្លាស់ប្តូរបៀបរបបរបស់នៅរបស់យុវវ័យ ព្រមទាំងការកើនឡើងនៃប្រាក់ចំណូលរបស់ប្រជាពលរដ្ឋដោយសារ គោលនយោបាយវិភាគកម្មវិការរបស់រាជរដ្ឋាភិបាលក្នុងការបង្កើនបៀវត្សជូនមន្ត្រីរាជការ និងការកើនឡើងនៃ បៀវត្សអប្បបរមានៃវិស័យឯកជន។ រាជរដ្ឋាភិបាលនឹងបន្តផ្តោតការយកចិត្តទុកដាក់លើការគ្រប់គ្រងវិស័យ អចលនទ្រព្យ តែខិតខំជំរុញការអភិវឌ្ឍលំនៅស្ថានដែលមានតម្លៃសមរម្យស្របតាមគោលនយោបាយរបស់ រាជរដ្ឋាភិបាល និងវិនិយោគបន្ថែមលើវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្តសំខាន់ៗផ្សេងទៀត ដោយផ្អែកលើ ផែនការមេមួយច្បាស់លាស់ ជាពិសេសចំពោះវិស័យទូរគមនាគមន៍ និងដឹកជញ្ជូន និងវិស័យថាមពល ព្រមទាំងលើកកម្ពស់ស្រទាប់នៃចំណាយទាំងនេះ។ ទាក់ទងនឹងវិស័យហិរញ្ញវត្ថុ រាជរដ្ឋាភិបាលនឹងបន្ត ពង្រឹងយន្តការគ្រប់គ្រងហានិភ័យ និងវិបត្តិហិរញ្ញវត្ថុ, ទ្រទ្រង់កំណើនឥណទានឱ្យស្ថិតក្នុងកម្រិតសមស្រប មួយ និងបង្កើនគុណភាពនៃការផ្តល់ឥណទាន ដោយផ្តោតលើវិស័យផលិតកម្ម និងពាណិជ្ជកម្ម, បន្តខិតខំ ស្វែងរកប្រភពទុនថ្មីៗបន្ថែមទៀតសម្រាប់វិស័យឯកជន ជាពិសេសការអភិវឌ្ឍទីផ្សារសញ្ញាប័ណ្ណ (Bond Market) និងទីផ្សាររូបិយប័ណ្ណ (Money Market) និងបង្កើនការយល់ដឹងរបស់ប្រជាពលរដ្ឋទូទៅ ជាពិសេស ប្រជាពលរដ្ឋនៅតាមទីជនបទ ពាក់ព័ន្ធនឹងកម្មវិធីស្ថាប័នមីក្រូហិរញ្ញវត្ថុ ព្រមទាំងបន្តពិនិត្យលទ្ធភាពបញ្ចុះ ថែមទៀតនូវអត្រាការប្រាក់ក្នុងវិស័យទាំងនេះ។

- អតិផរណាត្រូវបានប៉ាន់ស្មានថានឹងបន្តស្ថិតនៅក្នុងកម្រិតមួយដែលអាចគ្រប់គ្រងបាន ទោះបីតម្លៃ ប្រេងត្រូវបានព្យាករថានឹងបន្តកើនឡើង គួបផ្សំនឹងសម្ពាធនៃតម្លៃម្ហូបអាហារ។ អត្រាអតិផរណាជាមធ្យមនៅ ឆ្នាំ ២០១៧ និងឆ្នាំ ២០១៨ ត្រូវបានរំពឹងថានឹងកើនឡើងដល់ ៣,៨% និង ៣,៥% រៀងគ្នា។ អត្រាប្តូរប្រាក់ ត្រូវបានរំពឹងថានឹងមានស្ថិរភាព ដែលមានអត្រាជាមធ្យមគឺ ៤ ០៣៧ រៀលក្នុងមួយដុល្លារអាមេរិក នៅឆ្នាំ ២០១៧ និង២០១៨ខាងមុខ ដោយសារការបន្តរក្សាបាន កំណើនសេដ្ឋកិច្ចខ្ពស់ និងជំនឿទុកចិត្តពីសាធារណជន ពិសេសការបន្តអនុវត្តបានល្អប្រសើរ និងសមស្រប នៃគោលនយោបាយគ្រប់គ្រងសាច់ប្រាក់ និងគោល- នយោបាយរូបិយវត្ថុក្នុងវិស័យហិរញ្ញវត្ថុសាធារណៈរបស់ ធនាគារជាតិនៃកម្ពុជា។

- ឱនភាពគណនីចរន្តត្រូវបានព្យាករថានឹងបន្តប្រសើរឡើង ក្នុងអត្រា ៧,៩% នៃ ផ.ស.ស នា ឆ្នាំ ២០១៧ និង ៨,៥% នៃ ផ.ស.ស នៅឆ្នាំ ២០១៨។ ភាពប្រសើរឡើងនេះ ស្តែងចេញតាមរយៈការកើន ឡើងជាលំដាប់នៃសមត្ថភាពនាំចេញរបស់កម្ពុជា ស្របពេលដែលផលិតផល និងវត្ថុធាតុដើមមួយចំនួន ចាប់ផ្តើមមានមូលដ្ឋានផលិតនៅក្នុងស្រុកជំនួសឱ្យការនាំចូលជាបណ្តើរៗ។ នៅឆ្នាំ២០១៧ ទុនបម្រុងនឹង មានទំហំ ៧ ៥៣៨ លានដុល្លារអាមេរិក ហើយនឹងអាចកើនឡើងដល់ ៧ ៨៥៣ លានដុល្លារអាមេរិក នាឆ្នាំ ២០១៨ ដែលអាចធានាបានជាមធ្យមប្រមាណជា ៥,៦ ខែ នៃការនាំចូលទំនិញ និងសេវាទាំងអស់។

- ជារួម ក្របខណ្ឌម៉ាក្រូសេដ្ឋកិច្ចនេះត្រូវបានរៀបចំឡើង ដើម្បីរក្សាឱ្យបានស្ថិរភាពម៉ាក្រូ-សេដ្ឋកិច្ច តាមរយៈការរក្សាកំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយចីរភាព, ស្ថិរភាពតម្លៃ, ការបង្កើតការងារ និងចីរភាព បំណុល។ ដើម្បីសម្រេចគោលបំណងខាងលើ រាជរដ្ឋាភិបាលកំណត់គោលដៅកំណើន ផ.ស.ស ឱ្យ សម្រេច បានប្រមាណ ៧,០% សម្រាប់ឆ្នាំ ២០១៧ និងឆ្នាំ ២០១៨។ រាជរដ្ឋាភិបាលនឹងខិតខំគ្រប់គ្រងអតិផរណា ជាមធ្យមប្រចាំឆ្នាំឱ្យស្ថិតក្នុងរង្វង់ ៣,៥% ក្នុងមួយឆ្នាំ។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល នឹងបន្តធានាឱ្យបាន ស្ថិរភាពអត្រាប្តូរប្រាក់រៀលឱ្យស្ថិតនៅក្នុងរង្វង់ ៤ ០៥០ រៀលក្នុងមួយដុល្លារអាមេរិក ដោយខិតខំជំរុញ លើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលក្នុងរយៈពេលមធ្យម និង រយៈពេលវែង។

២.២- ក្របខណ្ឌគោលនយោបាយហិរញ្ញវត្ថុសាធារណៈ និងថវិកាឆ្នាំ២០១៨

៨- ក្របខណ្ឌគោលនយោបាយហិរញ្ញវត្ថុសាធារណៈ និង ថវិកាឆ្នាំ២០១៨ ត្រូវបានរៀបចំដោយ ឈរលើមូលដ្ឋាននៃក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចឆ្នាំ២០១៨ និង “**យុទ្ធសាស្ត្រចតុកោណ-ដំណាក់កាលទី៣**” និង “**ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៤-២០១៨**” ដោយមាន គោលបំណងសំខាន់ៗ ដូចតទៅ៖

- បន្តធានាអនុវត្តគោលនយោបាយដើម្បីជំរុញកំណើន ការងារ សមធម៌ និងប្រសិទ្ធភាព ដើម្បី បន្តកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន និងបែងចែកផ្លែផ្កានៃកំណើន ប្រកបដោយសមធម៌ ដល់គ្រប់ស្រទាប់វណ្ណៈនៃប្រជាជន,
- បន្តពង្រឹងសន្តិភាព, ស្ថិរភាពនយោបាយ, សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ និងធានា ការពារអធិបតេយ្យ និងបូរណភាពទឹកដី,
- បន្តធានាសម្រេចឱ្យបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ ព្រមទាំងធានាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងស្ថិរភាពហិរញ្ញវត្ថុ ក្នុងបរិការណ៍នៃអត្រាអតិផរណាទាប និងអត្រាប្តូរប្រាក់មានស្ថិរភាព,
- បន្តផ្តល់អាទិភាពដល់ការដំឡើងប្រាក់បៀវត្សរបស់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ឆ្ពោះទៅ សម្រេចគោលដៅឱ្យបានជាង ១ លានរៀលនៅឆ្នាំ២០១៨ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់ សេវាសាធារណៈ និងបង្កើនកម្រិតជីវភាពរបស់មន្ត្រីរាជការឱ្យកាន់តែល្អប្រសើរ, ដោយផ្សារភ្ជាប់ ទៅនឹងការអនុវត្តកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ (២០១៥-២០១៨), ការកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ,
- បន្តខិតខំប្រឹងប្រែងខ្លាំងក្លាជាងមុនក្នុងការប្រមូលចំណូល ដើម្បីបន្តសម្រេចបានតាមទិសដៅ ដាក់ចេញក្នុងយុទ្ធសាស្ត្រកៀរគរចំណូលរយៈពេលមធ្យម (២០១៤-២០១៨) ជាពិសេស គឺរក្សា បានចីរភាពចំណូលជាមួយនឹងកំណើនខ្ពស់ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក,
- ខិតខំរក្សាឱ្យបាននូវលំហថវិកាសមស្រប រួមទាំងយន្តការគ្រប់គ្រងវិបត្តិ ដើម្បីទប់ទល់វិបត្តិកលិយុគ និងហានិភ័យផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ, ទន្ទឹមនឹងការបង្កើនចំណាយវិនិយោគ ផ្ទាល់ដោយថវិកាជាតិ ដើម្បីបង្កើនឯករាជ្យភាពនៃថវិកា និងកាត់បន្ថយជាបណ្តើរៗនូវការពឹង- ផ្អែកលើហិរញ្ញប្បទានក្រៅប្រទេស,
- បន្តពង្រឹងការអនុវត្តគោលនយោបាយគ្រប់គ្រងបំណុលសាធារណៈ ឱ្យស្ថិតក្នុងកម្រិតមួយដែល អាចគ្រប់គ្រងបាន និងប្រកបដោយចីរភាព,
- បន្តជំរុញការអភិវឌ្ឍធនធានមនុស្ស តាមរយៈការលើកកម្ពស់គុណភាពអប់រំ ការបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ការលើកកម្ពស់សេវាសុខាភិបាល អាហារូបត្ថម្ភ និងសេវា សន្តិសុខសង្គម,
- បន្តវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ទាំងផ្នែករឹង និង ផ្នែកទន់សម្រាប់គាំទ្រកំណើន និងការអភិវឌ្ឍ ជាពិសេស ផ្លូវថ្នល់ ផ្លូវដែក កំពង់ផែ ប្រព័ន្ធ ធារាសាស្ត្រស្រោចស្រព អគ្គិសនី ទឹកស្អាត សាលារៀន និង មន្ទីរពេទ្យ ។ល។ ព្រមជាមួយ នឹងការផ្តល់អាទិភាពលើហេដ្ឋារចនាសម្ព័ន្ធច្រើង និងសកម្មភាពអភិវឌ្ឍន៍វិស័យកសិកម្ម ដែល

មានភាពធន់ទៅនឹងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ ដូចជា ទឹកជំនន់ គ្រោះរាំងស្ងួត ខ្យល់ព្យុះ និងការផ្ទុះជំងឺ ដើម្បីបញ្ជៀសការខូចខាតពីការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយទៅលើការអភិវឌ្ឍសេដ្ឋកិច្ច,

- បន្តផ្តល់អាទិភាពដល់សកម្មភាពថែទាំហេដ្ឋារចនាសម្ព័ន្ធរូបវន្តដែលបានកសាងរួច ជាពិសេសផ្លូវថ្នល់ និង ប្រព័ន្ធធារាសាស្ត្រស្រោចស្រព,
- បន្តជំរុញការអភិវឌ្ឍវិស័យកសិកម្មនិងវិស័យតំរូវ ដើម្បីជំរុញផលិតភាព តម្លៃបន្ថែម និង ជំរុញការកែច្នៃ និងនាំចេញផលិតផលកសិ-ឧស្សាហកម្ម និងកសិផល ការចិញ្ចឹមសត្វ និងវារីប្បកម្ម, រួមទាំងបន្តការអនុវត្តគោលនយោបាយជំរុញផលិតកម្មស្រូវនិងការនាំចេញអង្ករ,
- ជំរុញការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា២០១៥-២០២៥,
- បន្តអនុវត្តកំណែទម្រង់សំខាន់ៗ រួមទាំង ការពង្រឹងស្ថាប័នសាធារណៈ និងប្រព័ន្ធអភិបាលកិច្ច,
- លើកកម្ពស់គុណភាព និងពង្រីកការទទួលបានភាពពេញចិត្ត និងប្រសិទ្ធភាពនៃសេវាសាធារណៈ
- ធានានូវកិច្ចដំណើរការដោយរលូន និងដោយជោគជ័យនៃការបោះឆ្នោតសកលឆ្នាំ២០១៨។

៩- ក្នុងបរិបទ និងទស្សនៈវិស័យម៉ាក្រូសេដ្ឋកិច្ច និងក្នុងទិសដៅសម្រេចឱ្យបាននូវគោលបំណងខាងលើ រាជរដ្ឋាភិបាលបានកំណត់ក្របខណ្ឌថវិកាឆ្នាំ២០១៨ រួមជាមួយនឹងវិធានការគោលនយោបាយជាក់លាក់ទាំងផ្នែកចំណូល និងផ្នែកចំណាយសម្រាប់ឆ្នាំ២០១៨ ដូចខាងក្រោម៖

២.២.១- ក្របខណ្ឌចំណូលថវិកាឆ្នាំ២០១៨

១០- គម្រោងចំណូលថវិកាឆ្នាំ២០១៨ ត្រូវបានកំណត់ដូចខាងក្រោម៖

- ចំណូលសរុបក្នុងប្រទេសថវិកាឆ្នាំ២០១៨ គ្រោងសម្រេចឱ្យបាន ១៨,៧៨% នៃផ.ស.ស. គឺមានកំណើន ០,២១ ពិន្ទុភាគរយនៃផ.ស.ស. ឬ កើនឡើង ១១,៩% ធៀបនឹងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧ (ហៅកាត់ថា ច្បាប់ថវិកាឆ្នាំ២០១៧) ក្នុងនោះ ៖

• ចំណូលចរន្តថវិកាឆ្នាំ២០១៨ ត្រូវសម្រេចឱ្យបានប្រមាណ ១៨,៦០% នៃផ.ស.ស. គឺមានកំណើន ០,១៩ ពិន្ទុភាគរយនៃផ.ស.ស. ឬកើនឡើង ១១,៨% ធៀបនឹងច្បាប់ថវិកាឆ្នាំ២០១៧។ ចំណូលពីអត្តនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ត្រូវគ្រោងសម្រេចឱ្យបាន ៨,៤១% នៃផ.ស.ស. គឺមានកំណើន ០,២៤ ពិន្ទុភាគរយនៃផ.ស.ស. ឬកើនឡើង ១៤,០% ធៀបនឹងច្បាប់ថវិកាឆ្នាំ២០១៧, ចំណូលពីអត្តនាយកដ្ឋានពន្ធដារត្រូវគ្រោងសម្រេចឱ្យបាន ៦,៨១% នៃផ.ស.ស. គឺមានកំណើន ០,២២ ពិន្ទុភាគរយនៃផ.ស.ស. ឬកើនឡើង ១៤,៣% ធៀបនឹងច្បាប់ថវិកាឆ្នាំ២០១៧, និងចំណូលមិនមែនសារពើពន្ធ ត្រូវគ្រោងសម្រេចឱ្យបាន ២,៥០% នៃផ.ស.ស. គឺថយចុះ ០,១១ ពិន្ទុភាគរយនៃផ.ស.ស. ប៉ុន្តែមានកំណើន ៦,១% ធៀបនឹងច្បាប់ថវិកាឆ្នាំ២០១៧។

• ចំណូលមូលធនក្នុងប្រទេស ត្រូវសម្រេចឱ្យបាន០,១៨% នៃផ.ស.ស. គឺមានកំណើន ០,០២ ពិន្ទុភាគរយនៃផ.ស.ស. ឬកើនឡើង ២១,៤% ធៀបនឹងច្បាប់ថវិកាឆ្នាំ២០១៧។

• ចំណែកឯ ចំណូលមូលធនដោយហិរញ្ញប្បទានក្រៅប្រទេសសម្រាប់អនុវត្តគម្រោងវិនិយោគសាធារណៈ គ្រោងសម្រេចឱ្យបាន ៤,៥៩%នៃផ.ស.ស. គឺថយចុះ ០,២០ ពិន្ទុភាគរយ នៃផ.ស.ស.

ឬកើនឡើង ៦,១% ធៀបនឹងច្បាប់ថវិកាឆ្នាំ២០១៧ ហើយមូលនិធិទ្រទ្រង់ថវិកា គ្រោងសម្រេចឱ្យបាន ០,៣០%នៃផ.ស.ស.។

១១- ដើម្បីសម្រេចគោលដៅចំណូលសរុបខាងលើនេះ រាជរដ្ឋាភិបាលនឹងផ្តោតការយកចិត្តទុកដាក់ លើការជំរុញ និងពង្រឹងការអនុវត្តគោលនយោបាយ និងច្បាប់ដែលមានស្រាប់ តាមរយៈការអនុវត្តវិធានការ យ៉ាងម៉ឺងម៉ាត់ និងមុតស្រួច ទាំងតាមវិធានការរដ្ឋបាល និងវិធានការគោលនយោបាយសម្រាប់រយៈពេលខ្លី និង មធ្យម ស្របតាម **យុទ្ធសាស្ត្ររៀបចំកិច្ចការងាររបស់រាជរដ្ឋាភិបាល ២០១៤-២០១៨** ក្នុងគោលដៅ បង្កើនប្រសិទ្ធភាពនៃការប្រមូលចំណូល ក្នុងផ្នែកកម្មវិធីរដ្ឋាករ ផ្នែកពន្ធដារ និងផ្នែកមិនមែនសារពើពន្ធ។ ជាពិសេស រាជរដ្ឋាភិបាលនឹងបន្តប្រឹងប្រែងខ្លាំងក្លាជាងមុន ក្នុងការលើកកម្ពស់វប្បធម៌បង់ពន្ធ តាមរយៈ ការកែសម្រួលនិងការធ្វើសាមញ្ញកម្មនៃសេវាបង់ពន្ធដល់អ្នកបង់ពន្ធដើម្បីលើកកម្ពស់អនុលោមភាព, បន្តពង្រឹង ការបង្ក្រាបអំពើរត់ពន្ធ និងការគេចវេរៈពន្ធគ្រប់រូបភាពឱ្យដល់បួសគល់ និងការពង្រឹងការកៀរគរបន្ថែមនូវ ចំណូលមិនមែនសារពើពន្ធតាមបណ្តាក្រសួង ស្ថាប័ននានា។

ក.១- ថ្លែងកិច្ចការងារពន្ធដារ

១២- វិធានការសម្រាប់អនុវត្តក្នុងឆ្នាំ ២០១៨ រួមមាន៖

- បន្តពង្រឹងមុខងារប្រតិបត្តិការស្នូល ផ្តោតលើការចុះបញ្ជីអ្នកជាប់ពន្ធ, ការផ្តល់សេវាអ្នកជាប់ពន្ធ, ការចាត់ចែងលិខិតប្រកាស, ការធ្វើសវនកម្ម, ការស៊ើបអង្កេត, ការប្រមូលបំណុលពន្ធ និង បណ្តឹងតវ៉ា តាមរយៈ ៖
 - o ការធ្វើបច្ចុប្បន្នកម្មបញ្ជីអ្នកជាប់ពន្ធឱ្យបានទៀងទាត់ និងទាន់ពេលវេលា ជាពិសេស បន្តការងារលុបសហគ្រាសដែលបាត់ខ្លួនចេញពីបញ្ជី,
 - o ការពង្រឹងការចុះបញ្ជីពន្ធដារចំពោះសហគ្រាសដែលមិនទាន់បានចុះបញ្ជីពន្ធដារ ដែល រកឃើញដោយការធ្វើអង្កេតសហគ្រាស និងផ្លូវផ្ទង់ព័ត៌មានជាមួយស្ថាប័នផ្សេងៗ,
 - o ការផ្តល់សេវាជូនអ្នកជាប់ពន្ធធំចំនួន ១៥០ សហគ្រាស តាមរយៈសិក្ខាសាលា និង ការពិគ្រោះយោបល់ ទាក់ទងនឹងប្រព័ន្ធពន្ធដារ និងរដ្ឋបាលសារពើពន្ធ,
 - o ការរៀបចំការដាក់លិខិតប្រកាស និងការបង់ប្រាក់ Online (E-Filing and E-Payment)
 - o ការបន្តជំរុញការអនុវត្តកាតព្វកិច្ចផ្តល់របាយការណ៍ហិរញ្ញវត្ថុ ដែលធ្វើសវនកម្មដោយ ស្នងការគណនេយ្យ ឯករាជ្យ ដើម្បីពង្រឹងការគោរពច្បាប់ និងបន្ថយបន្ទុកសវនកម្ម,
 - o ការពង្រឹងការធ្វើសវនកម្មលើវិស័យដែលមានសក្តានុពលមួយចំនួនដូចជា វិស័យនាំចេញ-នាំចូល វិស័យទេសចរណ៍ និងវិស័យសំណង់,
 - o ការបន្តជ្រើសរើសសហគ្រាសដែលមានបុត្រសម្ព័ន្ធ (Group Companies) ជាអាទិភាព ក្នុងការធ្វើសវនកម្ម ដោយសហការគ្នាជាក្រុម ដើម្បីរកឱ្យឃើញការគេចវេរៈពន្ធ និង ការផ្ទេរថ្លៃ,
 - o ការរៀបចំ និងដាក់ឱ្យអនុវត្តលិខិតបទដ្ឋានស្តីពីការផ្ទេរថ្លៃ (Transfer Pricing) ដើម្បី ទប់ស្កាត់ការគេចវេរៈពន្ធ

- ការពង្រឹងការអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការតឹងទារបំណុលពន្ធ ដែលមានចែងក្នុងបទប្បញ្ញត្តិស្តីពីពន្ធដារ ដូចជាការរឹបអូស ឬការឃុំគ្រងទ្រព្យសម្បត្តិរបស់អ្នកជំពាក់បំណុលពន្ធ និងការប្តឹងអ្នកជំពាក់បំណុលពន្ធនៅតុលាការ។
- បន្តការពង្រឹងមុខងារគាំទ្រ តាមរយៈ៖
 - ការរៀបចំ និងដាក់ឱ្យអនុវត្តនូវផែនការអភិវឌ្ឍន៍ស្ថាប័ន,
 - ការពង្រឹងប្រព័ន្ធសុវត្ថិភាពបច្ចេកវិទ្យាព័ត៌មាន ឱ្យកាន់តែល្អប្រសើរ ដើម្បីឈានទៅការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការងារសេវាកម្ម ប្រព័ន្ធផ្លូវផ្តួងអាករលើតម្លៃបន្ថែម (VAT Cross-Checking) និងប្រព័ន្ធគ្រប់គ្រងបំណុលពន្ធ,
 - ការបង្កើតប្រព័ន្ធគ្រប់គ្រងអ្នកប្រើប្រាស់រួមតែមួយ (Core System-Single sign-on)។

ក.២- ផ្នែកចំណូលគយ និងរដ្ឋាករ

១៣- វិធានការសម្រាប់អនុវត្តក្នុងឆ្នាំ២០១៨ រួមមាន៖

- ការបន្តពង្រឹងការត្រួតពិនិត្យ និងបញ្ចេញទំនិញផ្តោតលើការប្រកាសគយ, ការកំណត់ និងធ្វើចំណាត់ថ្នាក់ហានិភ័យ និងសវនកម្មក្រោយពេលបញ្ចេញទំនិញពីគយ តាមរយៈ ៖
 - ការបន្តលើកកម្ពស់អនុលោមភាព នៃការគ្រប់គ្រងចុះបញ្ជីទំនិញនាពេលនាំចូលមកដល់ដែនគយ ទាំងផ្លូវគោកនិងផ្លូវទឹក ព្រមទាំងការជំរុញឱ្យមានការជម្រះបញ្ជីពេញលេញជាមួយប្រតិវេទន៍គយ ដោយត្រូវផ្តោតជាសំខាន់លើទំនិញដែលមានវេទន៍ភាពចំណូលខ្ពស់ ទំនិញកំណត់ពិសេសស្ថិតក្រោមប្រព័ន្ធអត្រាពន្ធគយ និងទំនិញក្រោមរបបគយឆ្លងកាត់ប្រទេសជាប់ព្រំដែនរួចចូលកម្ពុជាតាមផ្លូវគោក,
 - ការចុះឃ្លាំមើលនិងវាយតម្លៃឱ្យបានទៀងទាត់របស់ថ្នាក់ដឹកនាំគយ និងសវនករមានសមត្ថកិច្ចនូវប្រសិទ្ធភាពនៃការអនុវត្តផែនការសកម្មភាពប្រចាំឆ្នាំរបស់អគ្គនាយកដ្ឋានជាពិសេសការអនុវត្តនីតិវិធីត្រួតពិនិត្យគយតាមអង្គភាពគយមូលដ្ឋានពាក់ព័ន្ធនឹងការប្រមូលចំណូលគយ,
 - ការលើកកម្ពស់ការយល់ដឹងនិងការទទួលខុសត្រូវរបស់មន្ត្រីគយ និងធុរជនលើនីតិវិធីគយជាពិសេស កាតព្វកិច្ចនានាពាក់ព័ន្ធនឹងការប្រកាស, ការបង់ពន្ធ, ការដឹកជញ្ជូនចែកចាយ និងការកាន់រក្សាទំនិញវេទន៍,
 - ការបន្តលើកកម្ពស់គុណភាពប្រព័ន្ធគ្រប់គ្រងហានិភ័យគយ និងប្រព័ន្ធព័ត៌មានសម្រាប់ជាមូលដ្ឋានក្នុងការបង្ក្រាបឬអនុវត្តយន្តការសវនកម្មតាមគ្រប់រូបភាព ព្រមទាំងការអនុវត្តនូវនីតិវិធីតាមផ្លូវតុលាការ លើជនសង្ស័យឬជនល្មើសដែលមិនរាងចាល,
 - ការពង្រឹងប្រសិទ្ធភាពការងារត្រួតពិនិត្យបន្តលើទំនិញនៅយន្តការដើមទី ដោយអង្គភាពគយមូលដ្ឋានមានសមត្ថកិច្ចទាំងថ្នាក់ការិយាល័យនិងថ្នាក់សាខាគយឱ្យមានអនុលោមភាពពេញលេញជាមួយនីតិវិធីត្រួតពិនិត្យ ជាពិសេសការលើកកម្ពស់ការទទួលខុសត្រូវរបស់មន្ត្រីត្រួតពិនិត្យបន្តដោយភ្នែកទទេ និងតាមរយៈម៉ាស៊ីនស្កែន,

- ការដាក់ឱ្យអនុវត្តយន្តការផ្លាស់ប្តូរព័ត៌មានហានិភ័យផ្ទៃក្នុងគយ និងអន្តរស្ថាប័ន និងការលើកកម្ពស់ កិច្ចសហការអន្តរស្ថាប័នទប់ស្កាត់និងបង្ក្រាបបទល្មើសគយ ជាពិសេសបទល្មើសគយជាក់ស្តែងពាក់ព័ន្ធនឹងការនាំចេញ-នាំចូលទំនិញតាមមាត់ច្រកទ្វេភាគី ឬច្រករបៀងខុសច្បាប់,
 - ការបន្តលើកទឹកចិត្តឱ្យមានការចូលរួមរបស់ធុរជនល្អក្នុងការងារបង្ក្រាបបទល្មើសគយ ក្រោមក្របខណ្ឌនៃយន្តការភាពជាដៃគូគយ និងវិស័យឯកជនតាមរូបភាពនៃការចូលរួម ផ្តល់ព័ត៌មាន ព្រមទាំងបទពិសោធន៍ល្អៗក្នុងតំបន់,
 - ការបន្តពង្រឹងប្រសិទ្ធភាពយន្តការសវនកម្មគយតាមរយៈ ការលើកកម្ពស់សមត្ថភាពអង្គភាពសវនកម្ម ការពង្រីកភាពគ្របដណ្តប់នៃយន្តការនេះដល់គ្រប់វិស័យធុរកិច្ច និងការប្រើប្រាស់ទិន្នន័យហានិភ័យដែលប្រមូលបានពីប្រភពក្នុងនិងក្រៅប្រទេស,
- ការបន្តការពង្រឹងយន្តការគាំទ្រ តាមរយៈ៖
- ការជំរុញអនុវត្តយន្តការសហការគយជាមួយស្ថាប័នមានសមត្ថកិច្ចផ្សេងទៀត ជាពិសេសជាមួយអគ្គនាយកដ្ឋានដឹកជញ្ជូននៃក្រសួងសាធារណការនិងដឹកជញ្ជូន ដើម្បីផ្ទៀងផ្ទាត់អនុលោមភាពពន្ធលើយានយន្តគ្រប់ប្រភេទនៅយន្តការកណ្តាលទី និងចុងទី ទាំងពេលនាំចូលសន្និធិ ពេលផ្គុំដំឡើង ពេលធ្វើផ្លាកលេខ និងពេលចរាចរចែកចាយតាមអាជីវកម្មដ្ឋានដោយផ្អែកលើប្រព័ន្ធទិន្នន័យ និងការកំណត់គម្រោងច្បាប់លាស់ ទាំងយានយន្តឯកជន, យានយន្តរដ្ឋ ព្រមទាំងយានយន្តក្រោមរបបបណ្តោះអាសន្ន ផ្សេងៗ,
 - ការកសាង អនុវត្ត និងវាយតម្លៃការអនុវត្តផែនការសកម្មភាពឬគម្រោងលើកកម្ពស់ប្រសិទ្ធភាពគ្រប់គ្រង និងអភិវឌ្ឍអង្គភាពគយ ជាពិសេសលើ (១)-រចនាសម្ព័ន្ធគ្រប់គ្រង, (២)-សមត្ថភាពនិងសីលធម៌វិជ្ជាជីវៈមន្ត្រីគយ និង (៣)-ការបំពាក់មធ្យោបាយការងារទាំងមធ្យោបាយច្បាប់ និងមធ្យោបាយរូបវន្តផ្សេងទៀតឱ្យបានសមស្រប ដូចជា មធ្យោបាយប្រដេញនឹងប្រព័ន្ធទំនាក់ទំនងគមនាគមន៍ ព្រមទាំងការអនុវត្តប្រព័ន្ធលើកទឹកចិត្តមន្ត្រីគយមានស្នាដៃ និងដាក់ទណ្ឌកម្មមន្ត្រីគយអសកម្ម,
 - ការជំរុញពង្រឹងអនុលោមភាពអាជីវកម្មផលិតផលតេលសិលា និងថាមពលនាំចូលដោយបន្តផ្សព្វផ្សាយ និងអនុវត្តឱ្យបានកាន់តែពេញលេញតាមការកំណត់របស់រាជរដ្ឋាភិបាលជាធរមាន ពាក់ព័ន្ធនឹងការធ្វើអាជីវកម្មនាំចូល សន្និធិ និងចរាចរចែកចាយផលិតផលតេលសិលា ជាពិសេសការជំរុញអនុវត្តវិធានការបិទការនាំចូលផលិតផលតេលសិលាតាមផ្លូវគោក,
 - ការបន្តពង្រីកភាពគ្របដណ្តប់និងមុខងារប្រព័ន្ធស្វ័យប្រវត្តិកម្មគយនានា ជាពិសេសការកសាងប្រព័ន្ធតភ្ជាប់ដោយមធ្យោបាយអេឡិចត្រូនិករវាងប្រព័ន្ធតម្លៃគិតពន្ធគយ ប្រព័ន្ធគ្រប់គ្រងហានិភ័យ ប្រព័ន្ធស្ថិតិគយ ជាមួយប្រព័ន្ធស្វ័យប្រវត្តិកម្មគយផ្សេងទៀត ក៏ដូចជាជាមួយអគ្គនាយកដ្ឋានពន្ធដារ,

- ការបន្តវាយតម្លៃជាប្រចាំនូវផលប៉ះពាល់លើចំណូលគយពីបញ្ហាប្រឈមនានា និងការធ្វើវិចារណកម្ម និងពិពិធកម្មគោលនយោបាយគយនានាសំដៅប៉ះប៉ូវចំណូលគយ ដែលបាត់បង់ពីបញ្ហាប្រឈមនីមួយៗឱ្យបានសមស្របនិងទាន់ពេលវេលា ជាពិសេស (១)-ការបន្តពិនិត្យលទ្ធភាពដំឡើងអត្រាអាករពិសេស (២)-ការពង្រឹងសមត្ថភាពបង្ក្រាបបទល្មើស និងការកាត់បន្ថយការលើកទឹកចិត្តពន្ធអាករហួសពីការអនុវត្តក្នុងតំបន់ និង (៣)-ការចាត់វិធានការមុតស្រួចនានាបន្ថែមទៀត ដើម្បីរក្សាចីរភាពកំណើនចំណូលគយតាមគោលនយោបាយរាជរដ្ឋាភិបាល។

ក.៣- ផ្នែកចំណូលមិនមែនសារពើពន្ធ

១៤- វិធានការបន្តសម្រាប់អនុវត្តក្នុងឆ្នាំ២០១៧ រួមមាន៖

- បន្តសម្របសម្រួលដំណើរការរបស់គណៈកម្មាធិការត្រួតពិនិត្យ និងវាយតម្លៃចំណូលមិនមែនសារពើពន្ធ,
- បន្តសម្របសម្រួលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីបង្គោលតាមក្រសួង-ស្ថាប័នដែលទទួលខុសត្រូវក្នុងការតាមដាន កត់ត្រា កៀរគរចំណូល និងចាត់វិធានការតឹងទារបំណុល
- បន្តពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រង ការកត់ត្រា និងការផ្តល់របាយការណ៍ចំណូលមិនមែនសារពើពន្ធ ឱ្យកាន់តែមានតម្លាភាព និងទាន់ពេលវេលា ដោយពង្រឹងការគ្រប់គ្រងស្ថាប័ន, ការទទួលខុសត្រូវច្បាស់លាស់, ការដាក់ទណ្ឌកម្ម, សវនកម្ម និងអធិការកិច្ច តាមរយៈអនុក្រឹត្យស្តីពីការគ្រប់គ្រងចំណូល មិនមែនសារពើពន្ធ ដែលនឹងត្រូវបញ្ចប់ក្នុងពេលឆាប់ៗ,
- បន្តរកមុខចំណូលថ្មីៗ និងពង្រឹងការប្រមូលមុខចំណូលដែលមានស្រាប់ ដែលមិនប៉ះពាល់ដល់ជីវភាពរបស់ប្រជាជនទូទៅ ក្នុងនោះរួមមានការបន្តស្វែងយល់ពីបទពិសោធន៍ពីប្រទេសដទៃទៀត,
- បន្តពង្រឹងយន្តការគណៈកម្មការអន្តរក្រសួង ដើម្បីទប់ស្កាត់មិនឱ្យមានបំណុលថ្មី និងការតឹងទារបំណុល,
- បន្តជំរុញការរៀបចំប្រព័ន្ធគ្រប់គ្រងចំណូលមិនមែនសារពើពន្ធតាមប្រព័ន្ធព័ត៌មានវិទ្យាកំពុងរៀបចំដោយក្រុមការងាររបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឈានទៅការបញ្ចប់ការរៀបចំប្រព័ន្ធព័ត៌មានវិទ្យា ដើម្បីគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ,
- បន្តជំរុញការប្រើប្រាស់ប្រព័ន្ធធនាគារ ក្នុងការបង់ចំណូលទៅគណនីទោលរបស់រតនាគារជាតិ ឱ្យគ្រប់ចំនួន និងទាន់ពេលវេលា,
- ស្នើអាជ្ញាធរសវនកម្មជាតិធ្វើសវនកម្មលើការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធរបស់ក្រសួងស្ថាប័ន និងអង្គការរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ,
- ជំរុញអនុវត្ត និងកែលម្អស្តង់ដារសេវាសម្រាប់បង់ចំណូល ឱ្យមានភាពងាយស្រួល និងតម្លាភាព,
- បន្តពង្រឹងការប្រមូលកម្រៃពីសេវាដឹកដំណើរតាមអាកាស ដែលបច្ចុប្បន្នអគ្គនាយកដ្ឋានទ្រព្យរដ្ឋ និងចំណូលមិនមែនសារពើពន្ធកំពុងសហការជាមួយរដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍

ស៊ីវិល ដើម្បីបង្កើតកម្រៃ ៤ ដុល្លារអាមេរិក សម្រាប់អ្នកដំណើរក្នុងប្រទេស និង ៦ ដុល្លារអាមេរិក សម្រាប់អ្នកធ្វើដំណើរក្រៅប្រទេស,

- បន្តពង្រឹងប្រសិទ្ធភាពនៃការប្រមូលចំណូលពីដីសម្បទានសេដ្ឋកិច្ច ដោយផ្អែកលើគោលការណ៍កំណត់របស់រាជរដ្ឋាភិបាល,
- បន្តរៀបចំនិងបង្កើនប្រសិទ្ធភាពនៃការអនុវត្តលិខិតបទដ្ឋានគតិយុត្តិ ដើម្បីកៀរគរចំណូលពីវិស័យកាស៊ីណូ និងឆ្នោតឡូតូ,
- បង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងអាជីវកម្ម Online,
- ជំរុញការអនុម័តច្បាប់ស្តីពីការគ្រប់គ្រងមណីយដ្ឋានសមាហរណល្បែងពាណិជ្ជកម្មឱ្យចេញនៅឆ្នាំ ២០១៨,
- បន្តកិច្ចសហការជាមួយក្រសួងមហាផ្ទៃ ដើម្បីបង្ក្រាបអាជីវកម្មល្បែងខុសច្បាប់។

២.២.២- ក្រមខណ្ឌចំណាយថវិកាឆ្នាំ២០១៨

១៥- គម្រោងចំណាយថវិកាឆ្នាំ ២០១៨ ត្រូវបានកំណត់ និងវិភាជ ដូចខាងក្រោម៖

- ចំណាយសរុបថវិការដ្ឋ សម្រាប់ឆ្នាំ២០១៨ ត្រូវបានគ្រោងស្មើនឹង ២៤,៦៨% នៃផ.ស.ស. គឺមានកំណើន ១,០៤ ពិន្ទុភាគរយនៃផ.ស.ស. ឬកើនឡើង ១៥,៥% ធៀបនឹងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៧ (ហៅកាត់ថា ច្បាប់ថវិកាឆ្នាំ ២០១៧)។ ក្នុងនោះ ចំណាយចរន្តថវិការដ្ឋនឹងកម្រិតត្រឹម ១៥,៦៨% នៃផ.ស.ស. គឺមានកំណើន ០,២៦ ពិន្ទុភាគរយ នៃផ.ស.ស. ឬកើនឡើង ១២,៥% ធៀបនឹងច្បាប់ថវិកាឆ្នាំ២០១៧ ដោយផ្ដោតអាទិភាពជាពិសេសលើការបង្កើនចំណាយបៀវត្ស សម្រាប់មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធដែលនឹងធ្វើឱ្យចំណាយនេះឡើងដល់ ៥៣,៦៩% នៃ ចំណាយចរន្តសរុប ឬស្មើប្រមាណ ៨,៤២% នៃផ.ស.ស.។ ចំណាយមូលធន ត្រូវបានគ្រោងស្មើនឹង ៩,០០% នៃផ.ស.ស. គឺមានកំណើន ០,៧៨ ពិន្ទុភាគរយនៃ ផ.ស.ស. ឬកើនឡើង ២១,២% ធៀបនឹងច្បាប់ថវិកាឆ្នាំ២០១៧។ ចំណាយមូលធនដោយហិរញ្ញប្បទានក្នុងប្រទេស ត្រូវបានគ្រោង ក្នុងកម្រិត ៣,៦៦% នៃផ.ស.ស. គឺមានកំណើន ០,៩៨ ពិន្ទុភាគរយនៃ ផ.ស.ស. ឬកើនឡើង ៥១,០% ធៀបនឹងច្បាប់ថវិកាឆ្នាំ២០១៧ និងចំណាយសម្រាប់ការទូទាត់ប្រាក់ខ្ចី ត្រូវបានគ្រោងក្នុងកម្រិត ០,៧៤% នៃផ.ស.ស. កើនឡើង ១០,៨% ធៀបនឹងច្បាប់ថវិកាឆ្នាំ២០១៧។ ទន្ទឹមនេះ ចំណាយមូលធនដោយហិរញ្ញប្បទានក្រៅប្រទេស ត្រូវបានគ្រោងក្នុងកម្រិត ៤,៥៩% នៃផ.ស.ស. គឺថយចុះ ០,២០ ពិន្ទុភាគរយនៃ ផ.ស.ស. ឬកើនឡើង ៦,១% ធៀបនឹងច្បាប់ថវិកាឆ្នាំ២០១៧។
- ចំណាយចរន្តថវិកាថ្នាក់ជាតិ ត្រូវបានវិភាជទៅតាមវិស័យនីមួយៗ លើមូលដ្ឋាននៃការបន្តខិតខំបង្កើនប្រសិទ្ធភាពចំណាយ (ទាំងប្រសិទ្ធភាពក្នុងការវិភាជ, ទាំងប្រសិទ្ធភាពក្នុងផ្នែកប្រតិបត្តិការ) ក្នុងវិស័យសង្គមកិច្ច និងសេដ្ឋកិច្ច ក៏ដូចជាលើមូលដ្ឋាននៃការធានាឱ្យបាននូវកិច្ចដំណើរការដោយល្អ និងដោយជោគជ័យនៃការបោះឆ្នោតឆ្នាំ ២០១៨ ដូចខាងក្រោម៖
 - វិស័យសង្គមកិច្ច ត្រូវបានគ្រោងក្នុងកម្រិត ៥,៤៥% នៃផ.ស.ស គឺមានកំណើន ០,០៤ ពិន្ទុភាគរយនៃផ.ស.ស. ឬកើនឡើង ១១,៥% ធៀបនឹងច្បាប់ថវិកាឆ្នាំ២០១៧,

- វិស័យសេដ្ឋកិច្ច ត្រូវបានគ្រោងក្នុងកម្រិត១,៤៩% នៃផ.ស.ស. គឺមានកំណើន ០,០៣ ពិន្ទុ ភាគរយនៃផ.ស.ស. ឬកើនឡើង ១២,៨% ធៀបនឹងច្បាប់ថវិកាឆ្នាំ២០១៧,
- វិស័យរដ្ឋបាលទូទៅ ត្រូវបានគ្រោងក្នុងកម្រិត ២,១១% នៃផ.ស.ស គឺថយចុះ ០,១២ ពិន្ទុ ភាគរយនៃផ.ស.ស. ប៉ុន្តែមានកំណើន ៤,៩% ធៀបនឹងច្បាប់ថវិកាឆ្នាំ២០១៧,
- វិស័យការពារជាតិ សន្តិសុខនិងសណ្តាប់ធ្នាប់សាធារណៈ ត្រូវបានគ្រោងក្នុងកម្រិត ៣,៨៩% នៃផ.ស.ស គឺមានកំណើន ០,១៦ ពិន្ទុភាគរយនៃផ.ស.ស. ឬកើនឡើង ១៥,៤% ធៀប នឹងច្បាប់ថវិកាឆ្នាំ២០១៧។

- ចំណាយចរន្តថវិកាសាធារណៈ ខេត្ត, មូលនិធិក្រុង ស្រុក ខណ្ឌ និង មូលនិធិឃុំ-សង្កាត់ ត្រូវកំណត់ ត្រឹម ១,៤៧% នៃផ.ស.ស កើនឡើង ៤,៧% ធៀបនឹងច្បាប់ថវិកាឆ្នាំ២០១៧ ដែលក្នុងនោះ ថវិកាផ្ទាល់របស់ រាជធានី ខេត្ត សរុបមានប្រមាណ ០,៧២% នៃផ.ស.ស. និងថវិកាឧបត្ថម្ភពី ថ្នាក់ជាតិដល់ រាជធានី ខេត្ត ស្មើនឹង ០,១៥% នៃផ.ស.ស., ថវិកាឧបត្ថម្ភពីថ្នាក់ជាតិដល់មូលនិធិ ក្រុង ស្រុក ខណ្ឌ ស្មើនឹង ០,១៦% នៃផ.ស.ស. ឬស្មើនឹង ១,០% នៃចំណូលចរន្តថវិកាថ្នាក់ជាតិ ឆ្នាំ២០១៧, និង ថវិកាឧបត្ថម្ភពីថ្នាក់ជាតិដល់មូលនិធិថវិកាឃុំ-សង្កាត់ឆ្នាំ ២០១៨ ស្មើនឹង០,៤៤% នៃផ.ស.ស. ឬស្មើនឹង ២,៨០% នៃចំណូលចរន្តថវិកាថ្នាក់ជាតិឆ្នាំ២០១៧។

វិធានការដើម្បីបង្កើនប្រសិទ្ធភាពចំណាយ

១៦-ក្នុងក្របខណ្ឌនៃគោលដៅចំណាយខាងលើនេះ រាជរដ្ឋាភិបាលនឹងជំរុញការអនុវត្តយុទ្ធសាស្ត្រ និង ក្របខណ្ឌនៃវិធានការដើម្បីបង្កើនប្រសិទ្ធភាពចំណាយ ដូចខាងក្រោម៖

- បន្តការគិតគូរពីការរៀបចំថវិកាឱ្យកាន់តែមានលក្ខណៈផ្សារភ្ជាប់ទៅនឹងគោលនយោបាយអាទិភាព របស់រាជរដ្ឋាភិបាល តាមរយៈការបង្កើនប្រសិទ្ធភាពនៃការវិភាគថវិកាលើមូលដ្ឋានចាំបាច់, ជាក់ស្តែង និងចំទិសដៅ ពិសេសការពង្រឹងការអនុវត្តផែនការយុទ្ធសាស្ត្រថវិកា ស្របជាមួយ នឹងការពង្រឹងប្រសិទ្ធភាពក្នុងការអនុវត្តថវិកា,
- ពង្រីកការដាក់ឱ្យអនុវត្តថវិកាកម្មវិធីពេញលេញ និងអង្គការថវិកាឱ្យបានគ្រប់ក្រសួង-ស្ថាប័ន ទាំងថ្នាក់ជាតិពីចំនួន ៣៦ ក្រសួង-ស្ថាប័ន ក្នុងឆ្នាំ ២០១៧ ឱ្យឡើងដល់គ្រប់ក្រសួង-ស្ថាប័ន ទាំង ៣៩ ក្នុងឆ្នាំ ២០១៨, និង ពង្រីកការសាកល្បងនៅថ្នាក់ក្រោមជាតិ,
- បន្តអនុវត្តគោលការណ៍បង្កើនប្រសិទ្ធភាពស៊ីវិល និងកងកម្លាំងប្រដាប់អាវុធឱ្យទទួលបាន ច្រើនជាង ១ លានរៀល នៅឆ្នាំ ២០១៨ ក្នុងគោលដៅបង្កើនគុណភាព និង ប្រសិទ្ធភាពនៃ ការផ្តល់សេវាសាធារណៈ ដោយឈរលើគោលការណ៍ប្រសិទ្ធភាព, សមធម៌, សង្គតិភាព, ចីរភាពថវិកា និងស៊ីវិកភាពសេដ្ឋកិច្ច,
- បន្តរក្សាអាទិភាព និង វិចារណកម្មនៃគោលនយោបាយចំណាយនៅក្នុងវិស័យអប់រំ, បណ្តុះ- បណ្តាលវិជ្ជាជីវៈ, ប្រព័ន្ធដឹកជញ្ជូន និងទ្វេដ្ឋាន, កសិកម្ម និងប្រព័ន្ធគាំពារសង្គម,
- បន្តធ្វើវិគ្គារកម្មគោលនយោបាយចំណាយ (រួមជាមួយការបន្តវិភាគថវិកាមិនចាំបាច់) ក្នុង ស្មារតីគាំទ្រដល់ “គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម” និងគាំទ្រដល់ការទ្រទ្រង់ ចីរភាពកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេលមធ្យម និងវែង តាមរយៈការបង្កើនចំណាយវិនិយោគ

សាធារណៈលើការពង្រីកហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដូចជា ផ្លូវថ្នល់, ផ្លូវដែក, កំពង់ផែ, ប្រព័ន្ធធារាសាស្ត្រស្រោចស្រព និងអគ្គិសនី។ល។ ដើម្បីផ្តល់ភាពងាយស្រួលដល់វិនិយោគិន, ពាណិជ្ជករ និងប្រជាជន។ បង្កើនការយកចិត្តទុកដាក់លើចំណាយថែទាំឱ្យមានប្រសិទ្ធភាព ក្នុងទិសដៅកែលម្អ និងពង្រឹងការថែទាំហេដ្ឋារចនាសម្ព័ន្ធរូបវន្ត,

- បន្តផ្ដោតការយកចិត្តទុកដាក់ និងបង្កើនការវិនិយោគសាធារណៈឱ្យចំវិស័យដែលផ្តល់ផលិតភាពខ្ពស់ ក្នុងគោលដៅទ្រទ្រង់កំណើនប្រកបដោយចីរភាព ដូចជា វិស័យកសិកម្ម វិស័យចំណីអាហារ និងវិស័យ គាំទ្រដើម្បីជំរុញផលិតភាព, តម្លៃបន្ថែម និងជំរុញការកែច្នៃកសិផលសម្រាប់ការនាំចេញ, ការចិញ្ចឹមសត្វ និងវារីវប្បកម្ម តាមរយៈវិចារណកម្មគោលនយោបាយចំណាយក្នុងទិសដៅទទួលបានប្រសិទ្ធភាពខ្ពស់,
- បន្តជំរុញអនុវត្តកម្មវិធីសាច់ប្រាក់ពលកម្ម (Cash For Work) ដែលជាកម្មវិធីជួយស្ដារ និងកសាងហេដ្ឋារចនាសម្ព័ន្ធដនបទ និងជាកម្មវិធីអន្តរាគមន៍ដោយគ្រង់របស់រាជរដ្ឋាភិបាល ក្នុងការបង្កើតការងារនៅទីជនបទ ដែលគាំទ្រដល់វិស័យជំនាញ ទប់ស្កាត់ការធ្វើចំណាកស្រុក, បង្កើនផលិតភាព និងលើកកម្ពស់ជីវភាពប្រជាជន នៅទីជនបទ,
- លើកកម្ពស់ប្រសិទ្ធភាពនៃប្រតិបត្តិការចំណាយ តាមរយៈការបង្កើនតម្លៃនៃលុយ ដោយផ្ដោតការយកចិត្តទុកដាក់លើភាពសមស្របនៃថ្លៃ, បរិមាណ, គុណភាព និងភាពទាន់ពេល នៃថវិកាដែលបានចំណាយ ទាំងចំណាយចរន្ត (ចំណាយបុគ្គលិក និងមិនមែនបុគ្គលិក) និងចំណាយមូលធន,
- បន្តពង្រឹងការគ្រប់គ្រងចំណាយសាធារណៈ ជាពិសេសបន្តពង្រឹង និងជំរុញការកែលម្អការអនុវត្តថវិកា តាមរយៈការបន្តកាត់បន្ថយនីតិវិធីចំណាយ, ការបន្តពង្រឹងការគ្រប់គ្រងសាច់ប្រាក់, ការបន្តពង្រឹងការអនុវត្តកម្មវិធីចំណូល-ចំណាយប្រចាំត្រីមាស, ការបន្តត្រួតពិនិត្យការអនុវត្តថវិកាប្រចាំត្រីមាស និងឆមាស, ការបន្តពង្រឹងការត្រួតពិនិត្យផ្ទៃក្នុងដើម្បីបន្តពង្រឹងភាពជឿទុកចិត្តបាននៃថវិកាដែលសម្រេចបាន និងបន្តបង្កើនប្រសិទ្ធភាពគណនេយ្យភាពហិរញ្ញវត្ថុ និងជំហានបន្ទាប់ផ្សេងៗទៀត,
- គិតគូរឱ្យមានកញ្ចប់ថវិការៀមបម្រុងសម្រាប់ដោះស្រាយតម្រូវការបន្ទាន់, ករណីតម្រូវការចំណាយចាំបាច់ភ្លាមៗរបស់រាជរដ្ឋាភិបាល, វិបត្តិផ្សេងៗ និងប្រធានស័ក្តិ,
- លើកកម្ពស់ប្រសិទ្ធភាពចំណាយវិនិយោគសាធារណៈពីគ្រប់ប្រភពហិរញ្ញប្បទាន ទាំងពីប្រភពថវិការដ្ឋ ប្រភពហិរញ្ញប្បទានក្រៅប្រទេស និងពីប្រភពថវិការបស់ដៃគូឯកជនតាមយន្តការភាពជាដៃគូរវាងរដ្ឋ និងវិស័យឯកជន តាមរយៈ ៖
 - o ការរៀបចំក្របខណ្ឌ និងគោលការណ៍រួមសម្រាប់គ្រប់គ្រងការវិនិយោគសាធារណៈ ពីគ្រប់ប្រភពហិរញ្ញប្បទាន ដែលគ្រោងនឹងដាក់ឱ្យអនុវត្តដោយអនុក្រឹត្យនៅមុនដំណាច់ឆ្នាំ២០១៧.

- ការរៀបចំគោលការណ៍ និងនីតិវិធីលម្អិតសម្រាប់គ្រប់គ្រងគម្រោងវិនិយោគសាធារណៈ ហិរញ្ញប្បទានពីប្រភពថវិកាជាតិ ដែលគ្រោងដាក់ឱ្យអនុវត្តដោយអនុក្រឹត្យ នៅក្នុង ឆ្នាំ២០១៨,
 - ការពិនិត្យ និងធ្វើបច្ចុប្បន្នកម្មលើនីតិវិធីរួមសម្រាប់គ្រប់គ្រង និងអនុវត្តគម្រោងហិរញ្ញប្បទាន ពីដៃគូអភិវឌ្ឍន៍ ដែលគ្រោងនឹងដាក់ឱ្យអនុវត្តដោយអនុក្រឹត្យនៅក្នុង ឆ្នាំ២០១៨,
 - ការរៀបចំក្របខណ្ឌគតិយុត្ត យន្តការស្ថាប័ន និងនីតិវិធីប្រតិបត្តិការរួមសម្រាប់គ្រប់គ្រង ការរៀបចំ និងអនុវត្តគម្រោងវិនិយោគសាធារណៈ តាមយន្តការភាពជាដៃគូ រវាងរដ្ឋ និងវិស័យឯកជន ដែលគ្រោងនឹងដាក់ឱ្យអនុវត្តនៅឆ្នាំ២០១៨;
- បន្តអនុវត្តក្របខណ្ឌគោលនយោបាយស្តីពីការគ្រប់គ្រងហានិភ័យបំណុល និងបន្តពង្រឹងបន្ថែម សមត្ថភាព ស្ថាប័ន ដែលពាក់ព័ន្ធនឹងការគ្រប់គ្រងបំណុលសាធារណៈ ក្នុងគោលដៅបន្តរក្សា ចីរភាពនៃការគ្រប់គ្រងបំណុល។

២.២.៣-ក្របខណ្ឌតុល្យភាពថវិកាឆ្នាំ២០១៨

១៧- ជារួម ការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវវិធានការផ្នែកចំណូល និង ផ្នែកចំណាយខាងលើ នឹង ជួយសម្រេចបាននូវអតិរេកថវិកាចរន្តស្មើនឹងប្រមាណ ២,៩២% នៃ ផ.ស.ស. និងឱនភាពថវិកាសរុបក្នុងរង្វង់ ៥,៩០% នៃផ.ស.ស. នៅក្នុងឆ្នាំ២០១៨។ ដូច្នេះ ដើម្បីធានាបាននូវតុល្យភាពថវិកា រាជរដ្ឋាភិបាលគ្រោង នឹងប្រើប្រាស់ប្រាក់បញ្ញើរបស់រាជរដ្ឋាភិបាលចំនួនប្រមាណ១,០% នៃផ.ស.ស ត្រូវជាប្រមាណ ៩៩៤ ៧៣៧ លានរៀល។ ប្រការនេះ នឹងផ្តល់លទ្ធភាពដល់រាជរដ្ឋាភិបាលក្នុងការបន្តគាំទ្រគម្រោងវិនិយោគលើហេដ្ឋា- រចនាសម្ព័ន្ធរូបវន្តសម្រាប់ការធានាកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព, ការបន្តអនុវត្តកម្មវិធីកែទម្រង់ សំខាន់ៗរបស់រាជរដ្ឋាភិបាល ដើម្បីបង្កើនភាពទាក់ទាញ និងភាពប្រកួតប្រជែងរបស់សេដ្ឋកិច្ចកម្ពុជា និង ការដំឡើងបៀវត្សមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ តាមផែនការដែលបានគ្រោងទុក ទន្ទឹមនឹង ការបន្តធានារក្សាបាននូវលំហថវិកាក្នុងទំហំមួយសមស្របសម្រាប់ត្រៀមទប់ទល់នឹងវិបត្តិ ក៏ដូចជាហានិភ័យ នានាដែលអាចកើតមានឡើងដោយហេតុ។

៣. គោលការណ៍ និងបច្ចេកទេសនៃការរៀបចំថវិកាឆ្នាំ ២០១៨

៣.១- ការគ្រោងចំណូលថវិកាឆ្នាំ២០១៨

១៨- ការគ្រោងគិតចំណូលថវិកាចរន្ត អាស្រ័យលើប្រភពធនធាននៃផលិតផល ឬផលទុន ដែលជា ប្រភពចំណូលសារពើពន្ធ និងចំណូលមិនមែនសារពើពន្ធ។ ដោយផ្អែកលើស្ថានភាពសេដ្ឋកិច្ច និងលក្ខខណ្ឌ នៃប្រភពធនធានដូចបានលើកឡើងខាងលើ ក្រសួង-ស្ថាប័ន និងមន្ទីរជំនាញរាជធានី ខេត្ត ព្រមទាំងគ្រឹះស្ថាន សាធារណៈរដ្ឋបាល ត្រូវរៀបចំគម្រោងចំណូលថវិការបស់ខ្លួនដូចតទៅ៖

- ចំណូលសារពើពន្ធ ត្រូវគិតគូរដោយផ្អែកលើមូលដ្ឋានដូចខាងក្រោម៖
 - លទ្ធផលដែលសម្រេចនៅក្នុងឆ្នាំកំពុងប្រព្រឹត្តទៅ (ឆ្នាំ២០១៧),
 - ចំណូលបន្ថែមដែលសង្ឃឹមថានឹងប្រមូលបាន ដោយសារការពង្រឹង និងកែលម្អរដ្ឋបាល និង គោលនយោបាយពន្ធដារ គោលនយោបាយតម្លៃនិងរដ្ឋាករ ការធ្វើវិចារណកម្មសារពើពន្ធ និងការប្រមូលបំណុលពន្ធដែលត្រូវទារ,

- ការប៉ាន់ស្មានលើការអភិវឌ្ឍសេដ្ឋកិច្ច និងអាជីវកម្មនៅពេលខាងមុខ
- ការប្រែប្រួលដែលអាចកើតមានឡើង ព្រមទាំងការត្រួតពិនិត្យ និងពិចារណាទៅលើអត្រា និងមូលដ្ឋានប្រមូលពន្ធ
- ចំពោះចំណូលមិនមែនសារពើពន្ធ ត្រូវគិតគូរទៅតាមកិច្ចការដែលនាំឱ្យមានផលទុន ដូចជា កិច្ចសន្យាសម្បទានគ្រប់ប្រភេទ កិច្ចសន្យាជួលសេវាកម្ម ការពង្រឹងនិងកែលម្អការគ្រប់គ្រង ទ្រព្យសម្បត្តិរដ្ឋ ព្រមទាំងការប្រមូលចំណូលដែលត្រូវទារជាដើម។ល។

៣.២- ការគ្រោងចំណាយថវិកាឆ្នាំ២០១៨

១៩- ក្រសួង-ស្ថាប័ន មន្ទីរជំនាញរាជធានី ខេត្ត និងគ្រឹះស្ថានសាធារណៈរដ្ឋបាលក្រោមឱវាទ ដែលបាននិងកំពុងអនុវត្តថវិកាកម្មវិធី និង ក្រសួង-ស្ថាប័នដែលត្រូវបានដាក់ឱ្យអនុវត្តថវិកាកម្មវិធីក្នុងឆ្នាំ២០១៨ ត្រូវបន្ត និងយកចិត្តទុកដាក់លើប្រសិទ្ធភាពនៃការគ្រោងថវិកាទៅតាមកម្មវិធី អនុកម្មវិធី និង ចង្កោមសកម្មភាព និង ជាពិសេសត្រូវផ្ដោតការយកចិត្តទុកដាក់លើការកំណត់លទ្ធផល ឬធាតុចេញ (Output) ដែលនឹងសម្រេចបាន។ ប្រការនេះ គឺជាមូលដ្ឋានដ៏សំខាន់សម្រាប់ការរៀបចំថវិកា និងការពិភាក្សាចរចាថវិកា ព្រមទាំងជាមូលដ្ឋានសម្រាប់ធ្វើវិមជ្ឈការសិទ្ធិអំណាចនៃការអនុវត្តចំណាយផងដែរ។ លើសពីនេះ ក្រសួង-ស្ថាប័ន ដែលមានបទពិសោធន៍ក្នុងការរៀបចំ ក៏ដូចជាក្នុងការអនុវត្តថវិកាកម្មវិធីរួចហើយ ត្រូវកែលម្អ រចនាសម្ព័ន្ធកម្មវិធី និងរចនាសម្ព័ន្ធគ្រប់គ្រងរដ្ឋបាលរបស់ខ្លួនឱ្យកាន់តែល្អប្រសើរ និងស៊ីសង្វាក់គ្នា ដើម្បីសម្រួលដល់ការអនុវត្តឱ្យកាន់តែល្អល្អ ហើយឈានទៅសម្រេចបានលទ្ធផលល្អ និងមានការទទួលខុសត្រូវ កាន់តែច្បាស់លាស់។ *សូមរៀបចំគម្រោងថវិកាតាមតារាងគំរូដែលភ្ជាប់មកជាមួយសារចាំបាច់នេះ។*

២០- គ្រប់ក្រសួង-ស្ថាប័ន និងមន្ទីរជំនាញរាជធានី ខេត្ត ព្រមទាំងគ្រឹះស្ថានសាធារណៈរដ្ឋបាល ក្រោមឱវាទ ត្រូវរៀបចំគម្រោងចំណាយដែលឆ្លុះបញ្ចាំងយ៉ាងលម្អិតទៅតាមមតិកាសេដ្ឋកិច្ចនៃចំណាត់ថ្នាក់ ថវិកា (ជំពូក គណនី និងអនុគណនី) ព្រមទាំងត្រូវវិភាគឱ្យបានច្បាស់លាស់អំពីតម្រូវការចំណាយតាម ចង្កោមសកម្មភាព អនុកម្មវិធី និងកម្មវិធី និងត្រូវភ្ជាប់មកជាមួយនូវឯកសារសម្រាប់គាំទ្រ រួមទាំងឯកសារ អង្កេត ឬវិភាគតាមការចាំបាច់ ព្រមទាំងពន្យល់បញ្ជាក់អំពីភាពចាំបាច់នៃតម្រូវការចំណាយលើសកម្មភាព ការងារនីមួយៗឱ្យបានគ្រប់ជ្រុងជ្រោយ ហើយឯកសារទាំងនេះ ក៏ជាកម្មវត្ថុសម្រាប់ការត្រួតពិនិត្យ ពិភាក្សា និង ចរចាថវិកាផងដែរ។ លើសពីនេះ ការគណនាតម្រូវការចំណាយត្រូវផ្អែកទៅលើកត្តាដែលទាក់ទងនឹង មុខសញ្ញាចំណាយ ដូចជា ចំណាយបន្ទុកបុគ្គលិក និងចំណាយមិនមែនបន្ទុកបុគ្គលិក ដែលត្រូវប៉ាន់ស្មាន តម្លៃធាតុចូលដែលត្រូវការដាក់ស្ដែង ដោយធៀបនឹងតម្រូវការប្រើប្រាស់ក្នុងឆ្នាំ ២០១៦ និងការប៉ាន់ស្មាននៃ ការអនុវត្តក្នុងឆ្នាំ ២០១៧ និងដោយផ្អែកលើថ្លៃឯកតាដាក់ស្ដែងនៃទីផ្សារ ឬតាមគោលរបបកំណត់ជាដើម។

២១- ឈរលើមូលដ្ឋានតម្រូវការចំណាយ ដែលបានប៉ាន់ស្មាននៅក្នុងផែនការយុទ្ធសាស្ត្រថវិកា ២០១៨-២០២០, ក្នុងការរៀបចំគម្រោងចំណាយថវិកាឆ្នាំ ២០១៨ ក្រសួង-ស្ថាប័ន និងមន្ទីរជំនាញរាជធានី ខេត្តទាំងអស់ ព្រមទាំងគ្រឹះស្ថានសាធារណៈរដ្ឋបាលក្រោមឱវាទ ត្រូវធានាឱ្យបាននូវការគ្រោងចំណាយ របស់ខ្លួន ដោយអនុលោមទៅតាម **គោលការណ៍ និង បណ្តាវិធានការ** ដូចខាងក្រោម៖

ក-ចំណាយបន្ទុកបុគ្គលិក(ជំពូក៦៤)៖ នាយកដ្ឋានបុគ្គលិកដែលជាសេនាធិការរបស់ក្រសួង-ស្ថាប័ននីមួយៗ ត្រូវសម្របសម្រួលនិងគ្រោងចំណាយបន្ទុកបុគ្គលិកឱ្យបានសុក្រឹតទៅតាមគោលការណ៍នៃ

ការដំឡើងបៀវត្សរបស់រាជរដ្ឋាភិបាល ព្រមជាមួយនឹងការបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រង និងការប្រើប្រាស់ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា គឺចៀសវាងការគ្រោងបៀវត្ស ឬ បន្ទុកពាក់ព័ន្ធនឹងបុគ្គលិកនេះទុកចោល មិនប្រើប្រាស់ដូចឆ្នាំកន្លងមក។ គោលការណ៍សម្រាប់ការគ្រោងបន្ទុកបុគ្គលិកឆ្នាំ២០១៨ រួមមាន៖

- ត្រូវគ្រោងតាមមូលដ្ឋាននៃក្របខណ្ឌ និងកម្រិតបៀវត្សឆ្នាំ ២០១៧ គឺតាមតារាងប្រព័ន្ធ ប្រាក់បៀវត្សនៃក្រសួងមុខងារសាធារណៈ និងតាមចំនួនមន្ត្រីរាជការដែលមានជាក់ស្តែង ក្នុងឆ្នាំ២០១៧ ដោយដំឡើងបៀវត្សមូលដ្ឋាន តាមតម្លៃឯកតាសន្ទស្សន៍ ២ ១៣០ រៀល ដោយគិតចាប់ពីខែ មករា ដល់ ខែធ្នូ គឺមានកំណើនស្មើនឹង ១២% ក្នុងមួយឆ្នាំ,
- ចំនួនក្របខណ្ឌថ្មី ត្រូវគ្រោងយ៉ាងច្រើន ស្មើនឹងចំនួនមន្ត្រីចូលនិវត្តន៍ ផ្ទេរចេញ ឬលាលយប់ពី ក្របខណ្ឌរដ្ឋ និងមណ្ឌលភាព ដែលត្រូវកាត់ចេញពីអង្គភាពសាមី ហើយត្រូវបញ្ជាក់ពីគោលដៅ នៃតម្រូវការ និងមុខងារនៃមន្ត្រីដែលត្រូវជ្រើសរើសបន្ថែមនេះ។ *ក្នុងករណីការជ្រើសរើសមន្ត្រី ក្របខណ្ឌថ្មី ដែលមានចំនួនតិចជាងចំនួនមន្ត្រីចូលនិវត្តន៍នោះ ក្រសួង-ស្ថាប័ន អាចស្នើ ប្រើប្រាស់ថវិកានោះ សម្រាប់បន្ថែមចំណាយមិនមែនបន្ទុកបុគ្គលិក ដើម្បីជាប្រយោជន៍ សម្រាប់អង្គភាពរបស់ខ្លួន។*
- ការដំឡើងប្រាក់បំណាច់មុខងារជូនមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ នឹងត្រូវបាន អនុវត្តគិតចាប់ពីខែ មេសា ដល់ ខែ ធ្នូ ឆ្នាំ ២០១៨ ទៅតាមកម្រិតនៃប្រាក់បំណាច់មុខងារ ដូចតទៅ៖
 - សម្រាប់មន្ត្រីរាជការដែលបម្រើការងារក្នុងក្រសួង-ស្ថាប័ន និងអង្គភាពក្រោមឱវាទ នៃវិស័យ រដ្ឋបាល, ការទូត, បច្ចេកទេស និងផ្សេងៗ៖
 - ផ្តល់បន្ថែម ១០០ ០០០ រៀល សម្រាប់មន្ត្រីរាជការដែលមានប្រាក់បំណាច់មុខងារ ចាប់ពី ៣៥០ ០០០ រៀល ទៅដល់កម្រិតក្រោម ៥០០ ០០០ រៀល
 - ផ្តល់បន្ថែម ៤០ ០០០ រៀល សម្រាប់មន្ត្រីរាជការដែលមានប្រាក់បំណាច់មុខងារ ចាប់ពី ៥០០ ០០០ រៀល ឡើងទៅ។
 - សម្រាប់មន្ត្រីរាជការដែលបម្រើការងារក្នុងក្រសួង-ស្ថាប័ន និងអង្គភាពក្រោមឱវាទ នៃវិស័យ អប់រំ៖
 - ផ្តល់បន្ថែម ១០០ ០០០ រៀល សម្រាប់មន្ត្រីរាជការដែលមានប្រាក់បំណាច់មុខងារ ចាប់ពី ៤៥០ ០០០ រៀល ទៅដល់កម្រិតក្រោម ៥៤០ ០០០ រៀល,
 - ផ្តល់បន្ថែម ៩០ ០០០ រៀល សម្រាប់មន្ត្រីរាជការដែលមានប្រាក់បំណាច់មុខងារ ចាប់ពី ៥៤០ ០០០ រៀល ទៅដល់កម្រិតក្រោម ៧៥០ ០០០ រៀល,
 - ផ្តល់បន្ថែម ៤០ ០០០ រៀល សម្រាប់មន្ត្រីរាជការដែលមានប្រាក់បំណាច់មុខងារ ចាប់ពី ៧៥០ ០០០ រៀល ឡើងទៅ។
 - សម្រាប់មន្ត្រីរាជការដែលបម្រើការងារក្នុងក្រសួង-ស្ថាប័ន និងអង្គភាពក្រោមឱវាទ នៃ វិស័យសុខាភិបាល៖

- ផ្តល់បន្ថែម ១០០ ០០០ រៀល សម្រាប់មន្ត្រីរាជការដែលមានប្រាក់បំណាច់មុខងារ ចាប់ពី ៤៥០ ០០០ រៀល ទៅដល់កម្រិតក្រោម ៥៩០ ០០០ រៀល,
- ផ្តល់បន្ថែម ៩០ ០០០ រៀល សម្រាប់មន្ត្រីរាជការដែលមានប្រាក់បំណាច់មុខងារ ចាប់ពី ៥៩០ ០០០ រៀល ទៅដល់កម្រិតក្រោម ៧០០ ០០០ រៀល,
- ផ្តល់បន្ថែម ៤០ ០០០ រៀល សម្រាប់មន្ត្រីរាជការដែលមានប្រាក់បំណាច់មុខងារ ចាប់ពី ៧០០ ០០០ រៀល ឡើងទៅ។
- **សម្រាប់យោធិនៈ**
 - ផ្តល់បន្ថែម ១០០ ០០០ រៀល សម្រាប់យោធិនដែលមានប្រាក់បំណាច់មុខងារ ចាប់ពី ២៥០ ០០០ រៀល ទៅដល់កម្រិតក្រោម ៥០០ ០០០ រៀល,
 - ផ្តល់បន្ថែម ៨០ ០០០ រៀល សម្រាប់យោធិនដែលមានប្រាក់បំណាច់មុខងារ ចាប់ពី ៥០០ ០០០ រៀល ទៅដល់កម្រិតក្រោម ៦៥០ ០០០ រៀល,
 - ផ្តល់បន្ថែម ៦០ ០០០ រៀល សម្រាប់យោធិនដែលមានប្រាក់បំណាច់មុខងារ ចាប់ពី ៦៥០ ០០០ រៀល ទៅដល់កម្រិតក្រោម ១ ៣៤០ ០០០ រៀល,
 - ផ្តល់បន្ថែម ៤០ ០០០ រៀល សម្រាប់យោធិនដែលមានប្រាក់បំណាច់មុខងារ ចាប់ពី ១ ៣៤០ ០០០ រៀល ឡើងទៅ។
- **សម្រាប់នគរបាលជាតិ និងអនុរក្សពន្ធនាគារៈ**
 - ផ្តល់បន្ថែម ១០០ ០០០ រៀល សម្រាប់នគរបាលជាតិ និងអនុរក្សពន្ធនាគារដែលមានប្រាក់បំណាច់មុខងារ ចាប់ពី ២៥០ ០០០ រៀល ទៅដល់កម្រិតក្រោម ៥០០ ០០០ រៀល,
 - ផ្តល់បន្ថែម ៨០ ០០០ រៀល សម្រាប់នគរបាលជាតិ និងអនុរក្សពន្ធនាគារដែលមានប្រាក់បំណាច់មុខងារ ចាប់ពី ៥០០ ០០០ រៀល ទៅដល់កម្រិតក្រោម ៦៥០ ០០០ រៀល,
 - ផ្តល់បន្ថែម ៦០ ០០០ រៀល សម្រាប់នគរបាលជាតិ និងអនុរក្សពន្ធនាគារដែលមានប្រាក់បំណាច់មុខងារ ចាប់ពី ៦៥០ ០០០ រៀល ទៅដល់កម្រិតក្រោម ១ ៤៤០ ០០០ រៀល,
 - ផ្តល់បន្ថែម ៤០ ០០០ រៀល សម្រាប់នគរបាលជាតិ និងអនុរក្សពន្ធនាគារដែលមានប្រាក់បំណាច់មុខងារ ចាប់ពី ១ ៤៤០ ០០០ រៀល ឡើងទៅ។
- ចំនួនមន្ត្រីជាប់កិច្ចសន្យា ត្រូវគ្រោងមិនឱ្យលើសចំនួនដែលក្រសួងមុខងារសាធារណៈផ្តល់ជូន ដោយមានការឯកភាពពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងត្រូវប្រើប្រាស់ប្រកបដោយតម្លាភាព និងការទទួលខុសត្រូវ ស្របតាមគោលការណ៍ ដែលមានចែងក្នុងអនុក្រឹត្យលេខ ២៦ អនក្រ.បក ចុះថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ ២០១៦ ស្តីពីការគ្រប់គ្រង និងការប្រើប្រាស់មន្ត្រីជាប់កិច្ចសន្យា។ ចំពោះប្រាក់ឧបត្ថម្ភប្រចាំខែ សម្រាប់មន្ត្រីជាប់កិច្ចសន្យា ត្រូវគ្រោងដំឡើងពី ៥០០ ០០០ រៀល ក្នុងឆ្នាំ ២០១៧ ទៅដល់ ៦០០ ០០០ រៀល សម្រាប់រយៈពេល ១២ ខែ ដោយគ្រោងអនុវត្តចាប់ពីខែ មករា ដល់ ខែធ្នូ ឆ្នាំ ២០១៧។
- ជាមួយគ្នានេះដែរ របបសន្តិសុខសង្គមអប្បបរមាប្រចាំខែ ត្រូវគ្រោងដំឡើងពី ៤២០ ០០០ រៀល ក្នុងឆ្នាំ ២០១៧ ទៅដល់ ៤៨០ ០០០ រៀល។ និវត្តជនដែលជាអតីតមន្ត្រីរាជការ

ស៊ីវិល និងអតីតយុទ្ធជន ត្រូវគ្រោងផ្តល់បន្ថែម ៤០ ០០០ រៀល និង ២០ ០០០ រៀល ដោយផ្អែកលើកម្រិតរបបសន្តិសុខសង្គមប្រចាំខែ ដោយគ្រោងអនុវត្តចាប់ពីខែ មេសា ឆ្នាំ ២០១៨ ។

ខ- ចំណាយក្រៅបន្ទុកបុគ្គលិក (ជំពូក៦០ ការទិញ, ជំពូក៦១ សេវាកម្ម, ជំពូក៦២ អត្ថប្រយោជន៍ សង្គម, ជំពូក៦៥ ឧបត្ថម្ភធន) ជាសរុបសម្រាប់ឆ្នាំ២០១៨ ត្រូវគ្រោងក្នុងកម្រិតអតិបរមាត្រឹមកញ្ចប់ឥណទាន នៃច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧ ព្រោះអាទិភាពចំណាយឆ្នាំ២០១៨ ត្រូវបានបញ្ជាក់ ច្បាស់លាស់ក្នុងក្របខណ្ឌគោលនយោបាយហិរញ្ញវត្ថុសាធារណៈ គឺ "ថវិកាឆ្នាំ២០១៨ ត្រូវផ្តោតជាសំខាន់លើ ការដំឡើងបៀវត្ស និងការវិនិយោគដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ច"។ ក្នុងន័យនេះ ក៏មិនមែនមានន័យថា កញ្ចប់ ថវិកាឆ្នាំ ២០១៨ នឹងទទួលបានស្មើឆ្នាំ២០១៧ ដោយស្វ័យប្រវត្តិនោះដែរ គឺត្រូវទាមទារឱ្យក្រសួង-ស្ថាប័ន នីមួយៗ បង្កើនប្រសិទ្ធភាពនៃការធ្វើអាទិការបន្ថែមកម្មវិធីចំណាយផង និងប្រសិទ្ធភាពប្រតិបត្តិការចំណាយ ផង។ ជាមួយគ្នានេះ ក្រសួង-ស្ថាប័ន ដែលមានសមិទ្ធិកម្មល្អលើការងារកែទម្រង់ដែលទទួលស្គាល់ជា សាធារណៈ នឹងត្រូវទទួលបានការលើកទឹកចិត្ត។ ដូច្នេះ គ្រប់ក្រសួង-ស្ថាប័ន ត្រូវធ្វើអាទិការបន្ថែមកម្ម នៃអាទិភាពគោលនយោបាយ និងប្តឹងប្តឹងបែងចែកថវិការវាងកម្មវិធីនីមួយៗ ជាពិសេសកម្មវិធីស្នូលរបស់ ក្រសួង-ស្ថាប័ន ដើម្បីសម្រេចគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល។ ក្រសួង-ស្ថាប័នត្រូវពិនិត្យ លទ្ធភាពនៃការផ្ទេរធនធានថវិកាពីកម្មវិធីមួយ ទៅកម្មវិធីមួយទៀត ឬ ពីអង្គភាពថវិកាមួយ ទៅអង្គភាពថវិកា មួយទៀត នៅក្នុងក្រសួង-ស្ថាប័នតែមួយឱ្យអស់លទ្ធភាព ព្រមជាមួយនឹងការប្តឹងប្តឹងតុល្យភាពនៃការបែងចែក ធនធាន និងសិទ្ធិអំណាច ទៅតាមនិងវាងអង្គភាពថវិកានីមួយៗក្នុងក្របខណ្ឌពិធានកញ្ចប់ថវិកាដែលបាន កំណត់ និងត្រូវចៀសវាងការបំប៉ែនចំណាយដោយមូលហេតុនៃការអនុវត្តថវិកាកម្មវិធី។ ក្នុងន័យនេះដែរ ចំណាយក្រៅបន្ទុកបុគ្គលិក ត្រូវគ្រោងដោយឈរលើគោលការណ៍ ដូចខាងក្រោម៖

- ការបន្តអនុវត្តសកម្មភាពការងារកំពុងដំណើរការ ក្រសួង-ស្ថាប័ន និងមន្ទីរជំនាញរាជធានី ខេត្ត ព្រមទាំងគ្រឹះស្ថានសាធារណៈរដ្ឋបាល ត្រូវគ្រោងចំណាយនៃកម្មវិធីនីមួយៗ ដោយផ្អែកលើ បរិមាណធាតុចូល ដែលធ្លាប់ប្រើក្នុងឆ្នាំ២០១៦ កន្លងទៅ និងការប៉ាន់ស្មានអនុវត្តនៅក្នុងឆ្នាំ ២០១៧ នេះ និង ដោយផ្អែកលើតម្លៃឯកតាជាក់ស្តែងលើទីផ្សារ ហើយចៀសវាងការបង្កើន បរិមាណធាតុចូល លើសពីតម្រូវការដែលធ្លាប់មាន។ ទន្ទឹមនេះ ត្រូវគ្រោងថវិកាប្រកបដោយ លក្ខណៈគ្រឿង និងសន្សំសំចៃខ្ពស់ ពិសេសលើមុខសញ្ញាទិញឧបករណ៍ សម្ភារបរិក្ខារ ទំនើប គ្រឿងសង្ហារឹមប្រណិត ការបោះពុម្ពប្រណិត សម្ភារការិយាល័យ ប្រេងឥន្ធនៈ ការទទួលភ្ញៀវអធិកអធម បេសកកម្មក្នុង និងក្រៅប្រទេស ព្រមទាំងសោហ៊ុយចំណាយជា អចិន្ត្រៃយ៍ ដូចជា សេវាទូរគមនាគមន៍ អគ្គិសនី និងទឹក ជាដើម។ លើសពីនេះ ត្រូវលុបបំបាត់ ការខ្លះខ្លាយចំណាយ ឬបំប៉ែនចំណាយ លើការរៀបចំកិច្ចប្រជុំ សិក្ខាសាលាថ្នាក់ជាតិ និង អន្តរជាតិ ការតាំងពិពណ៌។ ដោយឡែកកិច្ចប្រជុំពាក់ព័ន្ធនឹងអាស៊ាន គឺអនុញ្ញាតសម្រាប់តែ កិច្ចប្រជុំដែលត្រូវវេន ចំពោះកិច្ចប្រជុំដែលមិនចំវេន គឺត្រូវសុំគោលការណ៍អនុញ្ញាតពីប្រមុខ រាជរដ្ឋាភិបាល។ ចំពោះកិច្ចប្រជុំ ឬសិក្ខាសាលា ដែលគ្រោងក្នុងថវិកា ត្រូវបង្ហាញពីភាព ចាំបាច់ ភាពសមរម្យនៃការរៀបចំទាំងក្នុងទំហំ និងតម្លៃ។

- ក្រសួង-ស្ថាប័ន និងមន្ទីរជំនាញរាជធានី ខេត្ត ព្រមទាំងគ្រឹះស្ថានសាធារណៈរដ្ឋបាល ត្រូវពិនិត្យឡើងវិញ និងត្រូវកាត់ចេញនូវមុខចំណាយទាំងឡាយណាដែលមានតម្រូវការសម្រាប់តែអនុវត្តនៅក្នុងឆ្នាំ ២០១៧ ហើយលែងត្រូវការនៅក្នុងឆ្នាំ២០១៨ ឬសកម្មភាពការងារ ដែលនឹងត្រូវបញ្ចប់នៅក្នុងឆ្នាំ២០១៧,
- ថវិកាដែលកាត់ចេញពីមុខចំណាយ ឬសកម្មភាពការងារដែលត្រូវបានបញ្ចប់ មិនមែនជាកម្មវត្ថុនៃការវិភាជឡើងវិញជាស្វ័យប្រវត្តិនោះឡើយ គឺមានន័យថាលុះត្រាតែមានសកម្មភាពការងារចាំបាច់ថ្មី ឬគោលនយោបាយថ្មី ដែលត្រូវអនុវត្ត ហើយដែលត្រូវបានលើកឡើងនៅក្នុងផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ ២០១៨-២០២០ និងមានយុត្តិការអំពីភាពចាំបាច់ និងបន្ទាន់ដោយត្រូវផ្តល់ការពន្យល់ និងផ្តល់អំណះអំណាងឱ្យបានត្រឹមត្រូវ និងច្បាស់លាស់សម្រាប់សកម្មភាពការងារចាំបាច់ថ្មី ឬគោលនយោបាយថ្មី ហើយត្រូវភ្ជាប់មកជាមួយនូវគម្រោងចំណាយលម្អិតច្បាស់លាស់ ទើបអាចចាត់ទុកជាកម្មវត្ថុសម្រាប់ការត្រួតពិនិត្យ ពិភាក្សា និងចរចា។
- ការគ្រោង និងវិភាជថវិកា ត្រូវបង្កើនវិមជ្ឈការការរដ្ឋបាលជាប្រចាំ និង សោហ៊ុយបេសកកម្មក្នុង និងក្រៅប្រទេសជាដើម ទៅតាមអង្គភាពថវិកាឱ្យបានច្រើនក្នុងកម្រិតអតិបរមា។
- ចំពោះតម្រូវការចំណាយបន្ថែមលើសពីពិធានកញ្ចប់ថវិកា ត្រូវឆ្លងការចរចាកម្រិតថ្នាក់ដឹកនាំក្រសួង ឬក្នុងករណីចាំបាច់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នឹងស្នើសុំការសម្រេច ឬស្នើសុំការសម្រេចឡើងវិញពីប្រមុខរាជរដ្ឋាភិបាល បន្ទាប់ពីមានឯកសារទស្សនាទាន យុត្តិការស្តីពីគោលនយោបាយ និងកម្មវិធី ឬមុខសញ្ញាចំណាយ និងតម្លៃច្បាស់លាស់។ សម្រាប់ក្រសួង-ស្ថាប័ន មន្ទីរជំនាញរាជធានី ខេត្ត និងគ្រឹះស្ថានសាធារណៈរដ្ឋបាល ដែលមានភារកិច្ចប្រមូលចំណូលមិនមែនសារពើពន្ធ ត្រូវរៀបចំដាក់ចេញវិធានការដាក់ស្តែងបន្ថែម សម្រាប់ពង្រឹងការគ្រប់គ្រង និងការប្រមូលចំណូល ព្រោះលទ្ធផល និងការបង្ហាញពីកិច្ចខិតខំក្នុងការប្រមូលចំណូល គឺជាកម្មវត្ថុនៃការវិភាគវិភាគ ឬការលើកទឹកចិត្តចំណាយ នៅក្នុងដំណាក់កាលចរចាកញ្ចប់ថវិកាប្រចាំឆ្នាំ។

គ. ចំណាយមូលធនវិនិយោគផ្ទាល់ដោយហិរញ្ញប្បទានថវិកាជាតិ (ជំពូក២១) ត្រូវអនុវត្តតាមក្របខណ្ឌនៃការវិភាជដោយឡែក ដោយអនុលោមតាមអាទិភាពគោលនយោបាយរបស់រាជរដ្ឋាភិបាល។ សម្រាប់ក្រសួង-ស្ថាប័នដែលត្រូវទទួលបានការវិភាជថវិកាជារៀងរាល់ ទំហំថវិកានឹងត្រូវបានវិភាជស្របតាមគោលនយោបាយ ស្របជាមួយនឹងដំណើរការនៃការរៀបចំច្បាប់ថវិកាប្រចាំឆ្នាំ។ ចំពោះគម្រោងអាទិភាពលម្អិត គឺជាកម្មវត្ថុនៃកិច្ចពិភាក្សាក្រោមយន្តការអន្តរក្រសួងដែលមានស្រាប់ ឬដែលនឹងត្រូវបង្កើតឡើង។ ដោយឡែកសម្រាប់ក្រសួង-ស្ថាប័នពាក់ព័ន្ធផ្សេងទៀតដែលជាកម្មវត្ថុទទួលបានថវិកាពីកញ្ចប់ឥណទានមិនទាន់បែងចែកត្រូវសិក្សា និងលើកគម្រោងក្នុងកម្រិតទំហំថវិកាសមស្រប ដើម្បីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុពិនិត្យ និងរៀបចំអាទិភាពការប្រមូលនីយកម្មគម្រោង ស្នើសុំការសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាល ទៅតាមលទ្ធភាពថវិកា។

ទន្ទឹមនេះ គម្រោងវិនិយោគដែលអាចស្នើឡើងដើម្បីពិភាក្សា ត្រូវបំពេញតាមលក្ខខណ្ឌ ដូចខាង

ក្រោម៖

- ត្រូវតែជាគម្រោងដែលមានក្នុងក្របខណ្ឌគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល និងរបស់ក្រសួង-ស្ថាប័នសាមី,
- ជាគម្រោងដែលមានប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់,
- ជាគម្រោងដែលមានផលប៉ះពាល់តិចតួចដល់បរិស្ថាន និងសង្គម,
- ចំពោះគម្រោងធំៗ ត្រូវមានការសិក្សាសមិទ្ធិច្បាស់លាស់។

២២- ក្នុងគោលបំណងផ្តល់ភាពទន់ភ្លន់ចំពោះក្រសួង-ស្ថាប័ន និងមន្ទីរជំនាញ ព្រមទាំងគ្រឹះស្ថានសាធារណៈរដ្ឋបាលក្នុងការរៀបចំថវិកា ជាពិសេសដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងសម្រាប់អនុវត្តសកម្មភាពការងារថ្មី ការកំណត់កញ្ចប់ថវិកាអតិបរមាតាមបណ្តាជំពូកខាងលើ ដោយផ្អែកលើមូលដ្ឋាននៃឥណទានថវិកាឆ្នាំ២០១៧ អាចត្រូវបានអនុញ្ញាតឱ្យធ្វើការកែសម្រួលតាមតម្រូវការជាក់ស្តែង ដោយរក្សាកញ្ចប់សរុបនៃឥណទានថវិកាក្រៅពីបន្ទុកបុគ្គលិកទាំងអស់យ៉ាងច្រើនត្រឹមកម្រិតឆ្នាំ២០១៧។ ប៉ុន្តែ ការរៀបចំគម្រោងចំណាយលម្អិតតម្រូវឱ្យមានការយកចិត្តទុកដាក់ខ្ពស់ដើម្បីបង្កើនសុក្រឹតភាពនៃការគ្រោង និងវិភាជថវិកា ព្រោះ ដូចជាឆ្នាំមុនៗដែរ ការធ្វើនិយ័តភាពឥណទានថវិកាផ្ទៃក្នុងរបស់ក្រសួង-ស្ថាប័ន និងមន្ទីរជំនាញរាជធានី ខេត្ត អាចនឹងត្រូវអនុញ្ញាតឱ្យធ្វើបានទាល់តែចាប់ពីត្រីមាសទី២ សម្រាប់ក្រសួង-ស្ថាប័នអនុវត្តថវិកាមួយទាំងអស់ ហើយត្រូវផ្អែកលើហេតុផល និងលទ្ធផលការងារដែលសម្រេចបាន។

២៣- ទន្ទឹមនឹងការគ្រោងចំណាយដោយផ្អែកលើគោលការណ៍នៃការកំណត់កញ្ចប់ និងវិធានការខាងលើ ក្រសួង-ស្ថាប័ន និងមន្ទីរជំនាញរាជធានី ខេត្ត ព្រមទាំងគ្រឹះស្ថានសាធារណៈរដ្ឋបាល ត្រូវធ្វើការគណនាតម្រូវការចំណាយនៃជំពូកក្រៅពីបន្ទុកបុគ្គលិក រួមមាន ជំពូក៦០ ជំពូក៦១ ជំពូក៦២ ជំពូក៦៣ និងជំពូក៦៥ ដោយផ្អែកលើមូលដ្ឋានពីរបន្ថែមទៀត ដូចខាងក្រោម៖

- **កំណត់ចំណាយជាប្រចាំ ហើយបង្កើតមូលដ្ឋានគណនាតម្រូវការចំណាយនេះ ឱ្យបានច្បាស់លាស់។** ចំណាយជាប្រចាំ គឺជាចំណាយដែលមានតម្រូវការជាប្រចាំ និងត្រូវការចំណាយជារៀងរាល់ឆ្នាំ ដែលរួមមាន ការចំណាយសម្ភារផ្គត់ផ្គង់ និង ថែទាំជាប្រចាំ (ដូចជាសម្ភារផ្គត់ផ្គង់ ថែទាំតូចតាចសម្រាប់ថែទាំអគារ ប្រាសាទ ផ្លូវថ្នល់ ស្ពាន លូ របេយន្ត និងឧបករណ៍ប្រើប្រាស់ផ្សេងៗ) និងសម្ភារផ្គត់ផ្គង់រដ្ឋបាលជាប្រចាំ (ដូចជា សម្ភារការិយាល័យ ការបោះពុម្ព ការទិញឯកសារ សម្ភារបរិក្ខារប្រើប្រាស់ជាប្រចាំ ស្បៀងអាហារ និងឯកសណ្ឋាន សម្រាប់ក្រសួង-ស្ថាប័នមួយចំនួនដែលត្រូវការប្រើប្រាស់ជាប្រចាំ ព្រមទាំងការចំណាយលើ អគ្គិសនី ទឹកប្រេងឥន្ធនៈ និងទូរស័ព្ទជាដើម)។ ប្រភេទចំណាយជាប្រចាំនេះ គួរកំណត់ឱ្យបានច្បាស់លាស់ និងបង្កើតមូលដ្ឋានគណនាឱ្យបានត្រឹមត្រូវ និងសមស្របទៅតាមតម្រូវការជាក់ស្តែង ព្រមទាំងវិភាជទៅតាមអង្គភាពថវិកា នាយកដ្ឋាន ឬអង្គភាពជំនាញដោយផ្ទាល់។
- **កំណត់ចំណាយមិនប្រចាំ ហើយត្រូវមានគម្រោងច្បាស់លាស់បញ្ជាក់ពីតម្រូវការ និងប្រសិទ្ធភាពនៃការប្រើប្រាស់ចំណាយមិនប្រចាំនេះ ព្រមទាំងមូលដ្ឋានគណនាតម្រូវការចំណាយនេះ ឱ្យបានច្បាស់លាស់។** ចំណាយមិនប្រចាំគឺជាចំណាយដែលមិនត្រូវការចំណាយ ជារៀងរាល់ឆ្នាំ រួមមានការចំណាយបំពាក់ឧបករណ៍សម្ភារការិយាល័យ ឧបករណ៍សម្ភារដឹកជញ្ជូន សម្ភារបរិក្ខារបច្ចេកទេស គ្រឿងសង្ហារឹម និងឧបករណ៍សម្ភារប្រើប្រាស់ផ្សេងៗ ដែលជាចំណាយមិនត្រូវទិញ

ប្រចាំឆ្នាំព្រមទាំងចំណាយសម្រាប់ការជួសជុល បោះពុម្ព កិច្ចប្រជុំ សិក្ខាសាលា និង បេសកកម្ម មួយចំនួនដែលមិនមែនជាសកម្មភាពជាប្រចាំឆ្នាំ។ ប្រភេទចំណាយមិនជាប្រចាំនេះ គួរកំណត់ ឱ្យបានច្បាស់លាស់មានគម្រោង និងកាលវិភាគច្បាស់លាស់សម្រាប់ចំណាយប្រភេទនេះ សម្រាប់ រយៈពេលមធ្យម និងមានមូលដ្ឋានគណនាតម្រូវការចំណាយត្រឹមត្រូវទៅតាមតម្រូវការជាក់ស្តែង របស់ក្រសួង-ស្ថាប័ន និងមន្ទីរជំនាញរាជធានី ខេត្ត ព្រមទាំងគ្រឹះស្ថានសាធារណៈរដ្ឋបាល។

២៤- ជាមួយគ្នានេះដែរ ដើម្បីបង្កើនប្រសិទ្ធភាពចំណាយនៅដំណាក់កាលរៀបចំ និងចរចាថវិកា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវបានអនុញ្ញាតឱ្យកាត់ចេញនូវថវិកាប្រភេទចំណាយមិនជាប្រចាំ ផ្ទៃក្នុង ក្រសួង-ស្ថាប័ន មន្ទីរជំនាញរាជធានី ខេត្ត និងគ្រឹះស្ថានសាធារណៈរដ្ឋបាលនីមួយៗ។ ទំហំឥណទានដែល នៅសល់ក្នុងក្របខណ្ឌពិជាននេះ អាចជាកម្មវត្ថុនៃការវិភាគសម្រាប់កែលម្អ ឬបង្កើនប្រសិទ្ធភាពនៃកម្មវិធី ដែលមានស្រាប់ ឬសម្រាប់កម្មវិធីបម្រើឱ្យគោលនយោបាយថ្មី នៅក្នុងក្រសួង-ស្ថាប័នដដែល ឬ ទៅ ក្រសួង -ស្ថាប័នមួយទៀត ឬពីមន្ទីរជំនាញនៃក្រសួងមួយ ទៅមន្ទីរជំនាញនៃក្រសួងមួយទៀតបាន ក្នុងក្របខណ្ឌនៃ វិស័យចំណាយតែមួយ។

២៥- ទន្ទឹមនេះ ក្រសួង-ស្ថាប័ន មន្ទីរជំនាញរាជធានី ខេត្ត និងគ្រឹះស្ថានសាធារណៈរដ្ឋបាល ដែល អនុវត្តថវិកាកម្មវិធី ត្រូវតែផ្តល់របាយការណ៍សមិទ្ធកម្មនៃការអនុវត្តថវិកាកម្មវិធីឆ្នាំ២០១៦ មកក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (នាយកដ្ឋានថវិកានីយកម្មនៃអគ្គនាយកដ្ឋានថវិកា) ដើម្បីត្រួតពិនិត្យ តាមដាន និង វាយតម្លៃការអនុវត្ត ហើយក៏ជាកម្មវត្ថុសម្រាប់ការលើកទឹកចិត្ត ឬ ការកាត់បន្ថយគម្រោងចំណាយឆ្នាំ២០១៨ ផងដែរ។ នៅពេលពិភាក្សា និងចរចាថវិកា ក្រសួង-ស្ថាប័ននីមួយៗត្រូវរៀបចំជាបទបង្ហាញអំពីរបាយការណ៍ សមិទ្ធកម្មឆ្នាំ២០១៦ របាយការណ៍សមិទ្ធកម្មពាក់កណ្តាលឆ្នាំ២០១៧ និងការគ្រោងលទ្ធផលរំពឹងទុក សម្រាប់ឆ្នាំ២០១៨។

២៦- ទន្ទឹមនេះដែរ ត្រូវផ្អែកលើមូលដ្ឋាននៃថវិកាឆ្នាំ២០១៧ ដែលកំពុងអនុវត្តស្របតាមច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧ ក្នុងការរៀបចំថវិកាឆ្នាំ២០១៨ ក្រសួង-ស្ថាប័ន មន្ទីរជំនាញ រាជធានី ខេត្ត និងគ្រឹះស្ថានសាធារណៈរដ្ឋបាល អាចពិនិត្យផងដែរទៅដល់បម្រែបម្រួលនៃថវិកាក្នុងអំឡុងពេល អនុវត្ត ដែលទាក់ទងទៅនឹងបណ្តាមូលហេតុដូចខាងក្រោម៖

- ចលនាឥណទានដែលបានធ្វើឡើងក្នុងឆ្នាំកំពុងអនុវត្ត ដូចជាការបង្វែរឥណទានថវិកាផ្ទៃក្នុង ជំពូក ឬ ពីជំពូកមួយទៅជំពូកមួយទៀត ផ្ទៃក្នុងឬពីកម្មវិធី អនុកម្មវិធី ចង្កោមសកម្មភាពមួយទៅកម្មវិធី អនុកម្មវិធី ចង្កោមសកម្មភាពមួយទៀត ដែលធ្វើឱ្យការបែងចែកឥណទានដើមនៃក្រសួង-ស្ថាប័ន ព្រមទាំង មន្ទីរជំនាញរាជធានី ខេត្ត មានការប្រែប្រួល,
- ការផ្ទេរឥណទានថវិកាបន្ថែម សម្រាប់ផលប្រយោជន៍របស់ក្រសួង-ស្ថាប័ន និងមន្ទីរជំនាញ រាជធានី ខេត្ត។

២៧- ក្រសួង-ស្ថាប័ន និងមន្ទីរជំនាញរាជធានី ខេត្ត ព្រមទាំងគ្រឹះស្ថានសាធារណៈរដ្ឋបាល ដែល ស្ថិតក្រោមក្រសួងស្ថាប័ននីមួយៗ ត្រូវពង្រឹងគុណភាពក្រុមការងារថវិការបស់ខ្លួន និងត្រូវផ្តល់កិច្ចសហការគ្នា ទៅវិញទៅមកជាប្រចាំឱ្យបានពេញលេញក្នុងកម្រិតបច្ចេកទេស ជាមួយក្រុមការងារថវិកានៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (នាយកដ្ឋានថវិកានីយកម្មនៃអគ្គនាយកដ្ឋានថវិកា) សំដៅបង្កើនប្រសិទ្ធភាព និងភាពទាន់-

ពេលវេលានៃការរៀបចំថវិកាប្រចាំឆ្នាំរបស់ក្រសួង-ស្ថាប័ននីមួយៗ។

៣.៣- ការវិនិយោគនៃការរៀបចំគម្រោងចំណូល-ចំណាយថវិកាឆ្នាំ២០១៨

២៨- រាជរដ្ឋាភិបាលមានកាតព្វកិច្ចរៀបចំឱ្យបានទាន់ពេលវេលានូវសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៨។ នៅក្នុងកិច្ចដំណើរការនេះ ចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវចាប់ផ្តើមពិភាក្សានិងចរចាគម្រោងថវិកាជាមួយក្រសួង-ស្ថាប័ន មន្ទីរជំនាញរាជធានី ខេត្ត និង គ្រឹះស្ថានសាធារណៈរដ្ឋបាល ព្រមទាំងធ្វើការបូកសរុបចំណូល-ចំណាយ រៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៨។ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៨ និងធ្វើកំណត់បង្ហាញនៃសេចក្តីព្រាងច្បាប់នេះ ហើយផ្ញើជូនគណៈរដ្ឋមន្ត្រីឱ្យបាននៅក្នុងសប្តាហ៍ទី១ នៃខែតុលា ឆ្នាំ២០១៧ ដើម្បីគណៈរដ្ឋមន្ត្រីពិនិត្យ និងសម្រេច ហើយផ្ញើជូនរដ្ឋសភាឱ្យបានក្នុងសប្តាហ៍ទី១ នៃខែវិច្ឆិកា ឆ្នាំ២០១៧ ដើម្បីស្ថាប័ននីតិបញ្ញត្តិមានពេលគ្រប់គ្រាន់ក្នុងការពិនិត្យពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់នេះ ឱ្យបានមុនថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧។

២៩- ឯកសារផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០១៨-២០២០ និងគម្រោងចំណូល-ចំណាយថវិកាឆ្នាំ២០១៨ ដែលក្រសួង-ស្ថាប័ន និងមន្ទីរជំនាញរាជធានី ខេត្ត ព្រមទាំងគ្រឹះស្ថានសាធារណៈរដ្ឋបាល បានផ្ញើមកក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គឺជាមូលដ្ឋានចាំបាច់មិនអាចខ្វះបានសម្រាប់ការចរចាថវិកាកម្រិតបច្ចេកទេស/ ជំនាញ និង ការចរចាថវិកាកម្រិតថ្នាក់ដឹកនាំក្រសួង ដើម្បីធ្វើយុត្តិកម្មកញ្ចប់ថវិការបស់ខ្លួន។ ការចរចាថវិកា កម្រិតបច្ចេកទេស និង កម្រិតថ្នាក់ដឹកនាំនេះ នឹងត្រូវពិភាក្សាតាមចំណាត់ថ្នាក់សេដ្ឋកិច្ច (ជំពូកគណនី និង អនុគណនី) និង/ឬ តាមចំណាត់ថ្នាក់កម្មវិធី (កម្មវិធី អនុកម្មវិធី និងចង្កោមសកម្មភាព) លើមូលដ្ឋាននៃ គោលការណ៍និងវិធានការនៃការគ្រោងថវិកាដូចបានលម្អិតខាងលើ ដើម្បីធានាប្រសិទ្ធភាពនៃការវិភាគថវិកា ក្នុងកម្រិតនៃពិដានកញ្ចប់ថវិកាឆ្នាំ២០១៨ ដែលបានកំណត់និងក្នុងកម្រិតលទ្ធភាពថវិកាជាតិទ្រទ្រង់បាន។ ដូច្នេះ ក្នុងករណីដែលក្រសួង-ស្ថាប័ន ឬមន្ទីរជំនាញរាជធានី ខេត្ត និងគ្រឹះស្ថានសាធារណៈរដ្ឋបាលណាមួយ មិនបានបំពេញ និងផ្តល់ព័ត៌មានគ្រប់គ្រាន់ទៅតាមគោលការណ៍ និងតារាងគំរូដែលភ្ជាប់ជាមួយសារបណ្តោះអាសន្ននេះ នោះក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុត្រូវជូនព័ត៌មានទៅក្រសួង-ស្ថាប័ន ឬមន្ទីរជំនាញរាជធានី ខេត្តនោះឱ្យបានទាន់ពេលវេលា ដើម្បីធ្វើការបំពេញបន្ថែម ហើយប្រសិនបើនៅតែមិនអាចបំពេញបានទេ នោះក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុមានសិទ្ធិគ្រប់គ្រាន់ក្នុងការយកមូលដ្ឋាននៃឥណទាន ថវិកាឆ្នាំ២០១៧ ដោយប្រើគោលការណ៍កំណត់កញ្ចប់តាមជំពូកខាងលើ សម្រាប់កំណត់គម្រោងថវិការបស់ក្រសួង-ស្ថាប័ន ឬមន្ទីរជំនាញ រាជធានី ខេត្តនោះ ដើម្បីជាមូលដ្ឋានសម្រាប់ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៨ ឱ្យបានទាន់ពេលវេលា និងគ្រប់ជ្រុងជ្រោយ។ គួរលេខគម្រោងចំណូល-ចំណាយថវិកា ត្រូវសរសេរជាលេខអន្តរជាតិ (1, 2, 3...) ហើយឯកតាទាបបំផុតគិតត្រឹម 0,1 លានរៀល។

៤. សេចក្តីសន្និដ្ឋាន

៣០- ខ្លឹមសារនៃសារបណ្តោះអាសន្ននេះ បានកំណត់ក្របខណ្ឌ និងវិធានការ ព្រមទាំងគោលការណ៍ និងបច្ចេកទេស ក្នុងការគ្រោងចំណូល និងចំណាយចាំបាច់ សម្រាប់ជាមូលដ្ឋានដល់ក្រសួង-ស្ថាប័ន និងមន្ទីរជំនាញរាជធានី ខេត្ត ព្រមទាំងគ្រឹះស្ថានសាធារណៈរដ្ឋបាល ដើម្បីរៀបចំផែនការសកម្មភាពការងារប្រចាំ

ឆ្នាំរបស់ខ្លួន សំដៅធ្វើយ៉ាងណាសម្រេចឱ្យបានជោគជ័យនូវគោលបំណងនៃគោលនយោបាយ និងកម្មវិធី ដើម្បីរួមចំណែកសម្រេចឱ្យបានគោលនយោបាយរបស់រាជរដ្ឋាភិបាល គឺរក្សាកំណើនសេដ្ឋកិច្ចខ្ពស់ក្នុង រយៈពេលវែង ប្រកបដោយចីរភាពក្នុងរង្វង់ ៧% និង កាត់បន្ថយភាពក្រីក្រឱ្យបានលើស ១% ក្នុងមួយឆ្នាំ។ ព្រមទាំងបន្ត រក្សាឱ្យបាននូវស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច ដែលជាមូលដ្ឋានគ្រឹះ និងចាំបាច់បំផុត ក្នុងការឈានទៅសម្រេចបាននូវគោលដៅចុងក្រោយរបស់រាជរដ្ឋាភិបាល គឺភាពសុខដុមរមនាសង្គម និង សុខុមាលភាពប្រជាជន។

៣១- ទោះជាយ៉ាងណាក៏ដោយ ដើម្បីឱ្យគោលដៅទាំងឡាយដែលបានដាក់ចេញក្នុងសភាពនេះ អាចអនុវត្តសម្រេចបានជោគជ័យ ថ្នាក់ដឹកនាំគ្រប់ក្រសួង-ស្ថាប័ន និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ចាំបាច់ ត្រូវខិតខំថែមទៀតប្រកបដោយឆន្ទៈប្តូរឃ្លើយ ពិសេស ត្រូវតែផ្លាស់ប្តូរឥរិយាបថនិងផ្គត់ផ្គង់កិច្ចការរៀបចំ ថវិកា ដោយខិតខំគោរពឱ្យបានខ្ជាប់ខ្ជួនតាមក្របខណ្ឌ និងបណ្តាវិធានការ ព្រមទាំងគោលការណ៍ និង បច្ចេកទេសទាំងឡាយ ទាំងផ្នែកចំណូល និងផ្នែកចំណាយ ដែលកំណត់ដោយសភាពរំណែនាំនេះ។ ទន្ទឹមនេះ គ្រប់ក្រសួង-ស្ថាប័ន ត្រូវបន្តជំរុញការលើកកម្ពស់អភិបាលកិច្ចនៅក្នុងវិស័យហិរញ្ញវត្ថុសាធារណៈ ដើម្បី មិនត្រឹមតែអាចបង្កើនសក្តានុពលនៃតួនាទីរបស់ថវិកា ដែលជាឧបករណ៍សម្រាប់អនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាល ជាពិសេស យុទ្ធសាស្ត្រចតុកោណ-ដំណាក់កាលទី៣ ប៉ុណ្ណោះទេ ថែមទាំងអាចធ្វើជា ជំនួយដ៏រឹងមាំសម្រាប់ទ្រទ្រង់ដល់ការដ្ឋានកម្មវិធីកែទម្រង់ដទៃទៀត ដោយរួមទាំងដើម្បីបង្កើនភាពស័ក្តិសិទ្ធិ និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋផងដែរ។

៣២- ពេលទទួលសភាពរំណែនាំនេះ គ្រប់ក្រសួង-ស្ថាប័ន និងមន្ត្រីជំនាញរាជធានី ខេត្ត ព្រមទាំង គ្រឹះស្ថានសាធារណៈរដ្ឋបាល ត្រូវរៀបចំជាបន្ទាន់នូវគម្រោងចំណូល-ចំណាយថវិការបស់ខ្លួន សម្រាប់ ការគ្រប់គ្រងឆ្នាំ២០១៨ ទៅតាមតារាងគំរូដែលភ្ជាប់មកជាមួយនេះ និងធ្វើមកក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (នាយកដ្ឋានថវិកានីយកម្ម នៃអគ្គនាយកដ្ឋានថវិកា) ចំនួនពីរច្បាប់យ៉ាងយូរបំផុតត្រឹមថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧ ដើម្បីមានពេលវេលាគ្រប់គ្រាន់សម្រាប់ការពិភាក្សាថវិកាប្រិតបច្ចេកទេសជំនាញ និងបូកសរុប ហើយអាចចាប់ផ្តើមដំណើរការចរចាថវិកាប្រិតថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន ទាន់ពេលវេលាកំណត់។ ក្នុង ការអនុវត្តសភាពរំណែនាំនេះ ប្រសិនបើក្រសួង-ស្ថាប័ន និងមន្ត្រីជំនាញរាជធានី ខេត្ត ព្រមទាំង គ្រឹះស្ថាន សាធារណៈរដ្ឋបាល មានចំណុចណាមួយមិនច្បាស់លាស់ខាងផ្នែកបច្ចេកទេស ត្រូវទាក់ទងជាបន្ទាន់មក ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (នាយកដ្ឋានថវិកានីយកម្មនៃអគ្គនាយកដ្ឋានថវិកា)។

- កន្លែងទទួល**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - "ដើម្បីជូនជ្រាប"
 - ទីស្តីការគណៈរដ្ឋមន្ត្រី
 - ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ
 - ហ៊ុន សែន** នាយករដ្ឋមន្ត្រី
 - គ្រប់ក្រសួង-ស្ថាប័ន
 - គ្រប់អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត
 - គ្រប់មន្ត្រីជំនាញរាជធានី ខេត្ត
 - "ដើម្បីមុខការ "
 - ឯកសារ-កាលប្បវត្តិ

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ០៩ ខែ ថ្ងៃ ឆ្នាំ ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

លេខ ៣៤២ សហវ.បក

ប្រកាសអនុក្រសួង
ស្តីពី

ការបង្កើតរដ្ឋធម្មនុញ្ញប្រទានសម្រាប់ឆ្នាំ២០១៧
នៅរាជធានីភ្នំពេញ

ទេសរដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ទេសរដ្ឋមន្ត្រី
ប្រធានរាជធានីភ្នំពេញ

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួល និងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៣៦៨ ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ ស្តីពីការកែសម្រួល និងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៦/០១៩ ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ១៩ អនក្រ.បក ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលមាត្រា៤៤ មាត្រា៤៥ មាត្រា៤៦ និងមាត្រា៤៧ នៃអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៦៧ អនក្រ.បក ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ១៩៩៧ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងសុខាភិបាល
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០០៦ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍
- បានឃើញអនុក្រឹត្យលេខ ៨១ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតការត្រួតពិនិត្យ ហិរញ្ញវត្ថុលើការចំណាយថវិការដ្ឋ នៅតាមក្រសួង ខេត្ត ក្រុង ក្រុងស្វយ័ត រាជធានីភ្នំពេញ និងអង្គការ សាធារណៈរដ្ឋបាល
- បានឃើញអនុក្រឹត្យលេខ ៨២ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ
- បានឃើញប្រកាសលេខ ០០៤ សហវ.ម.ប្រក ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៩៦ ស្តីពីការអនុវត្តបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ
- បានឃើញប្រកាសលេខ ១៨៩ សហវ.ប្រក ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៣ ស្តីពីការដាក់ឱ្យអនុវត្តចំណាត់ថ្នាក់សេដ្ឋកិច្ចនៃមាតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ

- បានឃើញប្រកាសលេខ ២១១ សហវ.ប្រក ចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៣ ស្តីពីការដាក់ឱ្យអនុវត្តមតិកា គណនីរបស់ប្រជាជន
- បានឃើញប្រកាសលេខ ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេប្រទានសម្រាប់រដ្ឋបាលថ្នាក់ជាតិ
- បានឃើញប្រកាសលេខ ៨២៩ សហវ.ប្រក ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលប្រកាស ប្រការ៥ ប្រការ១៤ ប្រការ១៦ និងប្រការ១៧ នៃប្រកាសលេខ ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេប្រទានសម្រាប់រដ្ឋបាលថ្នាក់ជាតិ
- តាមការចាំបាច់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍

សម្រេច

ប្រការ១.-

ត្រូវបានបង្កើតរដ្ឋទេយ្យបុរេប្រទានជំពូក២០ “ការទិញ” និងជំពូក២១ “សេវាកម្ម” នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍សម្រាប់មុខចំណាយដូចមានចែងក្នុងប្រការ៥ថ្មី នៃប្រកាសលេខ ៨២៩ សហវ.ប្រក ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលប្រកាស ប្រការ៥ ប្រការ១៤ ប្រការ១៦ និងប្រការ១៧ នៃប្រកាសលេខ ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេប្រទានសម្រាប់រដ្ឋបាលថ្នាក់ជាតិ។

តារាងឧបសម្ព័ន្ធរដ្ឋទេយ្យបុរេប្រទានត្រូវបានកំណត់ជាឧបសម្ព័ន្ធនៃប្រកាសនេះ។

ប្រការ២.-

ចំនួនទឹកប្រាក់មួយដុំបង្វិលនៃរដ្ឋទេយ្យបុរេប្រទានត្រូវកំណត់ដូចក្នុងតារាងឧបសម្ព័ន្ធរដ្ឋទេយ្យបុរេប្រទាន។

ប្រការ៣.-

បទបញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសអន្តរក្រសួងនេះនេះត្រូវទុកជានិរាករណ៍ ។

ប្រការ៤.-

នាយកខុទ្ទកាល័យ អគ្គនាយកនៃអគ្គនាយកដ្ឋានគណនេយ្យជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានថវិកា ប្រធាននាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុរបស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ប្រធានគ្រប់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ត្រូវទទួលបន្ទុកអនុវត្តប្រកាសអន្តរក្រសួងនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។



- កន្លែងទទួល :**
- ទីស្តីការគណៈរដ្ឋមន្ត្រី
 - ក្រសួងមុខងារសាធារណៈ
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
 - ដូចប្រកាស
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

(Handwritten mark)



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍

តារាងឧបសម្ព័ន្ធជូនទៅយុទ្ធសាស្ត្រប្រយុទ្ធនឹងជំងឺអេដស៍ ឆ្នាំ ២០១៧
របស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍

ជំពូក	គណនី	អនុគណនី	បរិយាយមុខចំណាយ	ច្បាប់ហិរញ្ញវត្ថុ	ឥណទាន	ឥណទាន	ឥណទាន	ឥណទាន០១ជុំ	ភាគរយ
				ឆ្នាំ២០១៧	ដែលជ្រើសរើស	រដ្ឋទេយ្យបុរេប្រទាន	ទូទាត់ធម្មតា	បង្វិលរដ្ឋទេយ្យបុរេប្រទាន	
				១	២	៣	៤=២-៣	៥=៣/៤ជុំ	
សរុបរួម				4,888,100,000	3,929,600,000	1,309,684,000	3,578,416,000	327,421,000	33%
60			ការទិញ	2,819,100,000	2,145,900,000	110,000,000	2,709,100,000	27,500,000	5%
	6001		សម្ភារផ្គត់ផ្គង់ថែទាំ	128,800,000	128,800,000	26,000,000	102,800,000	6,500,000	20%
		60011	សម្ភារសម្អាត និង អនាម័យ	10,000,000	10,000,000	10,000,000	-	2,500,000	100%
		60012	សម្ភារសម្រាប់ថែទាំអគារ	10,000,000	10,000,000	10,000,000	-	2,500,000	100%
		60014	សម្ភារថែទាំគ្រឿងម៉ាស៊ីន	5,000,000	5,000,000	5,000,000	-	1,250,000	100%
		60015	ប្រេងឥន្ធនៈ និង ប្រេងរំអិល	103,800,000	103,800,000	1,000,000	102,800,000	250,000	1%
	6002		សម្ភារផ្គត់ផ្គង់ផ្នែករដ្ឋបាល	1,850,300,000	1,850,300,000	60,000,000	1,790,300,000	15,000,000	3%
		60021	សម្ភារការិយាល័យនិងការបោះពុម្ព	1,846,300,000	1,846,300,000	56,000,000	1,790,300,000	14,000,000	3%
		60022	សៀវភៅមើល និង ឯកសារ	4,000,000	4,000,000	4,000,000	-	1,000,000	100%
	6004		សម្លៀកបំពាក់និងការតុបតែង	7,200,000	-	-	7,200,000	-	0%
		60041	ឯកសណ្ឋាន	7,200,000	-	-	7,200,000	-	0%
	6005		សម្ភារតូចតាច សង្ហារឹមនិងសម្ភារបរិក្ខារ	712,800,000	166,800,000	24,000,000	688,800,000	6,000,000	14%
		60051	សម្ភារនិងបរិក្ខារបច្ចេកទេស	30,000,000	30,000,000	9,000,000	21,000,000	2,250,000	30%
		60052	សង្ហារឹម	36,800,000	36,800,000	5,000,000	31,800,000	1,250,000	14%
		60053	សម្ភារប្រើប្រាស់	100,000,000	100,000,000	10,000,000	90,000,000	2,500,000	10%
		60054	សម្ភារនិងឧបករណ៍ដឹកជញ្ជូន	546,000,000	-	-	546,000,000	-	0%
	6006		ថាមពលនិងទឹក	120,000,000	-	-	120,000,000	-	0%
		60061	អគ្គិសនី	100,000,000	-	-	100,000,000	-	0%
		60062	ទឹក	20,000,000	-	-	20,000,000	-	0%
61			សេវាខាងក្រៅ	2,069,000,000	1,783,700,000	1,199,684,000	869,316,000	299,921,000	67%
	6101		កិច្ចសន្យានិងការផ្តល់សេវាជាមួយសហគ្រាស	5,300,000	-	-	5,300,000	-	0%
	6102		ការជួលមធ្យោបាយដឹកជញ្ជូន	4,000,000	4,000,000	4,000,000	-	1,000,000	100%
	6104		សេវាហិរញ្ញបណ្ណៈបណ្តាលបុគ្គលិកក្នុងនិងក្រៅប្រទេស	200,000,000	-	-	200,000,000	-	0%
	6105		ការថែទាំ និង ជួសជុល	145,000,000	145,000,000	115,000,000	30,000,000	28,750,000	79%
		61052	ការថែទាំ និង ជួសជុលអគារ	50,000,000	50,000,000	50,000,000	-	12,500,000	100%
		61054	ការថែទាំបណ្តាញផ្សេងៗ	10,000,000	10,000,000	10,000,000	-	2,500,000	100%
		61056	ការថែទាំនិងជួសជុលមធ្យោបាយ ដឹកជញ្ជូន	60,000,000	60,000,000	30,000,000	30,000,000	7,500,000	50%
		61057	ការថែទាំ ជួសជុលសម្ភារឧបករណ៍ការិយាល័យ	25,000,000	25,000,000	25,000,000	-	6,250,000	100%
	6109		បុគ្គលិកខាងក្រៅ	80,000,000	-	-	80,000,000	-	0%
		61091	ភ្នាក់ងារជាតិជាប់កិច្ចសន្យា	80,000,000	-	-	80,000,000	-	0%
	6110		ទំនាក់ទំនងសាធារណៈផ្សព្វផ្សាយ	734,500,000	734,500,000	369,000,000	365,500,000	92,250,000	50%

ជំពូក	គណនី	អនុគណនី	បរិយាយមុខចំណាយ	ច្បាប់ហិរញ្ញវត្ថុ	ឥណទាន ដែលជ្រើសរើស	ឥណទាន ផ្ទៃទេយ្យបុរេ ប្រទាន	ឥណទាន ទូទាត់ធម្មតា	ឥណទាន០១ដុំ បន្ទិល ផ្ទៃទេយ្យបុរេ ប្រទាន	ភាគរយ
				ឆ្នាំ២០១៧					
		61101	សោហ៊ុយទទួលភ្ញៀវជាតិ	21,000,000	21,000,000	21,000,000	-	5,250,000	100%
		61102	សោហ៊ុយទទួលភ្ញៀវបរទេស	10,000,000	10,000,000	10,000,000	-	2,500,000	100%
		61103	ប្រជុំ សិក្ខាសាលា និងសន្និសីទ	621,500,000	621,500,000	300,000,000	321,500,000	75,000,000	48%
		61104	សោហ៊ុយពិធីបុណ្យ	16,000,000	16,000,000	16,000,000	-	4,000,000	100%
		61105	ទិញវត្ថុអនុស្សាវរីយ៍ក្នុង និងក្រៅប្រទេស	16,000,000	16,000,000	12,000,000	4,000,000	3,000,000	75%
		61107	ការឃោសនា និងផ្សព្វផ្សាយព័ត៌មានសាធារណៈ	50,000,000	50,000,000	10,000,000	40,000,000	2,500,000	20%
6111			ចំណាយលើសារព័ត៌មាននិងទូរសារ	9,000,000	9,000,000	9,000,000	-	2,250,000	100%
		61111	ចំណាយលើការដាវសារព័ត៌មាន	5,000,000	5,000,000	5,000,000	-	1,250,000	100%
		61113	ចំណាយលើការដាវសៀវភៅរាជកិច្ច	4,000,000	4,000,000	4,000,000	-	1,000,000	100%
6112			ចំណាយទូទាត់សោហ៊ុយក្នុងប្រទេស	698,200,000	698,200,000	680,384,000	17,816,000	170,096,000	97%
		61121	សោហ៊ុយដឹកជញ្ជូន	190,000,000	190,000,000	186,516,000	3,484,000	46,629,000	98%
		61122	សោហ៊ុយបេសកកម្ម	78,200,000	78,200,000	75,848,000	2,352,000	18,962,000	97%
		61123	សោហ៊ុយស្នាក់នៅ	430,000,000	430,000,000	418,020,000	11,980,000	104,505,000	97%
6113			ចំណាយទូទាត់សោហ៊ុយក្រៅប្រទេស	151,000,000	151,000,000	300,000	150,700,000	75,000	0%
		61131	សោហ៊ុយដឹកជញ្ជូន	48,000,000	48,000,000	100,000	47,900,000	25,000	0%
		61132	សោហ៊ុយបេសកកម្ម	30,000,000	30,000,000	100,000	29,900,000	25,000	0%
		61133	សោហ៊ុយស្នាក់នៅ	73,000,000	73,000,000	100,000	72,900,000	25,000	0%
6114			សោហ៊ុយទូរគមនាគមន៍ទូរស័ព្ទទូរសារ និងប្រៃសណីយ៍	42,000,000	42,000,000	22,000,000	20,000,000	5,500,000	52%
		61141	សោហ៊ុយប្រៃសណីយ៍	12,000,000	12,000,000	8,000,000	4,000,000	2,000,000	67%
		61142	សោហ៊ុយទូរគមនាគមន៍	30,000,000	30,000,000	14,000,000	16,000,000	3,500,000	47%

បានឃើញនិងពិនិត្យត្រឹមត្រូវ
 ថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០១៧
អគ្គនាយក
អគ្គនាយកដ្ឋានគណនេយ្យ

បានឃើញនិងពិនិត្យត្រឹមត្រូវ
 ថ្ងៃទី ២២ ខែ ០៥ ឆ្នាំ ២០១៧
អគ្គនាយក
អគ្គនាយកដ្ឋានគណនេយ្យ

Souvanh
យីម សុវណ្ណារ៉ា

បានឃើញនិងឯកភាព
 រាជធានីភ្នំពេញ ថ្ងៃទី ២២ ខែ ០៥ ឆ្នាំ ២០១៧
អគ្គនាយកដ្ឋានគណនេយ្យ

...
បណ្ឌិត វណ្ណ ប៊ុនសុខាធិបតី

បានឃើញនិងពិនិត្យត្រឹមត្រូវ
អគ្គនាយក
អគ្គនាយកដ្ឋានគណនេយ្យ

ថ្ងៃទី ២២ ខែ ០៥ ឆ្នាំ ២០១៧
អគ្គនាយក
អគ្គនាយកដ្ឋានគណនេយ្យ

...
វណ្ណ ប៊ុនសុខាធិបតី

បានឃើញនិងឯកភាព
 រាជធានីភ្នំពេញ ថ្ងៃទី ២២ ខែ ០៥ ឆ្នាំ ២០១៧
អគ្គនាយកដ្ឋានគណនេយ្យ

...
អៀង មុនី



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
លេខ ៣៤៣ សហវ. រ.ក.បក

ប្រកាស
ស្តីពី

ការបង្កើតរដ្ឋធម្មនុញ្ញប្រែប្រួលសម្រាប់ឆ្នាំ២០១៧
របស់អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ

ទេសរដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើប្រាស់ច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៦/០១៩ ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៨២ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ

- បានឃើញអនុក្រឹត្យលេខ ៨១ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតការត្រួតពិនិត្យហិរញ្ញវត្ថុលើការចំណាយថវិការដ្ឋនៅតាមក្រសួង ខេត្ត ក្រុង ក្រុងស្វយ័ត រាជធានីភ្នំពេញ និង អង្គការសាធារណៈរដ្ឋបាល
- បានឃើញប្រកាសលេខ ០០៤ សហវ.ម.ប្រក ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៩៦ ស្តីពីការអនុវត្តបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ
- បានឃើញប្រកាសលេខ១៨៩ សហវ.ប្រក ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៣ ស្តីពីការដាក់ឱ្យអនុវត្តចំណាត់ថ្នាក់សេដ្ឋកិច្ចនៃមាតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ
- បានឃើញប្រកាសលេខ ២១១ សហវ.ប្រក ចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៣ ស្តីពីការដាក់ឱ្យអនុវត្តមាតិកាគណនី នៃប្លង់គណនេយ្យថវិការបស់រដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
- បានឃើញប្រកាសលេខ ១៣៣ សហវ.ប្រក ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៥ ស្តីពីការបង្កើតនិងដាក់ឱ្យដំណើរការអង្គភាពថវិការបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញប្រកាសលេខ ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុណ្យប្រទានសម្រាប់រដ្ឋបាលថ្នាក់ជាតិ
- បានឃើញប្រកាសលេខ ៨២៩ សហវ.ប្រក ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលប្រការ៤ ប្រការ៥ ប្រការ១៤ ប្រការ១៦ និងប្រការ១៧ នៃប្រកាសលេខ ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធី ចំណាយតាមរដ្ឋទេយ្យបុណ្យប្រទានសម្រាប់រដ្ឋបាលថ្នាក់ជាតិ
- បានឃើញប្រកាសលេខ ១៨៤១ សហវ.ប្រក ចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥ ស្តីពីការប្រគល់សិទ្ធិអាណាប័កផ្ទេរសិទ្ធិ លើឥណទានថវិការដ្ឋទេយ្យបុណ្យប្រទាន ជូនប្រធានអង្គភាពថវិកា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញប្រកាសលេខ ១៣៣ សហវ.ប្រក ចុះថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦ ស្តីពីការតែងតាំងរដ្ឋទេយ្យបុណ្យប្រទាននិងរដ្ឋទេយ្យបុណ្យប្រទានរបស់អង្គភាពថវិកា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញសារចរណ៍លេខ ០០៤ សហវ ចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦ ស្តីពីការបង្កើតតារាងឧបសម្ព័ន្ធរដ្ឋទេយ្យបុណ្យប្រទានសម្រាប់ថវិកាកម្មវិធី
- បានឃើញសេចក្តីណែនាំលេខ ០០៤ សហវ ចុះថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៦ ស្តីពីវិធាន និងនីតិវិធី នៃការរៀបចំ និងការអនុវត្តចំណាយតាមរដ្ឋទេយ្យបុណ្យប្រទានសម្រាប់ដំណើរការផ្ទៃក្នុងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញសេចក្តីណែនាំលេខ ០០៥ សហវ ចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៥ ស្តីពីគោលការណ៍និងនីតិវិធីផ្ទៃក្នុងសម្រាប់ការអនុវត្តថវិកាកម្មវិធី របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- យោងតាមតម្រូវការចាំបាច់នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

សម្រេច

ប្រការ១.-

ត្រូវបានបង្កើតរដ្ឋទេយ្យបុណ្យប្រទានថវិកាជំពូក៦០ “ការទិញ” និង ជំពូក៦១ “សេវាកម្ម” នៅអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ សម្រាប់មុខសញ្ញាចំណាយ ដូចមានចែងក្នុងប្រការ៥ថ្មី នៃប្រកាសលេខ ៨២៩ សហវ.ប្រក ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលប្រការ៤ ប្រការ៥ ប្រការ១៤ ប្រការ១៦ និងប្រការ១៧ នៃ



ប្រកាសលេខ ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេប្រទានសម្រាប់ រដ្ឋបាលថ្នាក់ជាតិ។

តារាងឧបសម្ព័ន្ធរដ្ឋទេយ្យបុរេប្រទាន ត្រូវបានកំណត់ជាឧបសម្ព័ន្ធ នៃប្រកាសនេះ។

ប្រការ២.-

ចំនួនទឹកប្រាក់មួយដុំបង្វិល នៃរដ្ឋទេយ្យបុរេប្រទាន ត្រូវកំណត់ដូចក្នុងតារាងឧបសម្ព័ន្ធរដ្ឋទេយ្យបុរេប្រទាន។

ប្រការ៣.-

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍។

ប្រការ៤.-

នាយកខុទ្ទកាល័យ អគ្គលេខាធិការ អគ្គនាយកនៃអគ្គនាយកដ្ឋានរតនាគារជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានថវិកា អគ្គនាយកនៃគ្រប់អគ្គនាយកដ្ឋាន អគ្គាធិការនៃអគ្គាធិការដ្ឋាន នាយកវិទ្យាស្ថាន ប្រធានគ្រប់អង្គភាពក្រោមឱវាទក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវទទួលបន្ទុកអនុវត្តប្រកាសនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

រាជធានីភ្នំពេញ ថ្ងៃទី២៩ ខែ ធ្នូ ឆ្នាំ២០១៧



បៀត អូន ព័ន្ធមុនីរ័ត្ន

កន្លែងទទួល៖

- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងមុខងារសាធារណៈ
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
- សាមីអង្គការថវិកា
- ដូចប្រការ៤
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ
និយមន័យសេវាសាធារណៈ

ក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនសាងសង់
សាងសង់ ក្រុមហ៊ុនសាងសង់

តារាងបញ្ជីសម្បត្តិរដ្ឋសម្រាប់ឆ្នាំ ២០១៧

អនុនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងនិយមន័យសេវាសាធារណៈ

ឯកតា: រៀល

លេខបញ្ជី	និយមន័យ	បរិយាយ	រូបិយប័ណ្ណ		សមាមាត្រ	សមាមាត្រ	សមាមាត្រ	សមាមាត្រ	សមាមាត្រ	ភាគរយ
			ថ្នាក់ ១	ថ្នាក់ ២						
60	សរុប		8,023,700,000.0	7,483,800,000.0	1,491,082,000.0	5,992,718,000.0	372,770,500.0	19.92%		
6001	សម្ភារៈរ៉ែដី	សម្ភារៈរ៉ែដី	6,740,300,000.0	6,200,400,000.0	300,400,000.0	5,900,000,000.0	75,100,000.0	4.84%		
60011	សម្ភារៈរ៉ែដីសម្រាប់ប្រើប្រាស់	សម្ភារៈរ៉ែដីសម្រាប់ប្រើប្រាស់	82,500,000.0	26,000,000.0	26,000,000.0	0.0	0.0	100.00%		
60014	សម្ភារៈរ៉ែដីសម្រាប់ប្រើប្រាស់	សម្ភារៈរ៉ែដីសម្រាប់ប្រើប្រាស់	12,200,000.0	12,200,000.0	12,200,000.0	0.0	3,050,000.0	100.00%		
60015	សម្ភារៈរ៉ែដីសម្រាប់ប្រើប្រាស់	សម្ភារៈរ៉ែដីសម្រាប់ប្រើប្រាស់	13,800,000.0	13,800,000.0	13,800,000.0	0.0	3,450,000.0	100.00%		
6002	សម្ភារៈរ៉ែដីសម្រាប់ប្រើប្រាស់	សម្ភារៈរ៉ែដីសម្រាប់ប្រើប្រាស់	56,600,000.0	0.0	0.0	0.0	0.0	0.00%		
60021	សម្ភារៈរ៉ែដីសម្រាប់ប្រើប្រាស់	សម្ភារៈរ៉ែដីសម្រាប់ប្រើប្រាស់	5,994,200,000.0	5,894,200,000.0	194,200,000.0	5,700,000,000.0	48,550,000.0	3.29%		
6003	សម្ភារៈរ៉ែដីសម្រាប់ប្រើប្រាស់	សម្ភារៈរ៉ែដីសម្រាប់ប្រើប្រាស់	16,800,000.0	16,800,000.0	16,800,000.0	0.0	4,200,000.0	100.00%		
60031	សម្ភារៈរ៉ែដីសម្រាប់ប្រើប្រាស់	សម្ភារៈរ៉ែដីសម្រាប់ប្រើប្រាស់	16,800,000.0	16,800,000.0	16,800,000.0	0.0	4,200,000.0	100.00%		
6005	សម្ភារៈរ៉ែដីសម្រាប់ប្រើប្រាស់	សម្ភារៈរ៉ែដីសម្រាប់ប្រើប្រាស់	746,700,000.0	263,400,000.0	63,400,000.0	200,000,000.0	15,850,000.0	24.07%		
60051	សម្ភារៈរ៉ែដីសម្រាប់ប្រើប្រាស់	សម្ភារៈរ៉ែដីសម្រាប់ប្រើប្រាស់	285,300,000.0	0.0	0.0	0.0	0.0	0.00%		
60052	សម្ភារៈរ៉ែដីសម្រាប់ប្រើប្រាស់	សម្ភារៈរ៉ែដីសម្រាប់ប្រើប្រាស់	61,000,000.0	61,000,000.0	61,000,000.0	0.0	15,250,000.0	100.00%		
60054	សម្ភារៈរ៉ែដីសម្រាប់ប្រើប្រាស់	សម្ភារៈរ៉ែដីសម្រាប់ប្រើប្រាស់	198,000,000.0	0.0	0.0	0.0	0.0	0.00%		
60058	សម្ភារៈរ៉ែដីសម្រាប់ប្រើប្រាស់	សម្ភារៈរ៉ែដីសម្រាប់ប្រើប្រាស់	202,400,000.0	202,400,000.0	2,400,000.0	200,000,000.0	600,000.0	1.13%		
61	សម្ភារៈរ៉ែដីសម្រាប់ប្រើប្រាស់	សម្ភារៈរ៉ែដីសម្រាប់ប្រើប្រាស់	1,283,400,000.0	1,283,400,000.0	1,190,682,000.0	92,718,000.0	297,670,500.0	92.78%		
6105	សម្ភារៈរ៉ែដីសម្រាប់ប្រើប្រាស់	សម្ភារៈរ៉ែដីសម្រាប់ប្រើប្រាស់	28,300,000.0	28,300,000.0	28,300,000.0	0.0	7,075,000.0	100.00%		
61054	សម្ភារៈរ៉ែដីសម្រាប់ប្រើប្រាស់	សម្ភារៈរ៉ែដីសម្រាប់ប្រើប្រាស់	4,900,000.0	4,900,000.0	4,900,000.0	0.0	1,225,000.0	100.00%		
61056	សម្ភារៈរ៉ែដីសម្រាប់ប្រើប្រាស់	សម្ភារៈរ៉ែដីសម្រាប់ប្រើប្រាស់	20,200,000.0	20,200,000.0	20,200,000.0	0.0	5,050,000.0	100.00%		
61057	សម្ភារៈរ៉ែដីសម្រាប់ប្រើប្រាស់	សម្ភារៈរ៉ែដីសម្រាប់ប្រើប្រាស់	3,200,000.0	3,200,000.0	3,200,000.0	0.0	800,000.0	100.00%		
6110	សម្ភារៈរ៉ែដីសម្រាប់ប្រើប្រាស់	សម្ភារៈរ៉ែដីសម្រាប់ប្រើប្រាស់	2,200,000.0	2,200,000.0	2,200,000.0	0.0	550,000.0	100.00%		
61103	សម្ភារៈរ៉ែដីសម្រាប់ប្រើប្រាស់	សម្ភារៈរ៉ែដីសម្រាប់ប្រើប្រាស់	2,200,000.0	2,200,000.0	2,200,000.0	0.0	550,000.0	100.00%		
6111	សម្ភារៈរ៉ែដីសម្រាប់ប្រើប្រាស់	សម្ភារៈរ៉ែដីសម្រាប់ប្រើប្រាស់	6,100,000.0	6,100,000.0	6,100,000.0	0.0	1,525,000.0	100.00%		

ជំពូក	គណនី	អនុគណនី	បរិយាយ	ច្បាប់ហិរញ្ញវត្ថុ		ឥណទាន		ឥណទាន		ឥណទាន		ភាគរយ
				ឆ្នាំ ២០១៧	១	ដែលផ្តល់សេវា	២	រដ្ឋប្រើប្រាស់	៣	ទូទាត់ព្រង	៤=២-៣	
		61111	ចំណាយលើការងារសេវាព័ត៌មាន	700,000.0	700,000.0	700,000.0	700,000.0	0.0	175,000.0	100.00%		100.00%
		61112	ចំណាយលើការងារសេវាសុខភាព	700,000.0	700,000.0	700,000.0	700,000.0	0.0	175,000.0	100.00%		100.00%
		61113	ចំណាយលើការងារសេវាសុខភាពស្រី	400,000.0	400,000.0	400,000.0	400,000.0	0.0	100,000.0	100.00%		100.00%
		61118	ចំណាយលើការងារសេវាសុខភាពស្រី	4,300,000.0	4,300,000.0	4,300,000.0	4,300,000.0	0.0	1,075,000.0	100.00%		100.00%
		6112	ចំណាយទូទាត់សេវាសុខភាពស្រី	1,199,000,000.0	1,199,000,000.0	1,199,000,000.0	1,199,000,000.0	0.0	275,570,500.0	92.27%		92.27%
		61121	សេវាប្រឹក្សាគណនេយ្យ	186,000,000.0	186,000,000.0	186,000,000.0	186,000,000.0	0.0	40,577,500.0	87.26%		87.26%
		61122	សេវាប្រឹក្សាគណនេយ្យ	136,400,000.0	136,400,000.0	136,400,000.0	136,400,000.0	0.0	31,498,000.0	92.37%		92.37%
		61123	សេវាប្រឹក្សាគណនេយ្យ	876,600,000.0	876,600,000.0	876,600,000.0	876,600,000.0	0.0	204,495,000.0	93.31%		93.31%
		6113	ចំណាយទូទាត់សេវាសុខភាពស្រី	45,400,000.0	45,400,000.0	45,400,000.0	45,400,000.0	0.0	11,390,000.0	100.00%		100.00%
		61131	សេវាប្រឹក្សាគណនេយ្យ	24,000,000.0	24,000,000.0	24,000,000.0	24,000,000.0	0.0	6,000,000.0	100.00%		100.00%
		61132	សេវាប្រឹក្សាគណនេយ្យ	3,600,000.0	3,600,000.0	3,600,000.0	3,600,000.0	0.0	900,000.0	100.00%		100.00%
		61133	សេវាប្រឹក្សាគណនេយ្យ	5,800,000.0	5,800,000.0	5,800,000.0	5,800,000.0	0.0	1,450,000.0	100.00%		100.00%
		61138	ចំណាយទូទាត់សេវាសុខភាពស្រី	12,000,000.0	12,000,000.0	12,000,000.0	12,000,000.0	0.0	3,000,000.0	100.00%		100.00%
		6114	សេវាប្រឹក្សាគណនេយ្យ	2,400,000.0	2,400,000.0	2,400,000.0	2,400,000.0	0.0	600,000.0	100.00%		100.00%
		61141	សេវាប្រឹក្សាគណនេយ្យ	900,000.0	900,000.0	900,000.0	900,000.0	0.0	225,000.0	100.00%		100.00%
		61142	សេវាប្រឹក្សាគណនេយ្យ	1,500,000.0	1,500,000.0	1,500,000.0	1,500,000.0	0.0	375,000.0	100.00%		100.00%

បានឃើញ និងពិនិត្យត្រឹមត្រូវ
 រាជធានីភ្នំពេញ ថ្ងៃទី ២១...ខែ ០២ ឆ្នាំ ២០១៧

ឧ. ឧត្តមសេនាបតី
 ឧត្តមសេនាបតី

បានឃើញ និងពិនិត្យត្រឹមត្រូវ
 រាជធានីភ្នំពេញ ថ្ងៃទី ២១...ខែ ០២ ឆ្នាំ ២០១៧

ឧត្តមសេនាបតី
 ឧត្តមសេនាបតី

បានឃើញ និងពិនិត្យត្រឹមត្រូវ
 រាជធានីភ្នំពេញ ថ្ងៃទី ២១...ខែ ០២ ឆ្នាំ ២០១៧

ឧត្តមសេនាបតី
 ឧត្តមសេនាបតី





ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
Ministry of Industry & Handicraft

លេខ : ១៣៤ ឧស.ក.ក.បក-០៣

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
Kingdom of Cambodia
Nation Religion King

រាជធានីភ្នំពេញ, ថ្ងៃទី ៣១ ខែ ៥ ឆ្នាំ២០១៧

ប្រកាសបង្កើតរោងចក្រ

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួល និងបំពេញបន្ថែមមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការ រៀបចំ និងការប្រព្រឹត្តិទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៨ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពី ការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៦/០១៨ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០១៤/០២៥ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ ៥៧៥ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅរបស់ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញសំណើសុំប្រកាសបង្កើតរោងចក្រកាត់ដេសឡើងកប់ពាក់ ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ របស់ក្រុមហ៊ុន អ៊ីកល អ៊ីកែវីល (ខេមបូឌា)

ស ម្រេ ង

ប្រការ១៖ អនុញ្ញាតឱ្យក្រុមហ៊ុន អ៊ីកល អ៊ីកែវីល (ខេមបូឌា) (APPLE APPAREL (CAMBODIA)-CO., LTD.) តំណាងដោយ លោក LEE THAI KHIT បង្កើតរោងចក្រ កាត់ដេសឡើងកប់ពាក់ ដែលមានទីតាំងស្ថិតនៅ ភូមិជម្ពូរីន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ឈ្មោះផលិតផល

លេខកូដចំណាត់ថ្នាក់ឧស្សាហកម្ម ISIC Rev.4 Code

សម្លៀកបំពាក់

១៤១០

- 1 -



(Handwritten signature)

(Handwritten mark)

ប្រការ២៖ ម្ចាស់រោងចក្រ ត្រូវលើកផ្អាកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយឡែកនៅក្នុងសេចក្តីណែនាំស្តីពីការ ដាក់ឈ្មោះរោងចក្រ និងសិប្បកម្ម។

ឆ្លាតឈ្មោះរោងចក្រ៖ " រោងចក្រកាត់ដេរសម្លៀកបំពាក់ អ៊ែកល អឺរ៉ែល (ខេមបូឌា) "

ប្រការ៣៖ ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមប្លង់គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងបទបញ្ញត្តិបច្ចេកទេសដោយឡែករបស់ក្រសួង។

ប្រការ៤៖ មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឱ្យបានមុនរយៈពេល១៥ថ្ងៃ យ៉ាងតិច និងធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព ០៣ឆ្នាំ ពីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។

ប្រការ៥៖ ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និង លិខិតអនុញ្ញាតទាំងឡាយ ជាចំហ នៅកន្លែងសមស្របណាមួយ ដែលងាយមើលឃើញក្នុងរោងចក្រ របស់ខ្លួន ស្របតាមមាត្រា១៦ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៦៖ ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការ ប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣ មាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៧៖ ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណី ប្រគល់សិទ្ធិឱ្យអ្នកដទៃគ្រប់គ្រងរោងចក្រ ជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុង ករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាពនៃរោងចក្រ និងគុណភាពផលិតផល របស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ស្របតាមមាត្រា៥ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។

ប្រការ៨៖ ម្ចាស់រោងចក្រ ត្រូវផ្តល់ឱ្យបានត្រឹមត្រូវ និងទៀងទាត់នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មក អត្តនាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ស្របតាមមាត្រា១៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម។

ប្រការ៩៖ ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងសុវត្ថិភាព ឧស្សាហកម្ម តាមជំពូកទី៣នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១០៖ ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងគោល បំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៣៧ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់។



ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឱ្យបានឆាប់រហ័សអំពីករណីប្រែប្រួល ហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់រោងចក្រ ស្របតាម មាត្រា៤១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១១៖ ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម រយៈពេល ០១ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការ ជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល ០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា១៥ នៃច្បាប់ ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១២៖ លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចកែសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និង តាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។

ប្រការ១៣៖ ម្ចាស់រោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តិធម៌ពាក់ព័ន្ធនឹង វិស័យឧស្សាហកម្ម។ ក្នុងករណីល្មើស ត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។

ប្រការ១៤៖ ប្រកាសលេខ៧១១ ឧប.កខ.ប្រក ចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១១ របស់ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ស្តីពីការបង្កើតរោងចក្រ កាត់ដេរសម្លៀកបំពាក់ របស់ក្រុមហ៊ុន អ៊ីកល អ៊ីកែលី (ខេមបូឌា) ត្រូវចាត់ទុកជានិរាករណ៍។

ប្រការ១៥៖ អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានីភ្នំពេញ និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការ រៀងៗខ្លួន។

ប្រការ១៦៖ ប្រកាសនេះមានអានុភាពគតិយុត្តិ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ជ.រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម
រដ្ឋលេខាធិការ

ហេង សុខស័ក

- បង្គាប់បញ្ជូន**
- ទីស្តីការគណៈរដ្ឋមន្ត្រី
 - ក្រសួងពាណិជ្ជកម្ម
 - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
 - ក្រសួងបរិស្ថាន
 - ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
 - ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
 - ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
 - សាលារាជធានីភ្នំពេញ
 - មន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានីភ្នំពេញ
"ដើម្បីជូនជ្រាប"
 - ដូចប្រការ១៥ "ដើម្បីអនុវត្ត"
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

៧៤

រក្សាសិទ្ធិ និងបោះពុម្ពដោយ
អគ្គនាយកដ្ឋានរាជកិច្ច និងសេវាកុំព្យូទ័រ
នៃ ទីស្តីការគណៈរដ្ឋមន្ត្រី